

**ស្នេហានិងទំនាក់ទំនងផ្លូវភេទ៖ ការសិក្សាពិនិត្យឡើងវិញ នូវបទពិសោធន៍និងការ
រៀបចំផែនការរបស់យុវវ័យ ដែលមានទ្រព្យសម្បត្តិបង្កអស់នៅទីក្រុងភ្នំពេញ
សំរាប់ទិវានៃក្តីស្រឡាញ់ដែលនឹងមកដល់នាពេលតាមៗខាងមុខនេះ
ឆ្នាំ២០០៩-២០១៤**

(ការសិក្សាបែបបរិមាណវិស័យមួយ)



**ដោយ៖លោកកុងសុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ
អ្នកសិក្សាស្រាវជ្រាវឯករាជ្យ ផ្នែកសុខភាពសាធារណៈ
រាជធានីភ្នំពេញ ខែកុម្ភៈឆ្នាំ២០១៤**

មូលនិយមសង្ខេប

ការសិក្សានេះគឺស្វែងរកនូវសំណួរស្រាវជ្រាវជាក់លាក់មួយ៖ តើផែនការអ្វី ដែលយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួចនៅទីក្រុងភ្នំពេញមានគម្រោងរួមភេទ ក្នុងការរួមភេទនៅទីវាងនៃក្តីស្រឡាញ់នឹងមកដល់ក្នុងពេលឆាប់ៗនេះ? ការសិក្សាស្រាវជ្រាវនៅពេលនេះត្រូវបានរៀបចំដើម្បីធ្វើការពិនិត្យតាមដានបែបបរិមាណវិស័យ ដើម្បីប្រៀបធៀបលទ្ធផលនៃការស្រាវជ្រាវ កាលពីប្រាំឆ្នាំមុននៅឆ្នាំ២០០៩។ គម្រោងស្រាវជ្រាវក្នុងកំឡុងពេលណាមួយកំណត់ ត្រូវបានជ្រើសរើសសម្រាប់ការសិក្សាបែបបរិមាណវិស័យបែបពិពណ៌នា ក្នុងការជ្រើសរើសជាកម្រងនិងកំណត់ទីតាំងជាក់លាក់ ដើម្បីធ្វើការស្រាវជ្រាវទៅលើយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួចដែលមានអាយុពី ១៥ ទៅ២៤ឆ្នាំ រស់នៅទីក្រុងភ្នំពេញ(ចំនួនសរុបក្នុងការសិក្សាស្រាវជ្រាវ គឺ ៧១៥)។

លទ្ធផលពីការស្រាវជ្រាវឆ្នាំ២០១៤ ប្រៀបធៀបជាមួយនិងលទ្ធផលឆ្នាំ២០០៩ បង្ហាញថាយុវវ័យមានការចាប់អារម្មណ៍តិចជាងមុនចំពោះទីវាងនៃក្តីស្រឡាញ់ខាងមុខនេះថាជាថ្ងៃពិសេសមួយ ជាពិសេសក្នុងចំណោមយុវវ័យដែលមានគូរសង្សារ(២០០៩: ៨១% ទល់នឹង ២០១៤: ៥៦%)។ ភាគច្រើននៃពួកគេមានផែនការចេញក្រៅនៅទីវាងនៃក្តីស្រឡាញ់ ប៉ុន្តែយ៉ាងហោចណាស់ក៏មានមួយភាគបីនៃយុវវ័យចង់នៅផ្ទះជាងមានការកើនឡើងតាំងពីឆ្នាំ២០០៩មក។ ការទិញវត្ថុការដូរឲ្យគ្នាការធ្លាក់ចុះ(២០០៩: ៥៨.៥% ទល់នឹង ២០១៤: ៤៧.២%)តែយុវវ័យប្រុសអាចនៅតែមានបំណងចង់ឲ្យផ្តា ប៉ុន្តែនិន្នាការយុវវ័យដែលមានគូរគឺមានការកើនឡើងនូវការទិញវត្ថុជាដូរថ្លៃៗទៅឲ្យមិត្តស្រីនិងមិត្តប្រុសរបស់ពួកគេ។ វាមិនមានការផ្លាស់ប្តូរទេចំពោះយុវវ័យដែល ធ្វើសកម្មភាពរ៉ូមែនទិក ដូចជា ញ៉ាំបាយថ្ងៃត្រង់ និងពេលល្ងាច និងទៅក្លឹបកម្សាន្តនានា នៅទីវាងនៃក្តីស្រឡាញ់ពីការសិក្សាស្រាវជ្រាវលើកមុន។

ទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ ដែលអាចនឹងរួមភេទនៅទីវាងនៃក្តីស្រឡាញ់ខាងមុខនេះមានការធ្លាក់ចុះ បើប្រៀបធៀបជាមួយនឹងការសិក្សាលើកមុន (២០០៩: ១២,៤% ទល់នឹង ២០១៤: ១១,៣%) ប៉ុន្តែយុវវ័យដែលមានគូរសង្សារ មានផែនការនឹងអាចរួមភេទនៅថ្ងៃនោះមានការកើនឡើង(២០០៩: ១៤,៣% ទល់នឹង ២០១៤: ១៥,៨%)។ នៅក្នុងក្រុមនេះ ភាគរយនៃពួកគេ ដែលមិនមានផែនការប្រើប្រាស់ស្រោមអនាម័យមានការកើនឡើងពីរដង (២០០៩: ១៥,៦% ទល់នឹង ២០១៤: ៣០,២%)។ ផែនការនៃការរួមភេទលើកទីមួយដូចគ្នាលើកមុនដែរ (ប្រហែលជា៤០%)។ មានទំនាក់ទំនងរវាងយុវវ័យដែលមានផែនការរួមភេទនៅទីវាងនៃក្តីស្រឡាញ់នេះ និងយុវវ័យទាំងនេះគិតថា ទីវាងនៃក្តីស្រឡាញ់ខាងមុខនេះគឺជាថ្ងៃពិសេសរបស់ពួកគេ(២០០៩: ៨២% ទល់នឹង ២០១៤: ៧៨%)។

ការព្រួយបារម្ភចំពោះការរួមភេទដោយមិនមានការយល់ព្រមក្នុងចំណោមយុវវ័យប្រុស គឺភាគរយនៃពួកគេមានផែនការក្នុងការរួមភេទ ប្រសិនបើមិត្តស្រីរបស់គេ ឬក៏មិត្តស្រីថ្មីរបស់ពួកគេ មិនយល់ស្របក្នុងការរួមភេទមានការធ្លាក់ចុះ (២០០៩: ៦៦,៦% ទល់នឹង ២០១៤: ៤៧,៤%) តែទោះយ៉ាងណាក៏ដោយ

ភាគរយនៃហេតុផល ដែលសាមញ្ញបំផុតក្នុងការប៉ុនប៉ងដើម្បីរួមភេទគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ «ខ្ញុំនឹងនិយាយទៅកាន់នាងថា ប្រសិនបើយើងមិនរួមភេទទេគឺយើងមិនមានស្នេហាស្មោះត្រង់នឹងគ្នាទេ ដើម្បីរួមភេទ ជាមួយនាង» «ខ្ញុំនឹងដាក់សំពោធទៅនាងដើម្បីយល់ព្រមរួមភេទ»។ «ខ្ញុំនឹងយកនាងទៅក្រៅក្រុងហើយស្ងាត់ដើម្បីរួមភេទ ខ្ញុំនឹងឱ្យវត្ថុដែលមានតំលៃដើម្បីរួមភេទជាមួយនាង» ការសិក្សាស្រាវជ្រាវឆ្នាំ២០១៤នេះបានបង្ហាញថា ឃើញចម្លើយថ្មីមួយដែលពេញនិយមពិសេសប្រហែលជា៣០ភាគរយនៃយុវវ័យប្រុស ដែលមានគួរសង្ស័យបាននិយាយថា៖ «ខ្ញុំនឹងឱ្យវត្ថុដែលមានតំលៃដើម្បីរួមភេទជាមួយនាង»។

របកគំហើញនៃការសិក្សាបែបបរិមាណវិស័យទិវានៃក្តីស្រឡាញ់ គឺផ្តល់ព័ត៌មានបែបបរិមាណបន្ថែមទៀត ដើម្បីធ្វើការប្រៀបធៀបការសិក្សាលើកមុនឆ្នាំ២០០៩ ដែលយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួរនៅតែមិនយល់ច្បាស់អំពីប្រវត្តិនៃទិវានៃក្តីស្រឡាញ់នៅឡើយទេ។ ហើយសកម្មភាព ដែលមើលឃើញដូចជា៖ ថ្ងៃពិសេស វត្ថុអនុស្សាវរីយ៍ ការសម្រាកនៅឯផ្ទះ ទំនងជាមានការធ្លាក់ចុះ។ ប៉ុន្តែសកម្មភាព ដែលមើលមិនឃើញដូចជា៖ ផែនការក្នុងការរួមភេទ ការរួមភេទដែលមិនមានការយល់ព្រម ការជជែកគ្នាអំពីបញ្ហាផ្លូវភេទ និងឪពុកម្តាយមិនដឹងថាកូនរបស់ពួកគេនឹងធ្វើអ្វីនៅទិវានៃក្តីស្រឡាញ់ខាងមុខនេះមិនមានការប្រែប្រួលទេ។ របកគំហើញនេះធ្វើឲ្យមានការព្រួយបារម្ភអំពីសិទ្ធិក្នុងការរួមភេទ និងការប្រើប្រាស់ស្រោមអនាម័យក្នុងចំណោមយុវវ័យដែលមានគួរសង្ស័យនៅទិវានៃក្តីស្រឡាញ់។

ហេតុដូច្នេះហើយ អន្តរាគមន៍ចាំបាច់ត្រូវតែបន្តដោយផ្ដោតបន្ថែមទៅលើការអប់រំសិទ្ធិក្នុងការរួមភេទ និងការប្រើប្រាស់ស្រោមអនាម័យមុននឹងទិវានៃក្តីស្រឡាញ់។

មាតិកា

ទំព័រ

មូលន័យសង្ខេប.....	i
មាតិកា	iii
បញ្ជីពាក្យបំព្រួញនិងសទ្ទានុក្រមនៃពាក្យខ្មែរ.....	v
ប្រវត្តិការងាររបស់អ្នកនិពន្ធ និងសេចក្តីថ្លែងអំណរគុណ	vii
I. សេចក្តីផ្តើម	១
១.១.សារតាមការសិក្សាស្រាវជ្រាវ	១
១.២.ចំណុចនៃបញ្ហា	៣
១.៣.គោលបំណងនៃការសិក្សា	៥
១.៤.សេចក្តីសំខាន់នៃការសិក្សា	៥
១.៥.ព្រំដែននិងកំរិតនៃការសិក្សា	៦
១.៦.អត្ថន័យនៃពាក្យគន្លឹះ	៨
II. សង្ខេបនៃការសិក្សាមុនៗអំពីឥរិយាបថនៃទំនាក់ទំនងផ្លូវភេទនៅប្រទេសកម្ពុជា	១០
III. វិធីសាស្ត្រ	១៥
៣.១.គម្រោងស្រាវជ្រាវ	១៥
៣.២. ការគណនាកម្រិតនៃសំណាកនៃក្រុមយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្កសម្រាប់ការ សិក្សានេះ និងការកែសម្រួលបន្ថែមគណនាកម្រិតនៃសំណាកនេះ:	១៦
៣.៣.ការជ្រើសរើសសំណាក	១៧
៣.៤.វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ	១៨
៣.៥.ការបញ្ចូលទិន្នន័យ និងលុបបំបាត់នូវទិន្នន័យដែលខុស	២០
៣.៦. ការវិភាគទិន្នន័យ	២០
IV. លទ្ធផល	២១
៤.១.សកម្មភាពជាប្រចាំរបស់យុវវ័យដែលមានទ្រព្យសម្បត្តិបង្ក	២២
៤.២.ផែនការសម្រាប់ទិវានៃក្តីស្រឡាញ់នឹងមកដល់ក្នុងពេលឆាប់ៗនេះ:	២៣
៤.៣.យុវវ័យជាបុរសនឹងដៃគូសង្សារ និងការរួមភេទដោយមិនមានការយល់ព្រម	៣៥
៤.៤.បទពិសោធន៍ពីការរួមភេទក្នុងចំណោមយុវវ័យជាបុរសក្នុងរយៈពេលបីខែចុងក្រោយនេះ:.....	៣៧
៤.៥.ចំណេះដឹង និងទស្សនៈអំពី« <i>ប្លក</i> »	៤០
៤.៦. ទស្សនៈយុវវ័យអំពីទំនាក់ទំនងផ្លូវភេទ ជាសិទ្ធិរបស់បុគ្គលម្នាក់	៤២
៤.៧. ទស្សនៈឪពុកម្តាយចំពោះកូនរបស់គាត់ នៅទិវានៃក្តីស្រឡាញ់នឹងមកដល់ខាងមុខនេះ:.....	៤២
៤.៨. យុវវ័យមិនដឹងពីប្រវត្តិនៅទិវានៃក្តីស្រឡាញ់	៤៣
V. ការពិភាក្សា	៤៤

VI. សេចក្តីសន្និដ្ឋាន និងអនុសាសន៍៤៨

VII. ឯកសារយោង៥០

សេចក្តីបញ្ជាក់បន្ថែម១៖ ការនិយាយរឿងប្រាប់អ្វីដែលបានប្រព្រឹត្តកាលពីទិវានៃក្តីស្រឡាញ់លើកមុន.....xi

សេចក្តីបញ្ជាក់បន្ថែមទី២៖ ការកំណត់ពេលវេលាក្នុងការសិក្សាស្រាវជ្រាវនេះxvii

សេចក្តីបញ្ជាក់បន្ថែមទី៣៖ ផ្នែកសេចក្តីណែនាំ និងការស្នើសុំការយល់ព្រមពីអ្នកផ្តល់ចម្លើយ និងកម្រង
សំណួររចនាសម្ព័ន្ធយុវវ័យជាបុរសដែលមានគូសង្សារ ធ្វើជាគំរូxviii

បញ្ជីបំព្រួញ និងសន្តានុកម្មមន័យពាក្យខ្មែរ

បញ្ជីបំព្រួញ៖

AIDS:	Acquired Immune Deficiency Syndrome
BSS:	Behavioral Sentinel Survey
CDHS:	Cambodian Demographic Health Survey
EU:	European Unions
FHI:	Family Health International
FSW:	Female Sex Worker
GAD/C:	Gender and Development for Cambodia
GDP:	Gross Domestic Product
HIV:	Human Immunodeficiency Virus
HSS:	HIV Sero-surveillance Survey
KYA:	Khmer Youth Association
MOEYS	Ministry of Education, Youth and Sports
NCHADS:	National Center for HIV/AIDS, Dermatology, and STDs.
NGO:	Non-Government Organization
PHD:	Population Health Development Associaton
PE:	Peer Ethnographic
PER:	Peer Ethnographic Researcher
PS:	Playing Safe Project
PSI:	Population Services International
RHAC:	Reproductive Health Association of Cambodia
RHIYA:	Reproductive Health Initiative for Youth in Asia.
SRH:	Sexual and Reproductive Health
STD:	Sexually transmitted disease
STI:	Sexually transmitted infection
SW:	Sex Worker
UNESCO:	United Nations Educational, Scientific and Cultural Organization
UNFPA:	United Nation Population Fund
UNICEF:	United Nation Children's Fund
WAC:	Womyn's Agenda for Change
WHO:	World Health Organization

សន្ទនាគ្រប់ជ័យពាក្យខ្មែរ៖

បាក់ខែង៖ ចម្ងាយប្រហែល១០គីឡូម៉ែត្រពីភ្នំពេញតាមផ្លូវជាតិលេខ៦A។

បូក៖ បូកតាមន័យធម្មតាឬគណិតវិទ្យាគឺជាការបន្ថែម។ សំរាប់ពាក្យរបស់ក្រុមយុវជនទំនើងសំដៅទៅលើ៖

១. បូកជាទូទៅកើតឡើងបន្ទាប់ពីយុវជនម្នាក់ឬ២នាក់ទៅចរចាពីតំលៃជាមួយស្រ្តីរកស៊ីផ្លូវភេទ ឬការចូលលុយគ្នាដើម្បីរៀបចំរួមភេទជាមួយស្រ្តីរកស៊ីផ្លូវភេទម្នាក់នោះ។

២. បន្ទាប់មកទៀតយុវជនទាំងនោះយកស្រ្តីរកស៊ីផ្លូវភេទម្នាក់នោះទៅសណ្ឋាគារឬផ្ទះសំណាក់ដែលមានមិត្តភក្តិក្រុមយុវជននៅក្នុងបន្ទប់រួចហើយនិងកំពុងរង់ចាំរួមភេទ(ឬដែលនឹងមកដល់)។

៣. ពេលនោះយុវជនចាប់ផ្តើមបង្ខំស្រ្តីរកស៊ីផ្លូវភេទនោះដើម្បីរួមភេទម្តងម្នាក់ៗហើយខ្លះពីរទៅបីដងក្នុងមួយយប់នោះ។ ជារឿយៗពួកយុវជនទាំងនោះតែងតែប្រើអំពើហិង្សាទៅលើស្រ្តីរកស៊ីផ្លូវភេទនោះ។

៤. ពួកគេស្ទើរតែទាំងអស់បាននិយាយថានោះមិនមែនជាអំពើចាប់រំលោភសេពសន្ថវៈនោះទេ ពីព្រោះពួកគេបានបង់លុយរួចទៅហើយ។¹

គៀនស្វាយ៖ មានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីភ្នំពេញតាមផ្លូវជាតិលេខ១។

ខ្មែរ៖ ជនជាតិខ្មែរនិងភាសាខ្មែរ។

ខ្មែរ៖ បុរសដែលមានលក្ខណៈជានារីបែបម៉ូកម៉ាក។

ម្ចាស់ដែលគេ៖ ភាសាសាមញ្ញសំដៅទៅលើម្ចាស់សំណល់ដែលគេបានបរិភោគរួចហើយ។ ប៉ុន្តែភាសាសំរាប់យុវវ័យវិញគឺជាពាក្យដែលយុវជនប្រើដើម្បីនិយាយចំអកទៅលើយុវនារីណាម្នាក់ដែលបានបាត់បង់ភាពបរិសុទ្ធរបស់ខ្លួនហើយត្រូវបានគេបោះបង់ចោល។

ញី៖ (ពាក្យប្រើសំរាប់សត្វមានន័យថាភេទស្រី)និងបុរសដែលមានលក្ខណៈជានារីបែបម៉ូកម៉ាក។

ព្រែកលាប៖ ចម្ងាយប្រហែល៥គីឡូម៉ែត្រពីភ្នំពេញតាមផ្លូវជាតិលេខ៦A។

តែគុជ៖ ហាងចិនដែលមានលក់តែកាហ្វេ។

ផ្សារថ្មី៖ (ផ្សារធំថ្មី)ឈ្មោះផ្សារមួយដែលនៅត្រង់ចំណុចកណ្តាលនៃទីក្រុងភ្នំពេញ។

វត្តភ្នំ៖ ឈ្មោះកូនភ្នំមួយនៅក្នុងក្រុងភ្នំពេញ។

¹Wilkinson, D.J., and Fletcher, G. (2002). *Sweetheart Relationship in Cambodia: Love, Sex & Condoms in the time of HIV*, Phnom Penh: PSI.

Bearup, L.S. (2003). *Paupers and Princes: Youth Attitudes Toward Gangs, Violence, Rape, Drugs, and Theft*. Phnom Penh: GAD/C.

Soprach, T. (2004). *GANG RAPE: The Perspective of Moto-Taxi Drivers across Cambodia*. Phnom Penh: Playing Safe Project, CARE Cambodia, EU/UNFPA.

ប្រវត្តិការងាររបស់អ្នកស្រាវជ្រាវ និងសេចក្តីថ្លែងអំណរគុណ

ការសិក្សានេះត្រូវបានរៀបចំឡើងដោយលោក តុង សុប្រាជ្ញ ជនជាតិខ្មែរ ជាទីប្រឹក្សាឯករាជ្យ ផ្នែកសុខភាពសាធារណៈ និងជាអ្នកវិភាគសង្គមឲ្យកាសែតភ្នំពេញប៉ុស្តិ៍ ដែលបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យកម្ពុជានៅឆ្នាំ២០០៨ ផ្នែកសុខភាពសាធារណៈ។ លោកទទួលបានបទពិសោធន៍ការងារជាង១០ឆ្នាំមកហើយ ក្នុងនោះមានបទពិសោធន៍ការងារជាមួយយុវវ័យទៅលើបញ្ហាយេនឌ័រ និងបញ្ហាទាក់ទងផ្សេងៗទៀត បទពិសោធន៍ការងាររយៈពេល២ឆ្នាំជាមួយនឹងអង្គការ GAD/C និង៣ឆ្នាំជាមួយនឹងអង្គការ CARE អំពីបញ្ហាសុខភាព ផ្លូវភេទ និងសុខភាពបន្តពូជយុវវ័យ។ លោកបានចូលរួមការសិក្សាស្រាវជ្រាវ និងការសិក្សាឯករាជ្យដោយខ្លួនឯងលើផ្នែក ឥរិយាបថរបស់យុវវ័យក្នុងកំឡុងពេលបំរើការងារសំរាប់អង្គការទាំងនោះ។

- **Author (2010):** *Love and Sexual Relationships: Experiences and Plans of Wealthier Young People Regarding the Upcoming Valentine's Day in Phnom Penh in 2009* (A Quantitative Study), Independent Researcher
- **Author (2009):** *Young People Talking about Valentine's Day in Phnom Penh in 2008, Phnom Penh (A Qualitative Study):* Independent Research Study.
- **Author (2008):** *The Impact of Premarital Sex Among Young People in Cambodia.* Phnom Penh: University of Cambodia.
- **Coordination and Analysis (2006):** *Experiences and Changes in Sex, Relationships and RH Among Young Urban Men,* Phnom Penh: PS/CARE/KYA/EU/UNFPA.
- **Paper Co-author (2005):** *Youth Gang Rape in Phnom Penh. SEX WITHOUT CONSENT: Young People in Developing countries.* London/New York: Zed Books. pp. 158-168.
- **Author (2004):** *GANG RAPE: The Perspective of Moto-Taxi Drivers across Cambodia.* Phnom Penh: Playing Safe Project, CARE Cambodia, EU/UNFPA.
- **Primary researcher (2003):** *Paupers and Princelings: Youth Attitudes Toward Gangs, Violence, Rape, Drugs, and Theft.* Phnom Penh: GAD/C.

អ្នកស្រាវជ្រាវបានរៀបចំការសិក្សាទិន្នន័យស្រឡាញ់នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ដើម្បីបន្តពីការសិក្សាស្រាវជ្រាវរបកគំហើញកាលពីឆ្នាំទៅ ដែលសិក្សាទៅលើបែបគុណភាពវិស័យនៃទិវានៃក្តីស្រឡាញ់ (Soprach, 2010)។ អ្នកស្រាវជ្រាវបានពិភាក្សាគ្នាជាមួយអ្នកសិក្សាស្រាវជ្រាវដែលជាមិត្តភក្តិអំពីសង្គម សុខភាព និងមនុស្សសាស្ត្រមួយចំនួនដែលបានផ្តល់ជាយោបល់ និងដំបូន្មានរួមទាំងការរៀបចំកម្រងសំណួរជាដើម។

អ្នកនិពន្ធបានបញ្ចប់របាយការណ៍សិក្សានេះជាមួយនឹងការចូលរួមពីយុវជនជាអ្នកស្ម័គ្រចិត្តស្រាវជ្រាវផងដែរ កំពុងតែធ្វើការជាមិត្តអប់រំមិត្តនៅសមាគមអភិវឌ្ឍន៍សុខភាពប្រជាជន(PHD) នៅទីក្រុងភ្នំពេញ ដែលបានជួយសហការរៀបចំ និងគ្រប់គ្រងអ្នកស្ម័គ្រចិត្តស្រាវជ្រាវ។ ជាមួយគ្នានេះដែរអ្នកស្ម័គ្រចិត្តស្រាវជ្រាវបញ្ចូលទិន្នន័យសំរាប់ការអង្កេតនេះគ្រប់គ្រងដោយអ្នកជំនាញខាងបច្ចេកវិទ្យាព័ត៌មាន។ ក៏បានទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកទេសពីអ្នកស្រាវជ្រាវនេះ។ តែអ្នកនិពន្ធអ្នកស្រាវជ្រាវក៏ទទួលជំនួយបច្ចេកទេសពីអ្នកស្រាវជ្រាវមួយចំនួន ដែលមានបទពិសោធន៍ជ័សមរម្យ និងពីមិត្តភក្តិ ដែលផ្តល់ជាយោបល់ និងព័ត៌មានត្រឡប់ និងជួយកែសម្រួលភាសាអង់គ្លេសនូវរបាយការណ៍នេះ។ របាយការណ៍នេះត្រូវបានផ្សព្វផ្សាយតាមសារអេឡិចត្រូនិក និងអ៊ិនធើណិត នៅក្នុងខែកុម្ភៈឆ្នាំ២០១៤នេះ ជាភាសាខ្មែរ និងអង់គ្លេស។

សំរាប់ការសិក្សាលើទិវានៃក្តីស្រឡាញ់នេះ អ្នកស្រាវជ្រាវបានប្រើប្រាស់ធនធានផ្ទាល់ខ្លួន មានដូចជាការចំណាយលើថវិកា សំភារៈ និងពេលវេលាជាដើម។ បញ្ជីរាយនាម ក្រុមអ្នកស្ម័គ្រចិត្តជំនួយការស្រាវជ្រាវនេះ៖

ជាបឋមខ្ញុំសូមថ្លែងអំណរគុណទៅកាន់ក្រុមជំនួយការស្រាវជ្រាវ ដែលបានចំណាយពេលដ៏មានតម្លៃ ក្នុងការចូលរួមប្រមូលទិន្នន័យនៅតាមតំបន់នានា និងការបញ្ចូលទិន្នន័យ ក្នុងការសិក្សាស្រាវជ្រាវហើយនិងបញ្ចូលទិន្នន័យ ដែលបានមក។ ជាពិសេសលោក អ៊ុច ឥន្ទនិមិត្ត ធ្លាប់ធ្វើការជាមួយអ្នកនិពន្ធផ្ទាល់ ចាប់តាំងការស្រាវជ្រាវឆ្នាំ ត្រូវបានជ្រើសរើសជាជំនួយការធ្វើក្នុងកម្មវិធី MS Excel សម្រាប់របាយការណ៍ទាំងខ្មែរ ទាំងអង់គ្លេស សំរាប់ការសិក្សានេះ។ លោក ចន ខេមរ៉ា បានជួយវាយឯកសារ Khmer Unicode និងបកប្រែមកជាភាសាអង់គ្លេស ដែលអ្នកនិពន្ធបានបកប្រែពីភាសាអង់គ្លេសមកជាភាសាខ្មែរ និងលោក ភោគ សំភក្រា បានជួយបកប្រែការនិយាយប្រាប់រឿង និងប្រវត្តិមួយនៃទិវានៃក្តីស្រឡាញ់សម្រាប់ការសិក្សានេះ។

ក្រុមការងារប្រមូលទិន្នន័យ៖

ល.រ.	ឈ្មោះ	ភេទ	អាយុ	តួនាទី	ស្ថាប័ន
១	ភូង សុខអ៊ឹម	ស្រី	២១	និស្សិត	សកលវិទ្យាល័យបញ្ញាជាតិ
២	ប៊ុន កាន់កលិកា	ស្រី	២៣	និស្សិត	សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
៣	សេន រស្មី	ស្រី	២១	និស្សិត	សាកលវិទ្យាល័យពុទ្ធសាស្ត្រ
៤	កែវ រម្យនី	ស្រី	២២	និស្សិត	សកលវិទ្យាល័យបញ្ញាជាតិ
៥	គួន សុផាន់នី	ស្រី	២២	និស្សិត	សកលវិទ្យាល័យបញ្ញាជាតិ
៦	រ៉ុង នីតា	ស្រី	២៣	និស្សិត	សាកលវិទ្យាល័យន័រតុន

៧	រ៉ឹង សាក្សី	ស្រី	១៨	និស្សិត	វិទ្យាស្ថានវិទ្យាសាស្ត្រថៃទាំ និងអមវិទ្យាសាស្ត្រភ្នំពេញ
៨	សៀម វត្តាវិទូ	ប្រុស	២២	និស្សិត	សាកលវិទ្យាល័យមេគង្គកម្ពុជា
៩	លាន លេខ	ប្រុស	២៤	និស្សិត	សាកលវិទ្យាល័យពុទ្ធសាស្ត្រ
១០	លាន គឹមទីវ	ប្រុស	២២	និស្សិត	សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
១១	យេន វីរៈ	ប្រុស	២៥	និស្សិត	សាកលវិទ្យាល័យឯកទេសនៃកម្ពុជា
១២	ហ៊ិន វិច្ឆិកា	ប្រុស	២៣	និស្សិត	សាកលវិទ្យាល័យបញ្ញាជាតិ
១៣	រង្ស ភារ៉ុ	ប្រុស	២៣	និស្សិត	សាកលវិទ្យាល័យបញ្ញាជាតិ
១៤	នី សុផានិត	ប្រុស	២៣	និស្សិត	សាកលវិទ្យាល័យន័រតុន
១៥	ម៉េត រ៉ាម៉ន	ប្រុស	២៤	និស្សិត	សាកលវិទ្យាល័យន័រតុន

ក្រុមការងារបញ្ចូលទិន្នន័យ៖

ល.រ	ឈ្មោះ	ភេទ	អាយុ	តួនាទី	សាកលវិទ្យាល័យវិទ្យាស្ថាន
១.	គឹម វិចិត្រ	ប្រុស	៣០	និស្សិត	សាកលវិទ្យាល័យ វេស្វ៊ីន
២.	ទិត្យ សុភារៈ	ប្រុស	២១	និស្សិត	សាកលវិទ្យាល័យ ន័រតុន
៣.	វិសេដ្ឋ សេដ្ឋា	ប្រុស	១៦	សិស្ស	វិទ្យាស្ថានបើលធី អន្តរជាតិ
៤.	អេង កក្កដា	ប្រុស	១៩	និស្សិត	វិទ្យាស្ថានជាតិ ភាសាបរទេស
៥.	គឹម វិច្ឆិកា	ស្រី	២៤	និស្សិត	វិទ្យាស្ថានរ៉ាន់ដា
៦.	វិសេដ្ឋ ជាលី	ស្រី	១៨	និស្សិត	វិទ្យាស្ថានជាតិ ភាសាបរទេស
៧.	ស៊ុន សុវណ្ណសោភា	ស្រី	២៧	និស្សិត	សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
៨.	ស៊ុន សុវណ្ណតុលា	ប្រុស	៣៣	និស្សិត	សាកលវិទ្យាល័យ អាយ អាយស៊ីដ

ទីពីរ ខ្ញុំសូមដឹងគុណចំពោះបណ្តាអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងមិត្តភក្តិទាំងអស់ ដែលបានជួយផ្តល់នូវគំនិតមតិល្អៗ ក៏ដូចជាយោបល់ និងមតិវិចិត្រក្នុងន័យស្ថាបនា នៅមុន និងក្រោយពេលធ្វើការរៀបចំសរសេររបាយការណ៍ និងធ្វើឱ្យការសិក្សានេះកាន់តែប្រសើរឡើង និងពង្រឹងសមត្ថភាពនៃអ្នក

ស្រាវជ្រាវក្នុងស្រុក។ អ្នកផ្តល់យោបល់មានដូចជា Dr Ken Carswell លោកស្រី Nakagawa Kasumi កញ្ញា Grusche Michelsen និង កញ្ញា Mirabelle Yang។

ទីបី ខ្ញុំសូមថ្លែងអំណរគុណផងដែរ ចំពោះលោកស្រី Alice Beban ដែលបានជួយខ្ញុំក្នុងការប្រែសម្រួលភាសាអង់គ្លេស និងកែតម្រូវ ផ្ទៀងផ្ទាត់របាយការណ៍ស្រាវជ្រាវនេះ។

ទីបួន ខ្ញុំសូមថ្លែងអំណរគុណចំពោះបណ្តាអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងមិត្តភក្តិទាំងអស់ ដែលបានជួយផ្តល់នូវគំនិតមតិល្អៗ ក៏ដូចជាយោបល់កាលពីសិក្សាស្រាវជ្រាវលើកមុនដែលយកមកធ្វើការសិក្សានេះដូចជា៖ លោក David Wilkinson លោកស្រី Sharon Wilkinson លោកស្រីវេជ្ជបណ្ឌិត Wendy Freed លោកស្រី បណ្ឌិត Melissa Farley និងលោកវេជ្ជបណ្ឌិត ខៀវ សុខា។ ជាពិសេស លោកស្រី Fleur Smith ដែលបានជួយខ្ញុំក្នុងការប្រែសម្រួលភាសាអង់គ្លេស និងកែតម្រូវ ផ្ទៀងផ្ទាត់របាយការណ៍ស្រាវជ្រាវលើកមុនឆ្នាំ២០០៩។

ទីប្រាំ ខ្ញុំថ្លែងអំណរគុណចំពោះភរិយារបស់ខ្ញុំ អ្នកស្រី ង៉ូយ ចន្ទី ដែលកំពុងតែមើលការថែទាំកូនៗទាំង២ ដែលធ្វើឲ្យខ្ញុំមានឱកាសមានពេលគ្រប់គ្រាន់ក្នុងការសិក្សាស្រាវជ្រាវឆ្នាំ២០១៤នេះ។ និងធ្វើការជួយពិនិត្យទៅលើទិន្នន័យនៅលើកម្រងសំណួរ។

ចុងក្រោយនេះ ខ្ញុំសូមថ្លែងការដឹងគុណអំណរគុណដល់ អ្នកស្រី ស៊ីវ យឹម ជាអតីតគ្រូបង្រៀនបឋមសិក្សាម្នាក់ ដែលបានចូលនិវត្តន៍កាលពីឆ្នាំ២០០៨។ គាត់តែងតែមានមោទនភាពលើខ្ញុំបាទ ជាពិសេសតែងតែបារម្ភ និងយកចិត្តទុកដាក់ថែរក្សាសុខភាព ក៏ដូចជាសុវត្ថិភាពរបស់ខ្ញុំបាទជាដើម។

ខ្ញុំបាទរង់ចាំទទួលមតិវិះគន់កែលំអគ្រប់បែបយ៉ាង!

លោក តុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ

ទីប្រឹក្សាឯករាជ្យ ផ្នែកសុខភាពសាធារណៈ

Email: soprach76@gmail.com

Web: www.soprach.com

រាជធានីភ្នំពេញ

I. សេចក្តីផ្តើម

១.១. សាវតារអំពីការសិក្សាស្រាវជ្រាវ

សង្គមសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានផ្លាស់ប្តូរពីរបបសង្គមនិយមមកជាប្រជាធិបតេយ្យនិយមនៅក្នុងឆ្នាំ ១៩៩០។² រយៈពេលច្រើនជាង១ទសវត្សរ៍កន្លះប្រទេសកម្ពុជាបានទទួលនូវអត្រាខ្ពស់នៃការកើនឡើងផ្នែក សេដ្ឋកិច្ច និងការកើនឡើងខ្ពស់ចំពោះស្តង់ដារនៃការរស់នៅរបស់ប្រជាជាតិប្រៀបធៀបការអង្កេត គ្រួសារ ថ្នាក់ជាតិជាលើកដំបូងកាលពីឆ្នាំ១៩៩៣-៩៤³ ទៅនឹងការធ្វើស្ថិតិសិក្សាថ្មីៗនៅក្នុងឆ្នាំ២០១២។⁴ ស្ថិតិផលិតផលក្នុងស្រុកសរុប(GDP) កើនឡើងជាមធ្យម៧,៣ភាគរយនៅឆ្នាំ២០១២។⁵ បើផ្អែកតាមរបាយការណ៍ជំរឿនថ្នាក់ជាតិកាលពីឆ្នាំ២០០៨បានបញ្ជាក់ថាអត្រាចំនួនខ្ពស់ជាងគេគឺក្រុមប្រជាជន

ដែលមានអាយុពី៩ទៅ១៨ឆ្នាំ (២៤,៥ភាគរយនៃប្រជាជនសរុប)⁶ ហើយគឺជាក្រុមដែលអ្នកវិភាគ ស្រាវជ្រាវជ្រើសរើសយកមកសិក្សានៅទីនេះ ហើយនៅពេលនេះពួកគេមានអាយុប្រហែលជា១៥ទៅ២៤ ឆ្នាំ។ប្រជាជនដែលស្ថិតក្នុងអាយុនេះកំពុង តែទទួលយកបទពិសោធន៍នៃការផ្លាស់ប្តូរយ៉ាងលឿនទាំងផ្នែក រូបរាងកាយនិងអារម្មណ៍ហើយមានបុគ្គល ក្នុងកម្រិតអាយុនេះជាច្រើនកំពុងតែចូលរួមនិងមានសកម្មភាព ប្រឈមមុខយ៉ាងខ្លាំងក្នុងទំនាក់ទំនងផ្លូវភេទ។ស្ថិតនៅក្នុងចំណុចនេះក៏បានកំណត់ចែងយ៉ាងត្រឹមត្រូវតាម ច្បាប់អំពីកុមារនិងមនុស្សពេញវ័យ ដោយស្រ្តីអាចរៀបការបានស្របច្បាប់នៅអាយុ១៨ឆ្នាំចំណែកឯបុរស រៀបការបាននៅអាយុ២០ឆ្នាំ។⁷ ចំពោះការសិក្សាលក្ខណៈជាតិក្នុងពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថាបើ គិតជាមធ្យមភាគបុរសរៀបការនៅក្នុងអាយុស្ទង់២២,៦ឆ្នាំ ហើយចាប់ផ្តើមមានទំនាក់ទំនងផ្លូវភេទមុនរៀប ការនៅអាយុស្ទង់២០,៣ឆ្នាំចំណែកឯស្រ្តីវិញជាទូទៅ ចាប់ផ្តើមរួមភេទនៅលើកដំបូងនៅអាយុស្ទង់២០,៨ឆ្នាំ ជាមធ្យមដូចអាយុនៅពេលរៀបការ។⁸

² Tarr, C.M. (1996b). *People in Cambodia don't talk about sex, they simply do it: A study of the Social and Contextual Factors Affecting Risk-Related Sexual Behavior among Young Cambodians*. Phnom Penh: University of Fine Arts. p. 68.

³ World Bank. (2007). *Cambodian Sharing Growth: Equity and Development Report 2007*. Phnom Penh. p. ii

⁴ NIS/MOP. (2013). *Supplementary note, complementary results of the Cambodian Socio-Economic Survey 2012*. Phnom Penh.

⁵ *Cambodian Prime Minister Hun Sen said: "Cambodian achieved a GDP growth rate 7.3 percent in 2012"*. Retrieved February 3, 2013 from: http://news.xinhuanet.com/english/business/2013-02/20/c_132180432.htm

⁶ NIS/MOP. (2009). *General Population Census of Cambodia 2008*, National Report, Phnom Penh

⁷ ក្រិត្យក្រុមប្រឹក្សារដ្ឋនៃរដ្ឋកម្ពុជា (ឆ្នាំ១៩៨៩)ច្បាប់ស្តីពីអាពាហ៍ពិពាហ៍មាត្រាទី៥៨ពួក២ត្រូវបានដកស្រង់ចេញពីសៀវភៅកម្រង ឯកសារច្បាប់បោះពុម្ពលើកទី៣ (ឆ្នាំ២០០១)នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាធ្វើ នៅភ្នំពេញ។ទំព័រទី២៥៤។

Degree of State Councils of Cambodian State (1989). *Marital Law, Article 5, Chapter 2*. Cited by 3rd edition Legal Document Braid. (2001), United Nations Cambodia Office of the High Commissioner for Human Rights. Phnom Penh. p. 644.

⁸ National Institute of Public Health and National Institute of Statistics. (2006). *Cambodia Demographic and Health Survey (CDHS) 2005*. Phnom Penh, Cambodia. p. 101.

ក្នុងនោះក៏នៅមានមតិយោបល់ជាច្រើន ត្រូវបានលើកឡើងជុំវិញដើមកំណើតនៃទិវានៃក្ដីស្រឡាញ់ ។ អ្នកជំនាញខ្លះបានលើកឡើងថាទិវានៃក្ដីស្រឡាញ់មានដើមកំណើតមកពីលោក St. Valentine ជនជាតិ ម៉ុងម៉ាក បានបាត់បង់ជីវិតដោយសារការប្រឆាំងដាច់ខាតមិនលះបង់គ្រីស្ទសាសនា។ គាត់ទទួលមរណភាពនៅថ្ងៃទី១៤ខែកុម្ភៈ ២៦៩ ឆ្នាំ គ្រីស្ទករណ៍ហើយថ្ងៃនោះត្រូវបានគេឧទ្ទិសបូជាសំរាប់សេចក្ដីស្រឡាញ់។ មិនយូរប៉ុន្មានថ្ងៃទី១៤កុម្ភៈបានក្លាយទៅ ជាថ្ងៃដែលមនុស្សទូទៅនាំគ្នាផ្ញើសារនៃសេចក្ដីស្រឡាញ់ឱ្យគ្នាទៅវិញទៅមកហើយ St. Valentine បានក្លាយទៅជានិមិត្តរូបនៃសេចក្ដីស្រឡាញ់សំរាប់គូស្នេហ៍គ្រប់រូបហើយថ្ងៃនោះត្រូវបានគេកំណត់ដើម្បីធ្វើពាក្យកាព្យនិងកាដូមានដូចជាផ្កាជាដើម។⁹ ថ្ងៃ St. Valentine's Day បច្ចុប្បន្ន បានក្លាយទៅជាទិវានៃក្ដីស្រឡាញ់និងជាថ្ងៃ ដែលមនុស្សគ្រប់រូបបង្ហាញសេចក្ដីស្រឡាញ់ទៅកាន់មិត្តភក្ដិ និងអ្នកជាទីស្រឡាញ់។ សាច់រឿងដទៃទៀតបង្ហាញថា Valentine ប្រហែលជាត្រូវបានសម្លាប់ដោយសារ ព្យាយាមជួយពួក Christians ឲ្យគេចចេញពីពន្ធនាគាររ៉ូម៉ាំង (Roman) ដែលសាហាវព្រៃផ្សៃ និងជា ពន្ធនាគារដែលពួកគេបានទទួលរងការវាយដំនិងទារុណកម្ម។ បើតាមរឿងព្រេងនិទានមួយបានដំណាល ថា Valentine ដែលជាអ្នកទោសក្នុងពន្ធនាគារបានធ្វើពាក្យ ស្វាគមន៍លើកទីមួយដែលសរសេរថា «valentine» ដោយខ្លួនគាត់ បន្ទាប់ពីគាត់បានស្រឡាញ់ស្រីម្នាក់ដែលជាកូនស្រីមេគុកដែលបានទៅមើល គាត់ក្នុងអំឡុងការឃុំខ្លួនគាត់។ មុនពេលគាត់ស្លាប់ គេសង្ស័យថាគាត់បានសរសេរលិខិតមួយដែលមាន ហត្ថលេខាថា «ពី Valentine របស់អ្នក» ដែលនេះជាឃ្លានៅប្រើរហូតដល់សព្វថ្ងៃនេះ។ បើទោះបីជាការពិត ពីក្រោយសាច់រឿងនៃរឿងព្រេងនិទាន Valentine មិនមានភាពច្បាស់លាស់ក៏ដោយក៏សាច់រឿងទាំងអស់ សង្កត់ធ្ងន់អំពីលក្ខណៈរបស់គាត់ថាគួរឲ្យអាណិតនិងជាវីរបុរសហើយសំខាន់បំផុតនោះគឺជាតួអង្គរមែនទឹក មួយ (តួអង្គវេទនារម្មណ៍)។ នៅចន្លោះឆ្នាំ១១០០និង១៥០០ប្រហែលដោយសារតែកេរ្តិ៍ឈ្មោះនេះ Valentine បន្ទាប់ពីការស្លាប់បានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានប្រជាប្រិយភាពបំផុតក្នុងប្រទេស អង់គ្លេស និងបារាំង។¹⁰

ទិវានៃក្ដីស្រឡាញ់ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។ ចំណែកឯទិវានៃក្ដីស្រឡាញ់នៅក្នុង ព្រះរាជាណាចក្រកម្ពុជាវិញទើបតែត្រូវបានគេធ្វើឡើង ជាពិសេសពេញនិយមយ៉ាងខ្លាំងក្នុងចំណោម យុវវ័យដែលពួកគេតែងតែជូនផ្កាកាដូនិងកាតជូនពរឱ្យគ្នាទៅវិញទៅមកព្រមទាំងចំណាយពេលដើរកំសាន្ត ជាមួយនឹងគូស្នេហ៍និងមិត្តភក្ដិនៅទីក្រុងនានា។¹¹ ជាទូទៅគេសង្កេតឃើញថាយុវជននៅប្រទេសកម្ពុជាមាន ឱកាសក្នុងការដើរកំសាន្តជាក្រុមនិងមានទំនាក់ទំនងនឹង សង្គមខាងក្រៅច្រើនជាងយុវនារីដែលត្រូវនៅតែ

⁹ Retrieved February 12, 2008 from http://www.pictureframes.co.uk/pages/saint_valentine.htm
¹⁰ Retrieved February 12, 2008 from <http://www.history.com/content/valentine/history-of-valentine-s-day>
¹¹ “...Meeting with a few young men, in the front of Preah Monivong high school in town of Battambang province, who are buying flowers for their girl who are classmates to express their love. At the evening, there were a traffic jams along the Sankae river because young people bought flowers on the streets.”
 Kranhong. (2008, Feb. 15). This Valentine's Day There Were Not A Group of Students Who Sold Flower To Support Orphanages. *Reak Smey Kampchea*, p. 2b.

ក្នុងផ្ទះដើម្បីបំពេញកិច្ចការងារនៅផ្ទះ។ យុវនារីមានឱកាសភាគច្រើនចេញទៅខាងក្រៅតែនៅពេលមានពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនិងពិធីបុណ្យអុំទូកជាដើមតែប៉ុណ្ណោះ។¹² ដោយសារតែទំនោរទៅរកការកែប្រែថ្មីនៃសង្គមបែបសម្ភារនិយមធ្វើឱ្យយុវវ័យនៅប្រទេសកម្ពុជាកំពុងឈ្លក់រង្វេងជាមួយនឹងភាពជឿនលឿនក្នុងទីក្រុងនិងសេរីភាពក្នុងការមានទំនាក់ទំនងផ្លូវភេទកាន់តែខ្លាំងជាមុន។¹³

១.២. ចំណុចនៃបញ្ហា

ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា បានទទួលជោគជ័យនៅក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍និងជម្ងឺអេដស៍។ វាត្រូវបានគេ ធ្វើការប៉ាន់ស្មានថាអត្រាប្រើប្រាស់ក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុចាប់ពី១៥ទៅ៤៩ឆ្នាំមានអត្រាចុះទាប ពី១,២ភាគរយក្នុងឆ្នាំ២០០៣ទៅ០,៧ភាគរយក្នុងឆ្នាំ២០១៣។¹⁴ កម្មវិធីប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយកំពុងដើរតួយ៉ាងសំខាន់នៅក្នុងការចូលរួមកាត់បន្ថយប្រេវ៉ាឡង់នៃមេរោគអេដស៍។ បុរសជាច្រើនទៀតដែលស្ថិតនៅក្នុងក្រុមសង់ទីនីលបានបញ្ជាក់ថា ការប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទជាមួយដៃគូ មានការកើនឡើងជាងឆ្នាំមុនបើផ្អែកទៅលើការអង្កេតស្ទាបស្ទង់នៃBehavioral Sentinel Survey។¹⁵ ទោះជាយ៉ាងណាក៏ដោយក៏ការប្រើប្រាស់ស្រោមអនាម័យជាមួយនឹងដៃគូស្នេហានៅតែស្ថិតនៅក្នុងអត្រាទាបនៅឡើយ។ ភាពដូចគ្នានៃការប្រើប្រាស់ស្រោមអនាម័យជាមួយនឹងដៃគូរសង្សារ គឺ ៣៩,៤ភាគរយ នៅឆ្នាំ២០១០ ដែលក្នុងចំណោមអ្នកដែលមានដៃគូរមួយ ឬក៏ពីរនាក់។¹⁵

ប្រេវ៉ាឡង់នៃជម្ងឺឆ្លងតាមភេទស្ថិតនៅក្នុងអត្រាដែលដូចគ្នាទៅនឹងឆ្នាំ២០០១ បើទោះបីជាមានការព្យាយាមក្នុងការបង្កើនសេវាកម្មការពារព្យាបាល និងបង្ការមេរោគឆ្លងតាមភេទសំរាប់ស្ត្រីរកស៊ីផ្លូវភេទយ៉ាងណាក៏ដោយ។¹⁶ ការសិក្សាស្រាវជ្រាវរបស់លោកស្រីTarr បានសង្កត់ធ្ងន់ដោយស្មើឡើងថាយើងច្រានចោលបរិបទផ្សេងៗដែលមនុស្សពេញវ័យមានទាំងនារីវ័យក្មេង និងស្ត្រីនៅលីវសុទ្ធតែមានទាក់ទងនឹងការប្រព្រឹត្តទំនាក់ទំនងផ្លូវភេទ។¹⁷ ឱកាសថ្មីៗនឹងការផ្តល់សេរីភាពកាន់តែខ្លាំងដល់យុវវ័យបង្ហាញឱ្យឃើញពីលទ្ធផលនៃការផ្លាស់ប្តូរបទដ្ឋានសង្គមផងដែរ ដោយយុវជនភាគច្រើនងាកមករកដៃគូសង្សារជាជាងការ

¹² Wallquist, L. (2002). *Youth in Cambodia: Organizations, Activities and Policies*. Phnom Penh: Forum Syd.p. 10.

¹³ Fordham, G. (2003). *Adolescent Reproductive Health in Cambodia: Status Policies, Programmes and Issues*. Phnom Penh: POLICY Project. p. 3. Retrived December 23, 2008 from http://www.policyproject.com/pubs/countryreports/ARH_Cambodia.pdf

¹⁴ NCHADS/NAA. (2013). *Towards achieving the Country Targets of the Political Declarations on Intensifying efforts to eliminate HIV and AIDS*. Phnom Penh.

¹⁵ NCHADS.(2011). *BSS Estimation of the HIV Prevalence among General Population in Cambodia, 2010*. Phnom Penh: NCHADS,MOH.

¹⁶ NCHADS. (2008). *2005 Cambodian STI Prevalence Survey: Integrated Biological and Behavioral Survey*. Phnom Penh: MoH. p. 44
Retrieved February 12, 2008 from <http://www.nchads.org/Publication/SSS/SSS%202005.pdf>

¹⁷ Tarr, C.M. (1996b). *Op. cit.*,p. 2

គ្រាន់តែចំនាយប្រាក់ដើម្បីរួមភេទ។¹⁸ ករណីពន្លឺតកូនដោយគ្មានសុវត្ថិភាព នៅក្នុងប្រទេសកម្ពុជានៅតែជាមូលហេតុចំបងជុំវិញករណីនៃអត្រាមរណរបស់ស្ត្រីមាតា(២០-២៩%)។¹⁹ ថ្វីបើមានច្បាប់រំលូតកូននៅក្នុងឆ្នាំ ១៩៩៧ក៏ដោយ។²⁰

ការសិក្សាបែបគុណភាពវិស័យមួយ ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យ Assumption នៃទីក្រុងបាងកកបានលើកឡើងថា ចំនួនមួយភាគប្រាំនៃក្មេងជំទង់នឹងមានការរួមភេទនៅទីវង្សនៃក្តីស្រឡាញ់។²¹ ការពិភាក្សាជាក្រុមជុំវិញបញ្ហានៃការរួមភេទក្នុងចំណោមយុវវ័យនៅទីវង្សនៃក្តីស្រឡាញ់ ក្នុងរាជធានីភ្នំពេញដែលត្រូវបានរៀបចំឡើង សមាគមអង្គការអភិវឌ្ឍន៍សុខភាពប្រជាជន(PHD)បានលើកឡើងជាសំណួរអំពីគ្រោះថ្នាក់នៃការមានសកម្មភាពផ្លូវភេទរបស់យុវវ័យ នៅទីវង្សនៃក្តីស្រឡាញ់និងផលប៉ះពាល់ជាអវិជ្ជមានដែលអាចកើតមាន។²²

របកគំហើញទីវង្សនៃក្តីស្រឡាញ់កាលពីលើកមុន²³ បានទទួលស្គាល់ថា ដៃគូសង្សាររបស់យុវវ័យមិនបានយល់យ៉ាងច្បាស់អំពីប្រវត្តិដើមថ្ងៃបុណ្យសង្សារ តែឥឡូវនេះបែបមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្កនៅតំបន់ទីក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាពួកគេទទួលស្គាល់ថា វាចេញមកពីវប្បធម៌បរទេសក៏ដោយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ លទ្ធផលបានបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកផ្តល់ចម្លើយក្នុងការសិក្សានោះគឺរីករាយក្នុងការរួមភេទ នៅទីវង្សនៃក្តីស្រឡាញ់នោះ ទោះយ៉ាងណាក៏ដោយក៏មានបីបួននាក់បាត់បង់ព្រហ្មចារីយ័របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយក៏ភាគច្រើនពួកគេ បានប្រើប្រាស់ស្រោមអនាម័យ ប្រហែលជាយោងទៅតាមការកើនឡើងនៃចំណេះដឹងផ្នែកខាងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ក៏មួយចំនួននៅមានការបង្ខំក្នុងការរួមភេទនៅថ្ងៃនោះដែរ។ វាហាក់ដូចជាមានការខ្វះខាតការយល់ដឹងពីឪពុកម្តាយ អំពីសកម្មភាពផ្លូវភេទរបស់កូនៗពួកគេ និងឆ្លើយតបទៅនឹងការខ្វះខាតបើកទូលំទូលាយក្នុងការទំនាក់ទំនងបញ្ហាផ្លូវភេទនេះ។ ការសិក្សានេះក៏បានផ្តល់អនុ

18 Wilkinson, D.J. and Fletcher, G. (2002). *Sweetheart Relationship in Cambodia: Love, Sex & Condoms in the time of HIV*, Phnom Penh: PSI. p.1

19 WHO. (2004). *Unsafe abortion: Global and Regional Estimated of the Incidence of Unsafe Abortion and Associated Mortality in 2000*. Geneva. Cited by MoH. (2006). *National Strategic for Reproductive and Sexual Health in Cambodia (2006-2010)*. Phnom Penh. p. 7-8

20 រដ្ឋសភាជាតិ (ឆ្នាំ ១៩៩៧) ច្បាប់ស្តីពីការរំលូត មាត្រាទី៨ ជំពូក២ ត្រូវបានដកស្រង់ចេញពី សៀវភៅកម្រង ឯកសារច្បាប់ បោះពុម្ពលើកទី៣ (ឆ្នាំ២០០១) នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ធ្វើនៅភ្នំពេញ។ ទំព័រទី៨៩៨។

National Assembly.(1997). *Abortion Law,Article 8, Chapter 2*. Cited by 3rd edition Legal Document Braid. (2001), United Nations Cambodia Office of the High Commissioner for Human Rights. Phnom Penh. P.898.

21 Ann. (2008, Feb. 11). One fifth of teenagers will have sex on Saint Valentine's day in Bang Kok. *Nation*, Retrieved February 12, 2008 from <http://www.asiaone.com/News/Education/Story/A1Story20080211-49118.html>

22 Chansy, C. (2008, Feb. 15). Panel Tells Youths To Use Valentine's Day Caution. *Cambodia Daily*, p. 20.

23 Soprach, T. (2009). *Young People Talking About Valentine's Day in Phnom Penh in 2008 (A Qualitative Study)*. Phnom Penh: Independent Research Study.

សាសន៍ផងដែរក្នុងការអង្កេតបន្តទៀតទៅលើបរិមាណវិស័យ ក្នុងចំណោមយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួច ដើម្បីឲ្យវាកាន់តែជាក់លាក់ថែមទៀត។²⁴ មួយឆ្នាំក្រោយមក ការសិក្សាបែបបរិមាណវិស័យស្តីអំពីស្នេហា និងទំនាក់ទំនងផ្លូវភេទ បទពិសោធន៍ និង ផែនការរបស់យុវវ័យដែលមានទ្រព្យសម្បត្តិបង្អួចសម្រាប់ទិវានៃក្តីស្រឡាញ់នាពេលខាងមុខនេះឆ្នាំ២០០៩ នៅរាជធានីភ្នំពេញ បានរកឃើញថា ១២,៤ភាគរយនៃយុវវ័យបានបញ្ជាក់ថា ពួកគេនឹងអាចរួមភេទ និង១៤,៣ភាគរយ នៃយុវវ័យដែលមានគូរសង្សារ បានបញ្ជាក់ថា ពួកគេនឹងអាចរួមភេទជាមួយនឹងសង្សារពួកគេ នៅទិវានៃក្តីស្រឡាញ់នាពេលខាងមុខនេះ។²⁵

ហេតុដូច្នេះហើយ ការសិក្សាស្រាវជ្រាវនៅពេលនេះត្រូវបានរៀបចំដើម្បីធ្វើការពិនិត្យតាមដានបែបបរិមាណវិស័យ ដើម្បីប្រៀបធៀបលទ្ធផលនៃការស្រាវជ្រាវ កាលពីប្រាំឆ្នាំមុន។ ការសិក្សានេះគឺស្វែងរកនូវសំណួរស្រាវជ្រាវជាក់លាក់មួយ៖

តើផែនការអ្វី ដែលយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួចនៅទីក្រុងភ្នំពេញមានគម្រោងរួមភេទ ក្នុងការរួមភេទនៅទិវានៃក្តីស្រឡាញ់នឹងមកដល់ក្នុងពេលឆាប់ៗនេះ?

១.៣. គោលបំណងនៃការសិក្សា

កម្មវត្ថុជាគន្លឹះនៃការសិក្សាដើម្បីពិនិត្យតាមដាន និងធ្វើការប្រៀបធៀបជាមួយនឹងការសិក្សាបែបបរិមាណវិស័យឆ្នាំ២០០៩គឺ៖

- ដើម្បីធ្វើការស្វែងយល់ដឹងបន្ថែមទៀតអំពីទំនាក់ទំនង និងឥរិយាបថផ្លូវភេទរបស់យុវវ័យ ដែលមានទ្រព្យសម្បត្តិបង្អួច និងផែនការរបស់ពួកគេនៅទិវានៃក្តីស្រឡាញ់នឹងមកដល់ក្នុងពេលឆាប់ៗនេះ។

- ដើម្បីយល់ដឹងទៅលើទស្សនៈនៃអាកប្បកិរិយារបស់ឪពុកម្តាយរបស់យុវវ័យទាំងនោះចំពោះថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

១.៤. សេចក្តីសំខាន់នៃការសិក្សា

ការសិក្សាបែបបរិមាណវិស័យត្រូវបានបំពេញជាមួយនឹងចំនួនសំណាកដ៏ច្រើន (ចំនួនសរុប ៧១៥នាក់) នៃយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួចនៅទីក្រុងភ្នំពេញ ដែលបានបំពេញនូវកម្រងសំណួរអំពីបទពិសោធន៍របស់ពួកគេ និងទស្សនៈរបស់ពួកគេចំពោះទិវានៃក្តីស្រឡាញ់នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ របកគំហើញ និងអនុសាសន៍ទាំងអស់នេះនឹងផ្តល់ទៅដល់ស្ថាប័នពាក់ព័ន្ធ និងបុគ្គលដែលពាក់ព័ន្ធដូចជាអាជ្ញាធរដែនដី ប្រព័ន្ធផ្សព្វផ្សាយ ឪពុកម្តាយ និងអ្នកដឹកនាំកម្មវិធីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។ ស្ថាប័នដែលពាក់ព័ន្ធទាំងនោះអាចរៀបចំធ្វើអន្តរាគមន៍នៅថ្ងៃបុណ្យសង្សារនោះទាន់ពេលវេលា និងសំរាប់យុវវ័យឲ្យមានចំណេះដឹងទូលំទូលាយបន្ថែមទៀត ធ្វើការប្រុងប្រយ័ត្ននៅថ្ងៃនោះ។ ការអង្កេតនេះក៏ជាមគ្គុ-

²⁴ Ibid. pp. 23-24.

²⁵ Soprach, T. (2010). Love and sexual relationships: experiences and plans of middle class young people regarding the upcoming Valentine's Day in Phnom Penh in 2009. Independent Researcher.

ទេសន៍នាំផ្លូវ សំរាប់អ្នកស្រាវជ្រាវដទៃទៀត ក្នុងការរៀបចំសិក្សាលម្អិតបន្ថែមទៀតអំពីឥរិយាបថផ្លូវភេទរបស់យុវវ័យ។ របកគំហើញទាំងនេះនឹងផ្តល់ព័ត៌មានទៅយុវជន និងជួយពួកគេឲ្យយល់ដឹងពីឥរិយាបថផ្លូវភេទរបស់ពួកគេ ក្នុងការទំនាក់ទំនងនៅព្រឹត្តិការណ៍ទិវានោះ។

១.៥. ព្រំដែន និងកំរិតនៃការសិក្សា

ឧបសគ្គនៃពេលវេលា

ការសិក្សាស្រាវជ្រាវនេះត្រូវបានរៀបចំឡើង ដើម្បីធ្វើការរុករកនូវរបកគំហើញបន្ថែមទៀតពីការសិក្សាស្រាវជ្រាវលើកមុន។ ពេលវេលា ដែលអាចធ្វើបានតិចតួចក្នុងការអានឯកសារស្រាវជ្រាវមុនៗ អ្នកស្រាវជ្រាវនេះមានការរស់ជាមួយនឹងកិច្ចការទីប្រឹក្សាឯករាជ្យ និងសរសេរអត្ថបទវិភាគសង្គម។

ឧបសគ្គនៃផ្នែកហិរញ្ញវត្ថុ

ការអង្កេតនេះត្រូវបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់អ្នកនិពន្ធផ្ទាល់ ដែលបានមកពីការធ្វើការជាទីប្រឹក្សាឯករាជ្យ និងការសរសេរអត្ថបទវិភាគសង្គមឲ្យកាសែតភ្នំពេញប៉ុស្តិ៍។ ហេតុដូច្នេះហើយថវិកាត្រូវមានកម្រិតបំផុត និងអ្នកនិពន្ធមិនអាចជ្រើសរើសយកអ្នកស្រាវជ្រាវនានា ដែលមានវិជ្ជាជីវៈ និងគុណសម្បត្តិខ្ពស់សំរាប់ក្នុងការសិក្សានេះទេ។

ប្រជាជនគោលដៅ

តាមរយៈបទពិសោធន៍ និងការអានការសិក្សាពីមុនៗមក និងតាមរយៈការអង្កេត អ្នកស្រាវជ្រាវបានសម្រេចចិត្តជ្រើសរើសយកយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួច ដែលមានអាយុពី១៥ទៅ២៤ឆ្នាំ ដែលបានទៅលេងនៅសួនច្បារតាមដងទន្លេនៅទីក្រុងភ្នំពេញ ដូចគ្នាទៅនឹងការសិក្សានៅឆ្នាំ២០០៩។ ហេតុផលក្នុងការផ្ដោតទៅលើអាយុទាំងនេះគឺ WHO/UNICEF (1998) បានកំណត់យុវជនគឺមានអាយុពី១៥ដល់២៤។²⁶ ការសិក្សាស្រាវជ្រាវនេះ មិនផ្ដោតទៅលើក្រុមភេទទីបីទេ (ក្រុមឆ្មើយទាំងស្រី ទាំងប្រុស ដែលរួមភេទដូចគ្នា)។

កម្រងសំណួរដែលមានចនាសម្ព័ន្ធត្រូវបានរៀបចំរួមទាំងផ្នែកការយល់ព្រមផ្តល់ព័ត៌មាន

អ្នកស្រាវជ្រាវបានរៀបចំកម្រងសំណួរចនាសម្ព័ន្ធជាភាសាអង់គ្លេស ដើម្បីទទួលបានការផ្តល់ជាយោបល់ពីទីប្រឹក្សានានា ហើយបន្ទាប់មកកម្រងសំណួរបានបែកចេញជាបួនផ្នែក ប្រភេទទីមួយយុវវ័យប្រុសមានគូសង្សារ ប្រភេទទីពីរយុវវ័យប្រុសមិនមានគូសង្សារ ប្រភេទទីបីយុវវ័យនារីមានគូសង្សារ និងប្រភេទទីបួនយុវវ័យនារីមិនមានគូសង្សារ តែមាន១៨សំណួរដូចគ្នា។ ការសិក្សានេះ គឺមានទម្រង់ដូចគ្នាទៅនឹងការសិក្សាពីមុន ប៉ុន្តែមានសំណួរបី ឬបួន ដែលត្រូវបានកែប្រែ។ កម្រងសំណួរត្រូវបានបកប្រែជាភាសាខ្មែរ និងភាសាអង់គ្លេស។

²⁶ Ramage, I. (2004). *Cambodia Baseline Survey*. Phnom Penh: RHIYA Project, EU/UNFPA. p.5.

កម្រងសំណួរ ត្រូវបានរៀបចំដោយមានសំណួរខ្លះ គឺសួរជាក់លាក់ទៅនឹងប្រភេទអ្នកផ្តល់ចម្លើយ។ ដូចជា៖ សកម្មភាពស្នេហា ដែលត្រូវបានសួរសម្រាប់តែអ្នកដែលមានគូរសង្សារ។ សម្រាប់យុវវ័យប្រុស ដែលឆ្លើយថា «បាទ» នឹងមានផែនការរួមភេទនៅទីវាសន៍ក្តីស្រឡាញ់ខាងមុខនេះ ប្រសិនបើមិត្តស្រីរបស់ ពួកគេមិនយល់ព្រមក្នុងការរួមភេទ តើពួកគេនឹងធ្វើអ្វី? ដូចគ្នានេះដែរ ករណីសំណួរចំពោះយុវវ័យប្រុស អំពីសំណួរ «ការរួមភេទជាមួយនឹងស្រ្តីរកស៊ីផ្លូវភេទ» និង «បូក» ការចាប់រំលោភសេពសន្ថវៈ ដោយក្រុមយុវ វ័យទំនើង។ យុវវ័យប្រុស ត្រូវបានសួរប្រសិនបើពួកគេចូលរួម «បូក» រយៈពេលបីខែចុងក្រោយនេះ។ ការ សិក្សានេះត្រូវបានរៀបចំ ដើម្បីធ្វើការពិនិត្យតាមដាននូវទិន្នន័យការសិក្សាពីមុនចំពោះយុវវ័យប្រុស ដែល បានចូលរួម «បូក» និងដើម្បីរកបន្ថែមទៀត ប្រសិនបើយុវវ័យប្រុស ដែលមានទ្រព្យសម្បត្តិបង្គួរ ប៉ុនប៉ងបង្ខំ មិត្តស្រីរបស់គេ ដើម្បី «បូក»។

ការបណ្តុះបណ្តាល

អ្នកជំនួយការស្រាវជ្រាវទាំងអស់ ត្រូវបានបណ្តុះបណ្តាលរួចហើយអំពីការអប់រំផ្នែកសុខភាពបន្ត ពូជ និងសុខភាពផ្លូវភេទ ហើយពួកគេមានបទពិសោធន៍ជាមិត្តអប់រំមិត្ត នៃសមាគម អភិវឌ្ឍន៍សុខភាព ប្រជាជន (PHD) ផងដែរ។ បទពិសោធន៍ទាំងនោះធ្វើឲ្យពួកគេមានយុទ្ធសាស្ត្រងាយស្រួលក្នុងការទំនាក់ ទំនងជាមួយនឹងយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្គួរនៅក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងការធ្វើការឲ្យចង ចាំឡើងវិញ អ្នកស្រាវជ្រាវបានផ្តល់នូវវគ្គបណ្តុះបណ្តាលបច្ចេកទេសថ្មីៗថែមទៀតរួមទាំង គោលបំណង វិធីសាស្ត្រ ការជ្រើសរើសសំណាក បច្ចេកទេសក្នុងការប្រមូលទិន្នន័យនៃការបំពេញកម្រងសំណួរដោយ ខ្លួនឯង ការសម្តែងតួ នៃការសម្ភាសន៍ដោយទល់មុខជាមួយភេទដូចគ្នា (ក្នុងករណី ដែលអ្នកផ្តល់ចម្លើយ មិនអាចអានកម្រងសំណួរបាន) និងធ្វើការសាកល្បងជាមួយកម្រងសំណួរដែលបានព្រាងទុក។ វគ្គបណ្តុះ បណ្តាលនេះគឺធ្វើនៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ២០១៤។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្ម័គ្រចិត្ត បញ្ចូលទិន្នន័យខ្លះមានបទពិសោធន៍ក្នុងការបញ្ចូលទិន្នន័យទៅក្នុងកម្មវិធី SPSS 18.0 ក៏អ្នកស្រាវជ្រាវនៅ តែផ្តល់សេចក្តីណែនាំកំពុងតែអនុវត្តន៍ផងទៅប្រធានក្រុម ដែលជាអ្នកបច្ចេកទេសខាងព័ត៌មានវិទ្យាដែរ។

អ្នកជំនួយការស្រាវជ្រាវបានចែករំលែកបទពិសោធន៍បន្ទាប់ពីការប្រមូលទិន្នន័យ

អ្នកជំនួយការស្រាវជ្រាវទាំងអស់បានរាយការណ៍ នូវវិធីសាស្ត្រ ដែលមានមនុស្សមួយចំនួនបាន បដិសេធន៍មិនចូលរួមក្នុងការធ្វើការអង្កេតនេះទេ ចំនួនសរុបគឺ១៣នាក់។ ហេតុផលទាំងនេះបានផ្តល់ការ អះអាងក្នុងការចូលរួមគឺអ្នកខ្លះមានការប្រញាប់ប្រញាល់ទៅផ្ទះ អ្នកដទៃទៀតនិយាយថា មិនមានពេល គ្រប់គ្រាន់ក្នុងការបំពេញ រឺមួយក៏រស់នៅជិតគ្នា រឺក៏ញ៉ាំអាហារ។ ជាទីបញ្ចប់នេះ នៅថ្ងៃទីមួយនៃការ ស្រាវជ្រាវ បិទប្រាំប្រើមិនគ្រប់គ្រាន់ទេសំរាប់មួយក្រុមធំ។

អ្នកសម្ភាសន៍ បានរកឃើញថា វាមានការលំបាកក្នុងការទៅជួបជាមួយនឹងដៃគូសង្សារមួយចំនួន ដែលអង្គុយស្ថិតជាប់គ្នា ហើយអាបគ្នា និងថើបគ្នា។ ក្រុមខ្លះមិនត្រូវបានរាប់បញ្ចូលដោយសារពួកគេមាន

អាយុច្រើនពេក។ ទោះយ៉ាងណាក៏ដោយអ្នកសម្ភាសន៍បានរាយការណ៍អំពីការបដិសេធន៍ ហើយផ្តល់ពួកគេនូវសំណួរផងដែរ ហើយដាក់វានៅក្នុងស្រោមសំបុត្រយ៉ាងសម្ងាត់។ មានករណីមួយ មិត្តភក្តិរបស់អ្នកផ្តល់ចម្លើយអាន បន្ទាប់មកគាត់គូសចម្លើយដ៏សមរម្យនៅក្នុងប្រអប់ដោយខ្លួនគាត់ផ្ទាល់។

ការបញ្ចូលទិន្នន័យនៅក្នុងកម្មវិធីប្រព័ន្ធ SPSS និងលុបទិន្នន័យ ដែលមិនត្រឹមត្រូវ

ក្នុងកំឡុងពេលបញ្ចូលទិន្នន័យ និងការលុបទិន្នន័យដែលមិនត្រឹមត្រូវ មានចំនួនសរុបគឺ៥ភាគរយ នៃចំនួនទិន្នន័យដែលបានប្រមូលសរុប (៣៦ ក្នុងចំណោម៧៥១នៃអ្នកផ្តល់ចម្លើយសរុប) មិនត្រូវបានទទួលយកទេ គឺដោយសារខ្វះខាត ការបំពេញកម្រងសំណួរមិនពេញលេញ។ ការសិក្សានេះអាចឆ្លុះបញ្ចាំងទៅលើអត្រាខ្ពស់នៃកម្រងសំណួរមិនពេញលេញ នៅពេលណាដែលប្រើវិធីសាស្ត្រ ការបំពេញដោយខ្លួនឯង។

ការបកប្រែ

ដោយសារភាសាអង់គ្លេសមិនមែនជាភាសាទីមួយរបស់អ្នកស្រាវជ្រាវទេ ដូច្នេះការបកប្រែរវាងខ្មែរ និងភាសាអង់គ្លេសគឺបញ្ហាតែងតែកើតមានឡើងជាពុំខាន និងវាងាយស្រួលក្នុងការបាត់បង់នូវអត្ថន័យខ្លះៗ តែទោះយ៉ាងណា ដើម្បីជៀសវាងបញ្ហាអស់ទាំងនេះ អ្នកស្រាវជ្រាវបានខិតខំផ្ទៀងផ្ទាត់ក្នុងការបកប្រែជាមួយនឹងអ្នកប្រើភាសាដើមកំណើត ដែលបានជួយក្នុងការប្រែសម្រួល នូវរបាយការណ៍នេះ។ បន្ទាប់ពីរបាយការណ៍ជាភាសាអង់គ្លេសត្រូវបានបញ្ចប់ អ្នកនិពន្ធ និងជំនួយការបកប្រែជាភាសាខ្មែរបន្តការបកប្រែជាភាសាខ្មែរ ដែលជាភាសាកំណើតរបស់ខ្លួន។

១.៦.អត្ថន័យនៃពាក្យគន្លឹះ

សង្សារ៖ បើកំណត់តាមអត្ថន័យដើមវិញប្រើចំពោះស្ត្រីណាម្នាក់ដែលបានភ្ជាប់ពាក្យរួចហើយ។ សំរាប់ភាសានិយាយជាទូទៅវិញសំដៅទៅលើស្ត្រីណាម្នាក់ដែលមានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់រួចមកហើយ។ ប៉ុន្តែបច្ចុប្បន្ននេះពាក្យនេះត្រូវបានគេសំដៅទៅលើទំនាក់ទំនងផ្លូវភេទហើយមានតែ៥ភាគរយប៉ុណ្ណោះដែលអាចឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍។*[និស្សិតប្រុស]*²⁷

សង្សារ៖ ពាក្យនេះត្រូវបានគេប្រើប្រាស់នៅពេលអ្នកណាម្នាក់មានសេចក្តីស្នេហាចំពោះគ្នាទៅវិញទៅមក។ សំរាប់ការនិយាយជាទូទៅវិញនៅពេលការប្រើពាក្យនេះមានន័យថាគេទាំងពីរអាចនឹងឈានទៅដល់អាពាហ៍ពិពាហ៍ឬមិនអាច។*[និស្សិតស្រី]*²⁸

²⁷ Wilkinson, D.J. and Fletcher, Op cit., p. 9.

²⁸ Ibid. p. 10

សង្ខារ៖ សំរាប់គូស្នេហ៍មិត្តប្រុសមិត្តស្រី²⁹

យុវវ័យ ដែលមានទ្រព្យសម្បត្តិបង្ក្រាប៖ គឺនិយាយយោងទៅលើយុវវ័យ ដែលមានសម្លៀកបំពាក់ថ្លៃៗ ដូច ដែលយើងបានសង្កេតអត្តចរិតរបស់ពួកគេ និងកាយវិការ ពួកគេមើលទៅទំនង ជា «ឡូយឆាយ» ជាលក្ខណៈបុគ្គល វិជាក្រុមរបស់ពួកគេ។ ជាទូទៅពួកគេមានម៉ូ តូ និងរថយន្តទំនើបៗ។³⁰

អត្ថន័យនៃពាក្យ «ភាពទុកចិត្ត» ឬ «ភាពជឿជាក់» ៖

បកស្រាយអំពីលក្ខណៈនៃទំនាក់ទំនងជាមួយនឹងគូស្នេហ៍។ ក្នុងនោះរួមមានភាព ស្មោះត្រង់ជួបគ្នាតាមរយៈក្រុមគ្រួសារឬមិត្តភក្តិឋានៈក្នុងសង្គមការងារហិរញ្ញវត្ថុ រូបរាងលក្ខណៈសម្បត្តិនិងភាពបរិសុទ្ធ។ សំខាន់ណាស់ដែលត្រូវកត់ចំណាំថាយុវវ័យឱ្យ តំលៃគូស្នេហ៍របស់ខ្លួនគួបផ្សំជាមួយនឹងលក្ខណៈអត្តចរិតដើម្បីបង្កើនភាពទុកចិត្តរវាងគូ ស្នេហ៍។ ទោះបីយុវវ័យប្រើលក្ខណៈវិនិច្ឆ័យជាច្រើនដើម្បីធ្វើការវិនិច្ឆ័យទៅលើភាពជឿ ទុកចិត្តក៏ដោយក៏ពួកគេហាក់ដូចជាមើលរំលងទៅលើលក្ខណៈវិនិច្ឆ័យមួយចំនួនទៀត ដែលជួយធ្វើឱ្យពួកគេអាចកាត់បន្ថយគ្រោះថ្នាក់ជម្ងឺឆ្លងតាមភេទនិងមេរោគអេដស៍។³¹

អត្ថន័យនៃពាក្យ «ការមានទំនាក់ទំនងផ្លូវភេទ ដោយគ្មានការយល់ព្រម» ៖

ក្នុងនោះមានសកម្មភាពព្យាយាមប៉ុនប៉ងរំលោភការប៉ះពាល់ស្នាមអង្គដោយគ្មាន ការយល់ព្រមការរំលោភបំពានដូចជាការប្រើពាក្យសំដីការបង្ខំឱ្យមើលវីដេអូអាស អាភាសន៍ការចាប់រំលោភទាំងកំរោលការបង្ខំឱ្យរួមភេទ...។ល។³²

បូក៖ បូកតាមន័យធម្មតាឬគណិតវិទ្យាគឺជាការបន្ថែម។ សំរាប់ពាក្យរបស់ក្រុមយុវជនទំនើងសំដៅទៅ លើ៖

១. បូកជាទូទៅកើតឡើងបន្ទាប់ពីយុវជនម្នាក់ឬ២នាក់ទៅចរចាពីតំលៃជាមួយស្រ្តីរកស៊ីផ្លូវភេទ ឬការចូលលុយគ្នាដើម្បីរៀបចំរួមភេទជាមួយស្រ្តីរកស៊ីផ្លូវភេទម្នាក់នោះ។

²⁹ The researcher decides to use all these words are the same meaning for this study.

³⁰ ជំនួយការស្រាវជ្រាវទាំងអស់បានចែករំលែកបទពិសោធន៍ពួកគេតាមរយៈធ្វើការងារជាមួយនឹងយុវវ័យ ដែលមានទ្រព្យធនមធ្យមក្នុងកំឡុង ពេលបណ្តុះបណ្តាលការសិក្សាស្រាវជ្រាវនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៩។

³¹ Longfield, K., Klein, M. and Berman, J. (2002). *Working Paper No. 51: Criteria for trust and how trust affects sexual decision-making among youth*, Washington, DC: PSI Research Division, p. 5. Retrieved December 24, 2008 from <http://www.psi.org/research/wp/WP51.pdf>

³² Jejeebhoy, J.S. and Bott, S. (2003). *South & East Asia: Non-consensual sexual experiences of young people: A review of the evidence from developing countries*, No.16. New Delhi: Population Council. pp. v-3.

២. បន្ទាប់មកទៀតយុវជនទាំងនោះយកស្រ្តីរកស៊ីផ្លូវភេទម្នាក់នោះទៅសណ្ឋាគារឬផ្ទះសំណាក់ដែលមានមិត្តភក្តិក្រុមយុវជននៅក្នុងបន្ទប់រួចហើយនិងកំពុងរង់ចាំរួមភេទ(ឬដែលនឹងមកដល់)។
៣. ពេលនោះយុវជនចាប់ផ្តើមបង្ខំស្រ្តីរកស៊ីផ្លូវភេទនោះដើម្បីរួមភេទម្តងម្នាក់ៗហើយខ្លះពីរទៅបីដងក្នុងមួយយប់នោះ។ ជារឿយៗពួកយុវជនទាំងនោះតែងតែប្រើអំពើហិង្សាទៅលើស្រ្តីរកស៊ីផ្លូវភេទនោះ។
៤. ពួកគេស្ទើរតែទាំងអស់បាននិយាយថានោះមិនមែនជាអំពើចាប់រំលោភសេពសន្ថវៈនោះទេ ពីព្រោះពួកគេបានបង់លុយរួចទៅហើយ។³³

II. សង្ខេបនៃការសិក្សាមុនៗ អំពីឥរិយាបថនៃទំនាក់ទំនងផ្លូវភេទនៅប្រទេសកម្ពុជា

វប្បធម៌របស់ប្រទេសលោកខាងលិចសន្មត់សមភាព រវាងការរួមភេទនិងសិទ្ធិស្មើគ្នាក្នុងការជ្រើសរើសដៃគូស្នេហាក្នុងទំនាក់ទំនងនៃការរួមភេទមុនពេលរៀបការ។ វប្បធម៌របស់ប្រទេសលោកខាងលិចត្រូវបានគេទទួលស្គាល់ថាមានលក្ខណៈបុគ្គល និងឯករាជ្យហើយទាំងបុរសនិងស្រ្តីនឹងត្រូវទទួលបានឱកាសស្មើគ្នាក្នុងការធ្វើអ្វីទៅតាមដែលគេចង់ធ្វើ។ ក្នុងនោះក៏មានអ្នកកាន់សាសនាគ្រីស្ទខ្លះរក្សាភាពបរិសុទ្ធរហូតដល់ពួកគេរៀបការហើយមិនតែប៉ុណ្ណោះពួកគេក៏នឹងរក្សាភក្តីភាពចំពោះស្វាមីភរិយារបស់គេទៀតផង។³⁴ នៅសហរដ្ឋអាមេរិកអាត្រានៃស្រ្តីមានផ្ទៃពោះ ដែលមានវ័យក្មេងធ្លាក់ចុះទាបចាប់តាំងពីឆ្នាំ១៩៩១ប៉ុន្តែនៅតែរក្សាកំរិតខ្ពស់បើប្រៀបធៀបទៅនឹងជាតិសាសន៍ ដែលខ្លាំងផ្នែកឧស្សាហកម្មដទៃទៀត។ ក្មេងស្រីដែលមានអាយុចាប់ពី១៥ទៅ១៩ឆ្នាំជិត១លាននាក់ ដែលមានផ្ទៃពោះជារៀងរាល់ឆ្នាំមានប្រហែល២០ភាគរយនៃស្រ្តីវ័យក្មេងស្ថិតក្នុងក្រុមអាយុនេះដែលសកម្មក្នុងការរួមភេទ។ ភាគច្រើននៃស្រ្តីមានផ្ទៃពោះទាំងនោះសុទ្ធតែមិនបានគ្រោងទុកទាំងអស់ហើយអ្នកម្តាយវ័យក្មេងទាំងអស់នោះ ត្រូវផ្អាកការរៀនសូត្រនិងត្រូវការកិច្ចសង្គ្រោះជាសាធារណៈព្រមទាំងរស់នៅក្នុងភាពក្រីក្រ។³⁵ ជាង៤១ភាគរយនៃយុវវ័យប្រុស និង២៣ភាគរយនៃយុវនារី នៃអ្នកចូលរួមក្នុងការសិក្សាថ្នាក់ជាតិបានរាយការណ៍ថា ពួកគេមានភាពសកម្មក្នុងការរួមភេទ។ អាយុខុសគ្នាជាមួយនឹងដៃគូរួមភេទលើកទីមួយ ដែលប្រែប្រួលទៅតាមភេទ ជាមួយនឹងបុរស បានរាយការណ៍ថា មិនមានអាយុខុសគ្នាទេ និងដៃគូរួមភេទរបស់ស្រ្តី គឺមានអាយុមធ្យមបង់ប្រាំឆ្នាំ។

³³Wilkinson, D.J., and Fletcher, G. (2002).*Sweetheart Relationship in Cambodia: Love, Sex & Condoms in the time of HIV*, Phnom Penh: PSI.
 Bearup, L.S. (2003). *Paupers and Princelings : Youth Attitudes Toward Gangs, Violence, Rape, Drugs, and Theft*. Phnom Penh:GAD/C.
 Soprach, T. (2004).*GANG RAPE: The Perspective of Moto-Taxi Drivers across Cambodia*. Phnom Penh: Playing Safe Project, CARE Cambodia, EU/UNFPA.
³⁴Soprach, T. (2008).*The Impact of Premarital Sex Among Young People in Cambodia*. Phnom Penh: University of Cambodia.p. 8.
³⁵Stern, A. (2008, November 3). Study Links Teen Pregnancy To Sexy TV Shows in US. *Reuters*. Retrieved December 10, 2008 from <http://www.reuters.com/article/newsOne/idUSTRE4A20HL20081103>

ការស្ទាបស្ទង់ស្រាវជ្រាវដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ Assumption អំពីឥរិយាបថនៃការ មានទំនាក់ទំនងផ្លូវភេទរបស់ក្មេងជំទង់ប្រហែលជា២.៣៨៤នាក់ ក្នុងទីក្រុងបាងកកសម្រាប់ទិវានៃក្តី ស្រឡាញ់ឆ្នាំ២០០៨ខាងមុខនេះបានបង្ហាញឱ្យឃើញថា ក្មេងជំទង់ចំនួន១ភាគ៥ដែលមានទំនាក់ទំនងផ្លូវ ភេទហើយប្រហែល១៥,៤ភាគរយធ្លាប់មានបទពិសោធន៍ក្នុងការរួមភេទ។ នៅក្នុងនោះចំនួន៥៨,៨ភាគរយ បាននិយាយថាពេលខ្លះពួកគេក៏មានការរួមភេទបែបសុវត្ថិភាពផងដែរ ខណៈពេលដែលចំនួន២១,១ភាគ រយទៀតមិនធ្លាប់ប្រើប្រាស់ស្រោមអនាម័យនោះទេ។³⁶ ព្រឹត្តិការណ៍នៃទិវានៃក្តីស្រឡាញ់មិនមែនមានកើត ឡើងតែនៅទីក្រុងភ្នំពេញទេ ដោយយុវវ័យ ប៉ុន្តែក៏កើតមានឡើងនៅទីក្រុងខេត្តបាត់ដំបងដែរ។ នៅថ្ងៃនោះ ដែរ អត្ថបទបានពិពណ៌នាថា៖ «ក្រុមយុវវ័យ បានឲ្យផ្កាមួយ ឬក៏វត្ថុអនុស្សាវរីយ៍ផ្សេងៗទៅសង្សាររបស់គេ ឬមួយក៏មិត្តភក្តិរបស់ពួកគេនៅតាមដងវិថី ហើយបន្ទាប់មកពួកគេឈានទៅដល់ទៅដេកនៅផ្ទះសំណាក់ ដែលភាគច្រើនបំផុតគឺយុវវ័យ និងសិស្សសាលា ដែលមានអាយុពី១៥-២០ឆ្នាំ។ តាមរយៈព័ត៌មានពីផ្ទះ សំណាក់ និងសណ្ឋាគារបានដំឡើងថ្លៃដូល «ក្រេបទឹកឃ្មុំ» ក្នុងរយៈពេល១ម៉ោង ឬក៏ពីរម៉ោងតែប៉ុណ្ណោះ ឡើងដល់ពី១៥.០០០រៀល ទៅ ២០.០០០រៀល។ យ៉ាងណាក៏ដោយយុវជនម្នាក់បានទទួលស្គាល់ថា ថ្ងៃ បុណ្យសង្សារគឺជាឥទ្ធិពលបរទេសពិតប្រាកដមែន និងក្មេងស្រីមួយចំនួនបានបាត់បង់ព្រហ្មចារីយ៍របស់ពួក គេនៅថ្ងៃនោះដែរ។ គាត់បានឃើញមិត្តភក្តិរបស់គាត់ ធ្វើសកម្មភាពដូច្នេះ។ ចំណែកឯអ្នកគ្រប់គ្រងផ្ទះ សំណាក់វិញ ពួកគេបាននិយាយថា នៅថ្ងៃទី១៤កុម្ភៈនេះ មានភ្ញៀវច្រើន ចាប់តាំងពីព្រឹកដើម្បីក្រេបទឹកឃ្មុំ ម្តង និងអ្នកគ្រប់គ្រងផ្ទះសំណាក់បានផ្តល់ព័ត៌មានថា តំលៃឡើងថ្លៃទើបតែ២ឆ្នាំនេះទេ នៅពេលដែលថ្ងៃ បុណ្យសង្សារមកដល់។»³⁷

អង្គការសុខភាពពិភពលោកWHOបានបង្ហាញពី លទ្ធផលថ្មីទៀតចំពោះការប៉ាន់ប្រមាណនៅឆ្នាំ ២០០៣ក្នុងចំណោមស្ត្រីអាយុ១៥ទៅ៤៤ឆ្នាំមានចំនួនដល់ទៅ៤២លាននាក់ បានពន្លតកូនហើយចំនួន៤៨ ភាគរយនៃស្ត្រីក្នុងពិភពលោកសុទ្ធតែមានការរំលូតកូនដោយគ្មានសុវត្ថិភាពនិង ងចំនួនច្រើនជាង៩៧ភាគ រយនៃករណីរំលូតកូនដែលគ្មានសុវត្ថិភាពទាំងអស់មាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។³⁸ ករណីរំលូតកូន គ្មានសុវត្ថិភាពទាំងអស់មានទាក់ទងនឹងការកើនឡើង នៃអត្រាមរណមាតាក្នុងចំណោមស្ត្រីដែលមានអាយុ ពី១៥-៤៩ឆ្នាំនៅក្នុងប្រទេសកម្ពុជា មានចំនួនដល់៤៧២នាក់ស្លាប់ក្នុងចំណោមទារកកើតរស់១០០,០០០ នាក់។³⁹ អង្គការសុខភាពពិភពលោកបានធ្វើការស្ទាបស្ទង់អត្រាមរណមាតា ដោយការរំលូតកូនក្នុង ប្រទេសកម្ពុជាគឺមានចំនួន១៣០នាក់ក្នុងចំណោមទារកកើតរស់១០០,០០០នាក់។ ចំនួន៤៥ភាគរយនៃ ករណីរំលូតត្រូវបានប្រព្រឹត្តនៅផ្ទះ។⁴⁰ បញ្ហានេះត្រូវបានលើកឡើងដោយគូស្មេហ៍ ដែលធ្លាប់មានបទ

³⁶ Ann. (2008, Feb. 11).Op cit.

³⁷Bopea. (2009, Feb. 16).Op cit. pp. 1-5

³⁸ Sedgh, G. et al (2007, October 13). Induced Abortion: Estimated Rates and Trends Worldwide. Lancet, Vol. 370, p. 1338

³⁹ CDHS 2005, Op. cit., p. 120.

⁴⁰ Ibid. p. 76.

ពិសោធន៍ដោយរួមភេទមុនពេលរៀបការដែលបានធ្វើឱ្យនារីជាតួសង្សារមានផ្ទៃពោះ និងបានធ្វើការរំលូត កូនដោយវិធីអសុវត្ថិភាពដែលជាលទ្ធផលវិញនោះគឺ គេបានបញ្ជាក់ថា «នៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំគូ ដណ្តឹងរបស់ខ្ញុំបានស្លាប់។ នេះជាគ្រោះថ្នាក់នៃការរំលូតកូនដែលគ្មានសុវត្ថិភាព។»⁴¹

ករណីមួយរបស់យុវនារីម្នាក់ ដែលបាននិយាយអំពីបទពិសោធន៍មួយរបស់នាងនៃការរួមភេទ ដោយគ្មានការព្រមព្រៀងគ្នាជាមួយនឹងសង្សារដោយសារតែភាពជឿទុកចិត្ត ប៉ុន្តែនៅទីបំផុតសង្សារនាង បោះបង់នាងចោល។ យុវនារីអាយុ១៧ឆ្នាំនេះបានបកស្រាយអំពីការរួមភេទរបស់នាងជាលើកដំបូងកាលពី នាងមានអាយុ១៥ឆ្នាំថា៖

«ខ្ញុំដឹងថាសង្សាររបស់ខ្ញុំមិនស្មោះត្រង់នឹងខ្ញុំនោះទេ គឺគេគ្រាន់តែចង់គេងជាមួយខ្ញុំដើម្បី ការសប្បាយប៉ុណ្ណោះ ពីដំបូងខ្ញុំបដិសេធមិនគេងជាមួយគេទេ ប៉ុន្តែពេលនោះគេប្រើ កំលាំងបាយ។ និយាយទៅគេរំលោភខ្ញុំតែម្តងគេដោះសំលៀកបំពាក់ខ្ញុំចេញហើយ ព្យាយាមសឹកបញ្ចូលប្រដាប់ភេទរបស់គេ ធ្វើឱ្យខ្ញុំចេញឈាម និងនៅតែឈឺខ្លាំងនៅ ប៉ុន្មានថ្ងៃក្រោយមកទៀត។ មិនយូរប៉ុន្មានគេក៏បោះបង់ចោលខ្ញុំ។»⁴²

យោងទៅតាមផ្នត់គំនិតវប្បធម៌សង្គម ប្រសិនបើសង្សាររបស់នាងទៅនិយាយប្រាប់ដល់មិត្តភក្តិឬ អ្នកដទៃអំពីការរួមភេទបន្ទាប់ពីគេបោះបង់នាងចោលនោះនាងនឹង ត្រូវបានគេនិយាយថា «ម្ហូបដែលគេ» ។ ពាក្យនេះមានន័យថាម្ហូបដែលគេទទួលបានសល់និងន័យមួយទៀតគឺ សំដៅទៅលើនារីដែលធ្លាប់មាន ការរួមភេទជាមួយបុរសណាម្នាក់ហើយជាទូទៅនឹងគ្មានអ្នកណាចង់រៀបការជាមួយនាងឡើយ។ នៅក្នុងការ សិក្សាស្រាវជ្រាវ(2013) ស្តីអំពី (វិជ្ជាជីវៈមិត្តស្រី) និងស្រ្តី ដែលធ្វើការនៅភ្លីបកម្សាន្តនានា ដែលបានរក ឃើញថានារីវ័យក្មេងមួយចំនួន ដែលធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយនឹងមិត្តប្រុសរបស់គេមិនថា ជា ជនជាតិខ្មែរឬជនជាតិបរទេសឡើយ បានខូចចិត្តធ្វើទុក្ខខ្លួនឯងហើយថែមទាំងព្យាយាមធ្វើអត្តឃាតដោយ ការអារដៃខ្លួនឯងឬការលេបថ្នាំផ្សេងៗ បន្ទាប់ពីត្រូវមិត្តប្រុសរបស់ខ្លួនបោកប្រាស់ឬបោះបង់ចោលទៅរក នារីផ្សេងទៀតជាដើម។ គាត់បានបញ្ជាក់ទៀតថាឥរិយាបថដែលធ្វើឱ្យគ្រោះថ្នាក់ខ្លួនឯងបែបនេះទាក់ទង ទៅនឹងកត្តាជាច្រើនមានដូចជា «ការខូចចិត្ត» ការឈឺចាប់ដែលទទួលបានពីការបោះបង់ចោលការភ័យខ្លាច ចំពោះសុវត្ថិភាពរបស់ខ្លួននៅថ្ងៃអនាគតភាពអស់សង្ឃឹម ដោយសារការបាត់បង់ភាពបរិសុទ្ធរបស់ខ្លួនជា មួយនឹងដៃគូកំណត់ចិត្តរបស់ខ្លួន ឬអាចមកពីករណីខ្លះទៀត គឺនាងចង់ចង់គំនុំសងសឹកទៅលើតួសង្សារ របស់ខ្លួនឱ្យមានការឈឺចាប់វិញ។⁴³

⁴¹ Cambodian Midwives' Association. (1999). Cited by Gender Watch No. 4 (2001).
"My wedding day ... the day my fiancée died". Phnom Penh: GAD/C. p. 2
⁴² Tarr, C.M. (1996d). *Study of Contextual Factor Affecting Risk-Related to sexual Behavior among Young Cambodia*.
Phnom Penh: University of Phnom Penh. p. 185.
⁴³ Hoefinger, H. (2013). *Sex, Love and Money in Cambodia: Professional Girlfriends and Transactional Relationships*, London: Routledge. Correspondence: hoefinger@iseaa.org

បាតុភូតករណី «*បូក*» បានពេញនិយម និងក្លាយទៅជារឿងធម្មតាមួយសំរាប់យុវជនជំនាន់នេះ។ ករណីនេះក៏ធ្លាប់បានលើកឡើងនៅឆ្នាំ២០០២ ក្នុងការសិក្សារបស់មិត្តស្រាវជ្រាវពីមិត្តនិងការពិភាក្សាដែលសង្កត់ធ្ងន់ទៅលើករណីនេះក្នុងចំណោមនិស្សិតមហាវិទ្យាល័យទាំងអស់។ ពួកគេនិយាយថា «*បូក*» គឺជារឿងធម្មតាសំរាប់ពួកគេក្នុងចំណោមមិត្តភក្តិរបស់ពួកគេ។⁴⁴ បន្ថែមលើសពីនេះស្ត្រីរកស៊ីផ្លូវភេទជាច្រើនដែលទទួលរងការរំលោភសេពសន្ថវៈនិងការរំលោភសេពសន្ថវៈបូកបែបនេះ។ បើផ្អែកតាមយុវនារីក្មេងអាយុ១៧ឆ្នាំដែលជាអ្នករស់នៅទីជនបទប៉ុន្តែបានក្លាយជានារីរកស៊ីផ្លូវភេទបាននិយាយថាៈ

«ខ្ញុំធ្លាប់ទទួលរងការចាប់រំលោភដោយ «*បូក*» នេះជាច្រើនដងមកហើយ គឺប្រហែលជា ២០ដងបុរសទាំងនោះបានជេរ វាយដំច្រំឆាកខ្ញុំ។ ពួកគេនិយាយថា ពួកគេបានឲ្យលុយខ្ញុំពេញថ្លៃដូច្នេះពួកគេចង់ ធ្វើអ្វីក៏បានដែរ។»⁴⁵

នៅមានការសិក្សាមួយទៀតទាក់ទិនទៅនឹងករណី «*បូក*» ដែលមិនត្រឹមតែកើតមានចំពោះអ្នករកស៊ីផ្លូវភេទតែប៉ុណ្ណោះទេប៉ុន្តែក៏កើតមានចំពោះសិស្សសាលាផងដែរ។ សិស្សវិទ្យាល័យអាយុ២០ឆ្នាំម្នាក់បាននិយាយឱ្យដឹងថាៈ

«សំរាប់ខ្ញុំ និងមិត្តភក្តិខ្ញុំក៏ធ្លាប់មានការរួមភេទបូកជាមួយនឹងសិស្សសាលាផងដែរ។ ខ្ញុំគ្រាន់តែរួមភេទជាមួយនាងដូចជាសង្សារបានប្រហែល២ទៅ៣ដងខ្ញុំក៏ហៅមិត្តភក្តិឲ្យមករួមភេទបូកជាមួយនាងតែម្តង។ បន្ទាប់មកទៀត ខ្ញុំក៏បោះបង់នាងចោល។»⁴⁶

ថ្មីៗនេះអង្គការ PSI និង FHI ធ្វើការសិក្សាលើករណីនៃពាក្យថា «តោះយើងទៅដើរលេង!» ដែលបុរសភាគច្រើនប្រើដើម្បីបញ្ចុះបញ្ចូលគូសង្សាររួមទាំងគូសង្សារ ដែលបំរើការងារផ្នែកកំសាន្ត ដែលមិនមែនជាស្ត្រីពេស្យាចារដោយគិតថាមានសុវត្ថិភាពឬយ៉ាងហោចណាស់មានសុវត្ថិភាពជាង។ បុរសមួយចំនួនចាប់ផ្តើមគិតថាគូសង្សារដែលជានារីលក់ស្រាបៀរឬនារីបំរើការងារនៅកន្លែង ខាវ៉ាអូខេមិនមានសុវត្ថិភាពប៉ុន្មានឡើយហើយងាកមកគិតថាស្រីក្មេងបរិសុទ្ធសិស្សសាលា និងស្រីក្មេងដែលមកពីទីជនបទមានសុវត្ថិភាពជាង។ ដូច្នេះបុរសដែលស្វែងរកការសប្បាយតាមផ្លូវភេទចាប់ផ្តើមស្វែង រកដៃគូសង្សារណាម្នាក់ដែលផ្តល់សុវត្ថិភាពខ្ពស់ដល់គេដោយមិនចាំបាច់ប្រើស្រាមអនាម័យពេលរួមភេទ។ ហើយពួកគេក៏នឹងបន្តស្វែងរកស្រីក្មេងៗគិតថា បរិសុទ្ធ «សុវត្ថិភាពផ្លូវភេទ» យ៉ាងដូច្នេះបន្តទៀត។⁴⁷

⁴⁴ Wilkinson, D. J and Fletcher, G, Op. cit., p. 30.

⁴⁵ Doyle, K. and Samean, Y. (2003, April 19-20). Youth of Today: Gang Rape Has Become the Sport of the Young Generation. *Cambodia Daily*, p. 1.

⁴⁶ Bearup, L. S. (2003). *Paupers and Princelings: Youth Attitudes Toward Gangs, Violence, Rape, Drugs, and Theft*. Phnom Penh: GAD/C. p. 91.

ការសិក្សាបែបគុណភាពវិស័យមុនៗដែលទាក់ទិនទៅនឹងការរួមភេទមុនពេលរៀបការក្នុងចំណោមយុវវ័យនានាអាយុចន្លោះ១៥ទៅ២៤ឆ្នាំ (ដោយក្នុងនោះមានចំនួន១.៨៤៦នាក់បានយល់ព្រមឆ្លើយនឹងសំណួរទាក់ទងទៅនឹងឥរិយាបថរួមភេទ)។ ការសិក្សានេះបានបង្ហាញឱ្យឃើញថាចំនួន៣៤,៣ភាគរយធ្លាប់មានបទពិសោធន៍រួមភេទខណៈពេល ដែល២៨,៥ភាគរយនៃបុរសនៅលីវធ្លាប់មានការរួមភេទប្រៀបធៀបទៅនឹងស្ត្រីនៅលីវចំនួន១,០ភាគរយ។ ការសិក្សានេះក៏បានបង្ហាញឱ្យដឹងផងដែរថា ចំនួន១២,២ភាគរយនៃក្រុមមនុស្សនោះស្គាល់អត្ថន័យនៃពាក្យបូកដែលក្នុងនោះមានយុវវ័យរស់នៅក្នុងទីក្រុងស្គាល់ការរួមភេទបូកនេះ (៣០,០ភាគរយ)ច្រើនជាងយុវវ័យនៅទីជនបទ(៥,៧ភាគរយ)។⁴⁷ មានការស្ទាបស្ទង់មួយជាលក្ខណៈជាតិអំពីឥរិយាបថយុវវ័យកម្ពុជា (ពីអាយុ១១-១៨ឆ្នាំនិង ចំនួនសរុប៩,៣៨៨នាក់)បង្ហាញថាយុវវ័យចំនួន១៤៨នាក់ធ្លាប់រួមភេទក្នុងនោះចំនួន៣២,៤ភាគរយ មិនធ្លាប់ប្រើស្រោមអនាម័យនិង១ភាគ៣ធ្លាប់រួមភេទបូក។⁴⁹ បុរសអាចស្វែងរកការសប្បាយផ្លូវភេទដោយមិនចាំបាច់មានឋានៈមុខមាត់ក្នុងសង្គមឡើយខណៈដែលស្ត្រីវិញក៏ត្រូវបានគេគិតថាអាចស្វែងរកការសប្បាយផ្លូវភេទបានផងដែរប៉ុន្តែពួកគេពុំមានឱកាសដើម្បីចេញទៅខាងក្រៅនិងមិនអាចស្វែងរកសេវាកម្មផ្លូវភេទបានឡើយ។ ចំពោះការស្ទាបស្ទង់ទៅលើបុរសអ្នករត់ម៉ូតូឌុបវិញ⁵⁰មានចំនួនដល់ទៅ៧២,៦ភាគរយដែលធ្លាប់បានលី អំពីការរួមភេទបូកហើយក៏បានដឹងផងដែរថាភាគច្រើនជាក្មេងស្មារដែលមានការរួមភេទបូកបែបនេះ។ ការសិក្សានេះបានធ្វើការសម្ភាសន៍ជាមួយនឹងបុរសអ្នករត់ម៉ូតូឌុបចំនួន១៩២នាក់ដែលធ្វើការនៅពេលយប់ នៅមុខបារខាងអូរខ្ទេច្ទេច្នះបននិងនៅពេលព្រឹកនៅមុខសណ្ឋាគារផ្ទះសំណាក់ក្នុង២០ខេត្តនិង៤ក្រុងផ្សេងទៀតក្រៅពីទីក្រុងភ្នំពេញ។ បន្ថែមលើសពីនេះទៀតការសិក្សាលើយុវវ័យនៅក្នុងក្រុងភ្នំពេញមួយទៀតបានបង្ហាញថា ចំនួននិស្សិតប្រុសដល់ទៅ៦០ភាគរយបានស្គាល់គ្នាជាមួយអ្នកដែលរួមភេទបូក។⁵¹

ឪពុកម្តាយរបស់យុវវ័យកម្ពុជាជាច្រើន ដែលមានបំណងចង់រក្សានូវតំលៃវប្បធម៌ខ្មែរបានបង្ហាញពីអារម្មណ៍សោកស្តាយថាយុវវ័យកម្ពុជាបច្ចុប្បន្នពុំបានយកចិត្តទុកដាក់ទៅនឹងតំលៃវប្បធម៌ខ្មែរនោះឡើយ។ បុរសអាយុ៦៧ឆ្នាំដែលមានមុខរបរជាអ្នកធ្វើស្រែចំការបានបង្ហាញពីចំណាប់អារម្មណ៍ថាៈ

«បច្ចុប្បន្ន ក្មេងៗពុំមានការគោរពចំពោះលោកគ្រូអ្នកគ្រូ និងព្រះសង្ឃឡើយ...ប៉ុន្តែសំរាប់បញ្ហា ដែលទាក់ទិនទៅនឹងចំណេះដឹងផ្នែកផ្លូវភេទជាពិសេសសកម្មភាពផ្លូវភេទ យុវវ័យ

⁴⁷ Smith, R. (2007). *Let's Go for a Walk: Sexual Decision-Making among Clients of Female Entertainment Service Workers in Phnom Penh*. Phnom Penh: PSI & FHI, p. 26.

⁴⁸ Ramage, I. (2004). *Cambodia Baseline Survey*. Phnom Penh: RHIYA Project, EU/UNFPA. pp. 70-78.

⁴⁹ Sunran, K. (2004). *Cambodia National: Youth Risk (11-18 years) Behaviour Survey*. Phnom Penh: MoEYS, UNICEF & UNESCO. pp. 5-7.

⁵⁰ Soprach, T. (2004). *GANG RAPE: The Perspective of Moto-Taxi Drivers across Cambodia*. Phnom Penh: Playing Safe Project, CARE Cambodia, EU/UNFPA. p. 19.

⁵¹ Bearup, L. S., *Op. cit.*, p. 30.

យើងរៀនពីគ្នា បានលឿនណាស់។ ប្រសិនបើកូនប្រុសរបស់ខ្ញុំណាម្នាក់ទាក់ទងជាមួយ នារី ដែលមានផ្ទៃពោះមុនពេលរៀបការនោះ ខ្ញុំនឹងកាត់កាលចោល ត្រូវតែកាត់កាលវា ចោល។»⁵²

កាលពីពេលថ្មីៗនេះគម្រោង RHIYA បានបញ្ចប់ការសិក្សាបែបគុណភាពវិស័យមួយដែលក្នុងនោះ មានការស្រង់មតិទស្សនៈរបស់ឪពុកម្តាយរបស់យុវវ័យជំនាន់ក្រោយ អំពីការរួមភេទមុនពេលរៀបការ។ បុរសម្នាក់អាយុ៤៨ឆ្នាំរស់នៅទីក្រុងភ្នំពេញបាននិយាយឱ្យដឹងថា៖

«ឪពុកម្តាយទាំងអស់នឹងមិនអនុញ្ញាតឱ្យកូនស្រីរបស់ខ្លួនមានការណាត់ជួបគ្នាមុនពេល រៀបការនោះទេ។ ទោះបីជាវាមិនសមហេតុផល ប្រសិនបើនិយាយទៅលើសិទ្ធិស្មើគ្នា ដោយ។ ស្ត្រីក៏ត្រូវការមាន ទំនាក់ទំនងនៃការរួមភេទដូចគ្នានឹងបុរសផងដែរ។ បើ និយាយអំពីប្រពៃណីខ្មែរវិញ វាមិនត្រឹមត្រូវឡើយ ប៉ុន្តែក្នុងសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី គួរតែធ្វើឱ្យមានការផ្តល់ជាចំណេះដឹងអំពីបញ្ហានេះ ដល់ស្ត្រីដើម្បីការពារខ្លួនប្រសិនបើ ពួកគេចង់មានទំនាក់ទំនងផ្លូវភេទ ដូចជាការប្រើស្រោមអនាម័យ និងការពារកុំឱ្យមាន ផ្ទៃពោះជាដើម។»⁵³

III. វិធីសាស្ត្រស្រាវជ្រាវ

៣.១ គម្រោងស្រាវជ្រាវ

គម្រោងស្រាវជ្រាវក្នុងកំឡុងពេលណាមួយកំណត់ ត្រូវបានជ្រើសរើសសម្រាប់ការសិក្សាបែប បរិមាណវិស័យបែបពិពណ៌នា នូវអ្វីដែលយើងធ្វើការសិក្សាសង្កេតមើល នូវចំណុចពេលណាមួយកំណត់ ដែលមានទម្រង់ដូចគ្នាទៅនឹងការសិក្សាស្រាវជ្រាវឆ្នាំ២០០៩។ វាអាចសម្រេចបានទៅនឹងគោលបំណង ក្នុងការរុករក រឺក៏ការពិពណ៌នា។ វាក៏អាចត្រូវបានគេប្រើសម្រាប់ការសិក្សាពន្យល់ដែរ។ ចាប់តាំងពីព័ត៌មាន សាវតា និងទិន្នន័យដែលបានសិក្សាកន្លងផុតទៅ ហើយវាអាចទាក់ទងបច្ចុប្បន្នភាព និងក៏អាចកើតឡើង នូវការរំពឹងទុកនៅពេលអនាគតដែរ និងសេចក្តីប្រាថ្នា។⁵⁴ ហេតុដូច្នេះហើយ កម្រងសំណួរបែបបច្ចេកទេសស្តីនូវ ត្រូវបានរៀបចំដើម្បីស្វែងរកប្រវត្តិរបស់អ្នកផ្តល់ចម្លើយ និងការរំពឹងទុករបស់ពួកគេទៅលើសកម្មភាព ស្នេហា និងទំនាក់ទំនងផ្លូវភេទ ចំពោះទិវានៃក្តីស្រឡាញ់នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ និង ឥរិយាបថផ្លូវភេទរបស់ពួកគេក្នុងរយៈពេលបីខែចុងក្រោយនេះ។ កម្រងសំណួរមានរួមទាំងបញ្ចូលសំណួរ ដែលបានរៀបចំហើយ ដើម្បីធ្វើការវាស់វែងនូវចំណេះដឹងរបស់អ្នកផ្តល់ចម្លើយអំពីការរួមភេទ ដោយមាន ការយល់ព្រម។ កម្រងសំណួរទាំងនេះត្រូវបានបែងចែកចេញជាបួនប្រភេទ ក្នុងចំណោមយុវវ័យ ដែលមាន

⁵² Tarr, C. M. (1996b), *Op. cit.*, p. 69.
⁵³ Vuthy, B. (2006). *RHIYA Cambodia Endline Qualitative Survey*. Phnom Penh: EU/UNFPA. p. 47
⁵⁴ Baker, L.T. (1994). *Doing Social Research*. California State University, San Marcos: McGraw-Hill, Inc. p. 106

អាយុពី១៥ទៅ២៤ និងកូនអ្នកមានទ្រព្យសម្បត្តិបង្អួច នៅក្នុងទីក្រុងភ្នំពេញ៖ ប្រភេទទីមួយ យុវវ័យប្រុស មានគូសង្សារ ប្រភេទទី២ យុវវ័យប្រុសមិនមានគូសង្សារ ប្រភេទទី៣យុវវ័យនារីមានគូសង្សារ និងប្រភេទ ទីបួន យុវនារីមិនមានគូសង្សារ។

ដោយសារការសិក្សានេះពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទ និងភាពអៀនខ្មាស អ្នកនិពន្ធសម្រេចចិត្ត ជ្រើសរើសការបំពេញកម្រងសំណួរដោយខ្លួនឯង គឺមានន័យថា អោយកម្រងសំណួរទៅអ្នកផ្តល់ចម្លើយ បំពេញដោយខ្លួនឯង។ តែក្នុងនោះដែរ ក៏មានការផ្តល់ជំនួយក្នុងករណី ដែលអ្នកផ្តល់ចម្លើយមិនច្បាស់ត្រង់ សំណួរណាមួយ។⁵⁵ យ៉ាងណាក៏ដោយ វិធីសាស្ត្រនេះធ្វើឲ្យអ្នកផ្តល់ចម្លើយ មានជំនឿជាក់លើខ្លួនឯង គ្រប់គ្រាន់ ក្នុងការចែករំលែកបទពិសោធន៍របស់ពួកគេ និងផែនការរបស់ពួកគេចំពោះថ្ងៃបុណ្យសង្សារ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ វិធីសាស្ត្រនេះក៏ផ្តល់ពេលគ្រប់គ្រាន់ផងដែរទៅអ្នកសម្ភាសន៍ ក្នុង ការទៅជួបជាលក្ខណៈបុគ្គល រឺលក្ខណៈជាក្រុមនៃអ្នកផ្តល់ចម្លើយ។

៣.២ ការគណនាកម្រិតចំនួនសំណាកនៃក្រុមយុវវ័យ ដែលមានទ្រព្យសម្បត្តិផ្ទេរធា សម្រាប់ការសិក្សានេះ និង ការកែសម្រួលបន្ថែមគណនាចំនួនសំណាកនេះ

សម្រាប់ការសិក្សានេះ រូបមន្តសមាមាត្រត្រូវបានគណនាសម្រាប់ប្រើប្រាស់ស្ថិតិ ដើម្បីកំណត់នូវ ចំនួនសំណាកទាំងនេះ។⁵⁶

$$N = (Z/e)^2 p (1-p)$$

N = ចំនួនសំណាក។

Z = ពិន្ទុជាមាត្រដ្ឋាន ឆ្លើយតបទៅនឹងនៃកម្រិតជឿជាក់ ដែលបានផ្តល់ឲ្យ។

"e" = សមាមាត្រនៃកំរិតប្រែប្រួល ដែលអាចខុសការជ្រើសរើសសំណាក។

p = សមាមាត្រដែលបានប៉ាន់ស្មាន រឺមួយក៏ករណីនានា ដែលកើតមានឡើង។

Z នៅក្នុងតារាង នៃ ៩៥% = ១,៩៦ ប៉ុន្តែប្រសិនបើ "e" = ៥% និង p = ០,៣០

ហេតុដូច្នេះហើយ $N = (១,៩៦ / ០,០៥)^2 ០,៣(១-០,៣) = ៣២៣$

ផលប៉ះពាល់ពីការរៀបចំចំនួនសំណាក

ចំនួនសំណាក ដែលបានគណនាបានគឺ N=៣២៣ ហេតុដូច្នេះហើយដើម្បីធ្វើឲ្យត្រឹមត្រូវនូវផលប៉ះ ពាល់ពីការរៀបចំចំនួនសំណាកនេះ។

$$N = ៣២៣ \times ១,៣ = ៤២០$$

អត្រានៃចម្លើយដែលបានរំពឹងទុក

អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ប្រហែលជាមានតែ៨០%នៃរូបសំណាកទេ ដែលអាចឆ្លើយតប ទៅនឹងការអង្កេតនេះត្រឹមត្រូវគឺ៖

⁵⁵Fink, A. and Kosecoff, J. (1985).HOW TO CONDUCT SURVEYS: A Step-by-Step Guide. The United States of America: Sage Publications, Inc. p. 45

⁵⁶Ibid.

$$N = ៤២០ / ០,៨ = ៥២៥$$

សមាមាត្រ ដែលបានរំពឹងទុកនៃអ្នកផ្តល់ចម្លើយ ដែលអ្នកស្រាវជ្រាវចង់បាន

អ្នកស្រាវជ្រាវបានស្មានប្រហែលជាមានតែ៩០% នៃចំនួនសំណាកនេះ ដែលអ្នកស្រាវជ្រាវចង់បាន ក្នុងការបំពេញការអង្កេតនេះបានត្រឹមត្រូវ។

$$N = ៥២៥ / ០,៩ = ៥៨៤$$

ការលុបទិន្នន័យដែលរំពឹងទុក

អ្នកស្រាវជ្រាវបានស្មានថា ប្រហែលជា៥% នៃទិន្នន័យ ដែលបានប្រមូលមកត្រូវបានខុសនីតិវិធីក្នុងការស្រាវជ្រាវ ហើយត្រូវបានលុបចោល។

$$N = ៥៨៤ / ០,៩៥ = ៦១៥$$

ជាទីបញ្ចប់ ចំនួនសំណាកសរុបទាំងអស់ ដែលបានកែសម្រួលរួចហើយ សម្រាប់ការអង្កេតនេះ គឺ **៦១៥**។

៣.៣ ការជ្រើសរើសសំណាក

ចំនួនប្រជាជនគោលដៅ ក្នុងការសិក្សានេះគឺយុវវ័យ ដែលមានទ្រព្យសម្បត្តិធ្វើធានាយុពី១៥ទៅ ២៤ឆ្នាំ ដែលនៅទីក្រុងភ្នំពេញក្នុងកំឡុងពេលប្រមូលទិន្នន័យ។ ផ្អែកទៅលើការសិក្សាបែបគុណភាពវិស័យ នៅទីកន្លែងស្រឡាញ់នៅទីក្រុងភ្នំពេញឆ្នាំ២០០៨ ដែលភាគច្រើនបំផុតនៃអ្នកផ្តល់ចម្លើយបាននិយាយថា ពួកគេតែងតែចេញដើរលេងនៅខាងក្រៅនៅកន្លែងសំខាន់មួយចំនួន នៅពេលល្ងាច នៅតាមមាត់ទន្លេ រឺក៏ ក្បែរមាត់ទន្លេនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផងដែរ៖ «ទីកន្លែងស្រឡាញ់ឆ្នាំនេះយើងបានចេញ ដើរលេងតាមមាត់ទន្លេ បន្ទាប់មកយើងបានញ៉ាំអាហារពេលល្ងាចជាមួយគ្នា ហើយក៏ត្រឡប់មកផ្ទះវិញ។ ខ្ញុំ គិតថា ថ្ងៃនោះ គឺជាពេល ដែលគូសង្សារទាំងអស់ បានបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេទៅវិញទៅមក។»⁵⁷

ហេតុដូច្នេះហើយ ការជ្រើសរើសសំណាកជាតំបន់ៗ ត្រូវបានយកមកជ្រើសមរម្យសម្រាប់ការ សម្ភាសន៍។⁵⁸ ការជ្រើសរើសសំណាកជាតំបន់ៗនេះត្រូវបានគេយកមកប្រើរួចមកហើយ។ ឧទាហរណ៍៖ ការរៀបចំ សាលារៀន រឺមួយក៏ទីកន្លែងតំបន់នៃអ្នករស់នៅ (ដូចជាប្លុក)។⁵⁹ ចំនួនសំណាកនេះមិនបាន គណនាជាសមាមាត្រទេ សម្រាប់ប្រជាជនដែលបំណាច់ទី ពីព្រោះពួកគេមានលក្ខណៈសម្បត្តិដូចគ្នារួចទៅ ហើយ និងមកពីគ្រប់ទីកន្លែងនៅក្នុងទីក្រុង ទាំងបុគ្គល និងក្រុម ហេតុដូច្នេះហើយបច្ចេកទេសនៃការ សម្ភាសន៍ដ៏សមរម្យនេះត្រូវបានយកមកប្រើ។

⁵⁷ Soprach, T. (2009). *Op cit.*, p. 15
⁵⁸ Fink, A. and Kosecoff, J. (1985). *Op cit.*, p. 57
⁵⁹ Baker, L.T. (1994). *Op cit.*, pp. 155-156

ដោយសារការអភិវឌ្ឍរាជធានីភ្នំពេញ និងការផ្លាស់ប្តូរទីតាំងភូមិសាស្ត្រខ្លះរបស់យុវវ័យការជ្រើសរើសសំណាកជាក្រុមនេះតាមបែបភូមិសាស្ត្រឆ្នាំ២០០៩គឺត្រូវបានផ្លាស់ប្តូរខ្លះៗ សូនច្បារចំនួនបួន នៅម្តុំមាត់ទន្លេ គឺសូនច្បារវិមានឯករាជ្យ សូនច្បារមុខវត្តបទុម សូនច្បារមុខវាំង និងសូនច្បារកោះពេជ្រ។ ដោយធ្វើឲ្យការសង្កេត ក្រុមប្រជាជនគោលដៅ ត្រូវបានប៉ាន់ស្មានប្រហែលជា២០០នាក់ រួមទាំងយុវវ័យ ដែលមានគូរសង្សារផង នៅតាមសូនច្បារនីមួយៗ នៅពេលល្ងាចនៅថ្ងៃចុងសប្តាហ៍ និងកោះពេជ្រគឺមានយុវវ័យច្រើនជាងគេ។ យុវវ័យទាំងនោះផ្លាស់ប្តូរទីតាំងពីកន្លែងមួយទៅកន្លែងមួយក្នុងរយៈពេលពី១៥ទៅ២០នាទី។ ហេតុដូច្នេះហើយ ប្រជាជនសំណាកសរុប នៃ៦១៥នាក់ គឺត្រូវបានបែងចែកជា៤តំបន់នេះ។ ក្រុមអ្នកសម្ភាសន៍ (ប្រុសម្នាក់ និងស្រីម្នាក់) ជាដៃគូរ ដែលប្រើកម្រងសំណួរទៅតាមភេទរបស់ពួកគេ គឺមានន័យថា អ្នកសម្ភាសន៍ភេទប្រុស ទៅសួរយុវវ័យប្រុស ឯអ្នកសម្ភាសន៍ស្រី ទៅសួរយុវនារី តាមរយៈកម្រងសំណួរ៖ ប្រភេទទីមួយ យុវវ័យប្រុសមានគូរសង្សារ ប្រភេទទី២ យុវវ័យប្រុសមិនមានគូរសង្សារ ប្រភេទទី៣ យុវនារីមានគូរសង្សារ និងប្រភេទទីបួន យុវនារីមិនមានគូរសង្សារ។

៣.៤ វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ

ជំនួយការស្រាវជ្រាវទាំងអស់ត្រូវបានបណ្តុះបណ្តាល រយៈពេលមួយព្រឹកនៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០១៥ អំពីការប្រមូលទិន្នន័យ។ ដូចដែលពួកគេទាំងអស់នោះបានបណ្តុះបណ្តាលរួចហើយនូវសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ហើយពួកគេជាមិត្តអប់រំមិត្តរបស់សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន (PHD) ។ អ្នកស្រាវជ្រាវសន្មត់ថា ពួកគេមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទំនាក់ទំនងយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្គួរ។ យ៉ាងណាក៏ដោយអ្នកសម្ភាសន៍ទាំងអស់នោះត្រូវបានបណ្តុះបណ្តាលផងដែរ នូវការសិក្សានេះដូចជា គោលបំណង វិធីសាស្ត្រ ការជ្រើសរើសសំណាក បច្ចេកទេសក្នុងការប្រមូលទិន្នន័យនៃការបំពេញកម្រងសំណួរដោយខ្លួនឯង ការសម្តែងតួ នៃការសម្ភាសន៍ដោយទល់មុខជាមួយភេទដូចគ្នា (ក្នុងករណី ដែលអ្នកផ្តល់ចម្លើយមិនអាចអានកម្រងសំណួរបាន) និងធ្វើការសាកល្បងជាមួយកម្រងសំណួរដែលបានព្រាងទុក (សូមមើលកម្រងសំណួរ៤នៅក្នុងសេចក្តីបន្ថែមទី២)។ កម្រងសំណួរទាំងនោះត្រូវបានចែកចេញជាបួនប្រភេទ ប្រភេទទីមួយយុវវ័យប្រុសមានគូរសង្សារ ប្រភេទទី២យុវវ័យប្រុសមិនមានគូរសង្សារ ប្រភេទទី៣យុវនារីមានគូរសង្សារ និងប្រភេទទីបួនយុវនារីមិនមានគូរសង្សារ។ កម្រងសំណួរទាំងអស់នេះបកប្រែជាភាសាខ្មែរ។

បួនចំណុច ដែលបានកំណត់សម្រាប់ការប្រមូលទិន្នន័យ ដែលអាចទទួលយកមកវិភាគបានគឺ៖ ឈ្មោះអ្នកសម្ភាសន៍ ហត្ថលេខារបស់អ្នកឆ្លើយ នៅក្នុងផ្នែកការយល់ព្រមសំរាប់ការសម្ភាសន៍ អាយុរបស់អ្នកផ្តល់ចម្លើយ គឺត្រូវបានកំណត់ក្នុងក្រុមគោលដៅ (មិនក្រោម១៥ឆ្នាំ រីក៏មិនលើស២៥ឆ្នាំទេ) និងគ្រប់កម្រងសំណួរទាំងអស់ ដែលបានបំពេញហើយគឺត្រូវតែដាក់ចូលក្នុងស្រោមសំបុត្រហើយក៏បិទ។

ការសិក្សាស្រាវជ្រាវបែបបរិមាណវិស័យលើកមុនប្រើរយៈពេលតែពីរថ្ងៃទេក្នុងការប្រមូលទិន្នន័យ។ តែសម្រាប់ការសិក្សាលើកនេះ អ្នកនិពន្ធបានសម្រេចចិត្តបន្ថែមមួយថ្ងៃទៀត គឺថ្ងៃសុក្រ ដើម្បីឲ្យបានចំនួនសំណាកគ្រប់គ្រាន់ធៀបទៅនឹងចំនួនសំណាក ដែលបានគណនារួច។

ការប្រមូលទិន្នន័យប្រព្រឹត្តទៅនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ទី២៤-២៦ ខែមករា ឆ្នាំ២០១៤ ពីម៉ោង ៥:៣០រសៀលដល់ម៉ោង៧:៣០យប់នៅសួនច្បារទាំង៤ ដែលមានទីតាំងក្បែរមាត់ទន្លេ ក្នុងរយៈពេលបីសប្តាហ៍ មុនទិវានៃក្តីស្រឡាញ់នឹងមកដល់។ អ្នកស្រាវជ្រាវ បានជ្រើសរើសប្រធានក្រុមម្នាក់ ដែលត្រូវគ្រប់គ្រងជំនួយការស្រាវជ្រាវទាំងអស់ នៅក្នុងការប្រមូលទិន្នន័យនៅតាមតំបន់ទាំងនោះ។ អ្នកសម្ភាសន៍ធ្វើការដៃគូនៅតាមសួនច្បារនីមួយៗ ដែលមានប្រុសម្នាក់ស្រីម្នាក់ សំរាប់ហេតុផលចំនួនបួន៖ វាជាការងាយស្រួលក្នុងការសួរសំណួរ ដែលមានភាពអៀនខ្មាស នៃអ្នកដែលមានភេទដូចគ្នា សម្រាប់ជួយក្នុងការប្រើវិធីសាស្ត្រ និងការសម្ភាសន៍គូសង្សារទាំងនោះ។ សំរាប់ជួយ ប្រសិនបើមានសំណួរណាមួយមិនច្បាស់ រឺក៏មានបញ្ហាផ្សេងៗ ហើយក៏ជាសំរាប់សុវត្ថិភាពរបស់អ្នកសម្ភាសន៍យើង។

នៅតាមតំបន់នីមួយៗ អ្នកជំនួយការស្រាវជ្រាវនីមួយៗ ត្រូវបានប្រគល់កម្រងសំណួរចំនួន៧០ ច្បាប់ (៣៥ សម្រាប់គូរសង្សារ និង៣៥សម្រាប់អ្នកមិនមានគូរសង្សារ) តែក៏មាន២០ច្បាប់ទៀតសំរាប់ទុកបម្រុង។ ហើយក៏មាន ស្រោមសំបុត្រA4 ៥០០ ប្រដាប់កិប១ មានបិទ៨០០ ដែលជាអំណោយឲ្យទៅអ្នកផ្តល់សម្ភាសន៍ផងដែរ នៅពេលពួកគេបំពេញកម្រងសំណួរចប់ និងថង់ប្លាស្ទិក២ សម្រាប់ផ្ទុកកម្រងសំណួរដែលបានបំពេញរួចនៅក្នុងស្រោមសំបុត្រ ដើម្បីធានាថា ការសម្ងាត់ត្រូវបានជឿជាក់សម្រាប់អ្នកផ្តល់ចម្លើយ។

មុនសម្ភាសន៍ ជំនួយការស្រាវជ្រាវទាំងអស់ បានបំពេញលេខសម្គាល់ខ្លួន ទីតាំង ហើយនិងឈ្មោះរបស់ពួកគេនៅក្នុងផ្នែកការយល់ព្រមផ្តល់ព័ត៌មាន។ ហើយបន្ទាប់មកពួកគេបានធ្វើការពន្យល់ពីគោលបំណងនៃការអង្កេតនេះ។ ប្រសិនបើអ្នកផ្តល់ចម្លើយយល់ព្រមចូលរួមឆ្លើយសំណួរ អ្នកសម្ភាសន៍ប្រគល់កម្រងសំណួរ១ច្បាប់ និងស្រោមសំបុត្រ១ ទៅកាន់អ្នកផ្តល់ចម្លើយ។ ហើយពន្យល់អំពីការលាក់ការសម្ងាត់ និងបានអនុញ្ញាតឲ្យអ្នកឆ្លើយ អានដោយម៉ត់ចត់។ មុនពេលចាប់ផ្តើមបំពេញកម្រងសំណួរ អ្នកជំនួយការស្រាវជ្រាវត្រូវតែប្រាកដថា អ្នកផ្តល់ចម្លើយបានបំពេញនូវផ្នែកការយល់ព្រមផ្តល់ព័ត៌មាន និងអាយុពួកគេ។ បន្ទាប់ពីការបំពេញកម្រងសំណួរ អ្នកសម្ភាសន៍បានអនុញ្ញាតឲ្យអ្នកឆ្លើយ ទុកកម្រងសំណួរដែលបានបំពេញនៅក្នុងស្រោមសំបុត្រ ដោយខ្លួនពួកគេផ្ទាល់ ហើយអ្នកសម្ភាសន៍កិបគំរូស្រោមសំបុត្រនោះ នៅចំពោះមុខអ្នកផ្តល់ចម្លើយ ហើយដាក់ចូលទៅក្នុងថង់ប្លាស្ទិកនោះ។ អ្នកសម្ភាសន៍បានជួយអ្នកផ្តល់ចម្លើយដើម្បីឆ្លើយនូវសំណួរណាមួយ ដែលពួកគេមិនយល់។ ក្នុងករណីណាមួយ ដែលអ្នកផ្តល់ចម្លើយមិនអាចអានបាន អ្នកជំនួយការស្រាវជ្រាវ ថែមទាំងធ្វើការសម្ភាសន៍ពួកគេ ឬក៏ទាំងអនុញ្ញាតឲ្យមិត្តភក្តិម្នាក់អានកម្រងសំណួរសំរាប់ពួកគេ ហើយនិងសួរពួកគេ ដើម្បីគូសនូវប្រអប់ ដែលទាក់ទងទៅនឹងអ្នកផ្តល់ចម្លើយខ្លួនគាត់ផ្ទាល់។

អ្នកគ្រប់គ្រង បានប្រមូលកម្រងសំណួរ ដែលបានបំពេញហើយនៅក្នុងស្រោមសំបុត្រទាំងអស់ នោះពីអ្នកជំនួយការស្រាវជ្រាវក្នុងថ្ងៃនីមួយៗ បន្ទាប់ពីម៉ោង ៧:៣០ យប់ទៅ និងបានទទួលព័ត៌មានត្រឡប់នៅតាមតំបន់ស្រាវជ្រាវនីមួយៗ។

៣.៥. ការបញ្ចូលទិន្នន័យ និងលុបបំបាត់នូវទិន្នន័យដែលខុស

មួយថ្ងៃបន្ទាប់ពីការប្រមូលទិន្នន័យមក អ្នកស្រាវជ្រាវនេះ បានរៀបចំនូវអថេរនៅក្នុងកម្មវិធី SPSS 18.0 និងបានបណ្តុះបណ្តាលទៅប្រធានក្រុមបញ្ចូលទិន្នន័យ ដើម្បីឲ្យទៅគ្រប់គ្រងអ្នកបញ្ចូលទិន្នន័យ។

ទិន្នន័យត្រូវបានយកចេញ ប្រសិនបើមានចំណុចណាមួយខុសពីការកំណត់ទិន្នន័យសំខាន់ ដែលបានបាត់បង់ ដូចជា ដោយសារខ្វះខាតការចុះហត្ថលេខាយល់ព្រមរបស់អ្នកផ្តល់ចម្លើយ ដែលបញ្ជាក់នៅក្នុងផ្នែកយល់ព្រមផ្តល់ចម្លើយ មិនបំពេញអាយុរបស់អ្នកផ្តល់ចម្លើយ អាយុលើសពីក្រុមគោលដៅ និងកម្រងសំណួរ ដែលបានបំពេញហើយ ដាក់ក្នុងស្រោមសំបុត្រមិនបានក៏បំបាត់ស្រោមសំបុត្រនោះ។ ក្នុងចំណោម៧៥១ នៃអ្នកផ្តល់ចម្លើយនៅក្នុងកម្រងសំណួរដែលបានបំពេញហើយ ក្នុងនោះមាន៥ភាគរយ (៣៦កម្រងសំណួរបានបំពេញហើយ)មិនត្រូវបានយកមកប្រើការទេ។ ហេតុដូច្នេះហើយចំនួនសរុបចុងក្រោយ នៃអ្នកផ្តល់ចម្លើយគឺមានតែចំនួន៧១៥។ អ្នកស្រាវជ្រាវបានពិនិត្យមើលនូវគុណភាពនៃការបញ្ចូលទិន្នន័យ និងប្រៀបធៀបទៅនឹងកម្រងសំណួរ ដែលបានបំពេញដើម្បីបញ្ជាក់ថា ការបញ្ចូលទិន្នន័យនេះត្រឹមត្រូវ។

៣.៦. ការវិភាគទិន្នន័យ

អ្នកស្រាវជ្រាវទទួលខុសត្រូវក្នុងការវិភាគទិន្នន័យ។ ទោះយ៉ាងណាក៏ដោយក៏មានជំនួយការម្នាក់ដែលជួយបង្កើតតារាង និងក្រាហ្វិកនៅក្នុង Excel បន្ទាប់ពីការវិភាគ SPSS ជាមួយនឹង Frequency និង Cross-tab។

IV. លទ្ធផលនៃការស្រាវជ្រាវ

ការសិក្សានេះមានគោលបំណង ដើម្បីប្រៀបធៀបសកម្មភាពរបស់យុវវ័យមុនទិវានៃក្តីស្រឡាញ់ ឆ្នាំ២០០៩ និងឆ្នាំ២០១៤ នៅក្នុងសេចក្តីសង្ឃឹម ដើម្បីរៀបចំបង្ហាញលទ្ធផលពីបញ្ហានេះនៅមុនពេលទិវានៃ ក្តីស្រឡាញ់។ ចំនួនយុវវ័យ ដែលបានផ្តល់ចម្លើយសរុប ត្រឹមត្រូវយកមកប្រើការបាន នៅក្នុងឆ្នាំ២០១៤នេះ គឺ៧១៥ បើប្រៀបធៀបជាមួយនឹងការសិក្សាឆ្នាំ២០០៩ មានតែ៤៥៨ទេ។ តារាងទី១ បង្ហាញថា ចំនួនយុវវ័យ សរុប ត្រូវបានបែងចែកចេញជាបួនប្រភេទ នៃភេទស្មើគ្នា។ (ប្រុស៣៧៦: ៥២,៦% និង ស្រី: ៤៧,៤%) ចំនួនអ្នកផ្តល់ចម្លើយទាំងអស់ក៏ត្រូវបានបែងចែកចេញជាពីរផ្នែកដែរគឺ យុវវ័យ (ប្រុស និង ស្រី) ដែលមាន គូរសង្សារ និងយុវវ័យ (ប្រុស និង ស្រី) ដែលមិនមានគូរសង្សារ។ សំណាកនៃយុវវ័យសរុប ដែលមានអាយុ ពី១៥ទៅ២៤ឆ្នាំ បានបង្ហាញថា មានអថេរល្អជាមួយនឹងបម្រែបម្រួលអាយុជាមធ្យមគឺ ២១ឆ្នាំ នៅក្នុងឆ្នាំ ២០១៤ ធៀបទៅនឹង២០,៦ឆ្នាំ នៅក្នុងឆ្នាំ២០០៩ (តារាងទី៣)

តារាងទី១៖ ការបែងចែកភេទ

ល.រ	ការបែងចែកភេទ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	យុវវ័យប្រុសមានគូរសង្សារ	១១២	២៤,៥	១៨១	២៥,៣
២	យុវវ័យប្រុសមិនមានគូរសង្សារ	១២៨	២៧,៩	១៩៥	២៧,៣
៣	យុវនារីមានគូរសង្សារ	១០៥	២២,៩	១៦៦	២៣,២
៤	យុវនារីមិនមានគូរសង្សារ	១១៣	២៤,៧	១៧៣	២៤,២
សរុប		៤៥៨	១០០	៧១៥	១០០

តារាងទី២៖ យុវវ័យមានសង្សារ និងមិនមានសង្សារ

ល.រ	ការបែងចែកភេទនិងដៃគូរសង្សារ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	យុវវ័យប្រុសមានគូរសង្សារ និងយុវនារីមានគូរសង្សារ	២១៧	៤៧,៤	៣៤៧	៤៨,៥
២	យុវវ័យប្រុសមិនមានគូរសង្សារ និងយុវនារីមិនមានគូរសង្សារ	២៤១	៥០,៦	៣៦៨	៥១,៥
សរុប		៤៥៨	១០០	៧១៥	១០០

តារាងទី៣៖ មធ្យមអាយុនៃអ្នកចូលរួមបទសម្ភាសន៍

ល.រ	អាយុនៃអ្នកផ្តល់ចម្លើយ	២០០៩	២០១៤
១	បម្រែបម្រួលអាយុជាមធ្យម	២០,៦០	២០,៩៨
	សរុប	៤៥៨	៧១៥

តារាងទី៤ បង្ហាញថា ជាងពាក់កណ្តាល (៥៧,៣%) ទិន្នន័យ ដែលប្រមូលបាននៅឆ្នាំ២០១៤ ពីកោះពេជ្រ ដែលយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្ករបច្ចុប្បន្ននេះ ទំនងជាទៅទីនោះ។ កោះពេជ្រមិនត្រូវបានរាប់ បញ្ចូលកាលពីសិក្សាឆ្នាំ២០០៩ទេ កាលណោះកោះពេជ្រមិនទាន់អភិវឌ្ឍន៍នៅឡើយទេ និងការវិភាគបែប បរិមាណវិស័យបង្ហាញថា មានយុវវ័យជាច្រើនចូលចិត្តទៅលេងនៅសួនច្បារផ្សេងៗទៀតនៅរាជធានីភ្នំពេញ។

តារាងទី៥៖ ទីតាំងនៃការប្រមូលទិន្នន័យ

ល.រ	ទីកន្លែង	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	សួនច្បារមុខវត្តបទុម	៨៥	១៨,៦	១១៧	១៦,៤
២	សួនច្បារមាត់ទន្លេ (មុខរាំង)	៦៥	១៤,២	១១២	១៥,៧
៣	សួនច្បារវិមានឯករាជ្យ	១១៨	២៥,៨	៧៦	១០,៦
៤	កោះពេជ្រ	០	០	៤១០	៥៧,៣
៥	សួនច្បារសម្តេចហ៊ុនសែន (មុខណាហ្គា)	១៣៥	២៩,៥	០	០
៦	សួនច្បាររដ្ឋសភាថ្មី	៥៥	១២,០	០	០
	សរុប	៤៥៨	១០០	៧១៥	១០០

៤.១. សកម្មភាពជាប្រចាំរបស់យុវវ័យ ដែលមានទ្រព្យសម្បត្តិបង្ក

តារាងទី៥ បង្ហាញថា សកម្មភាពជាប្រចាំរបស់យុវវ័យបង្ហាញថា គឺប្រហាក់ប្រហែលគ្នានៅឆ្នាំ ២០០៩ និងឆ្នាំ២០១៤។ ជាងពីរភាគបី (៦៧%) នៃអ្នកផ្តល់ចម្លើយទាំងអស់ឆ្លើយថា ពួកគេតែងតែមកទីនេះ (សួនច្បារ ដែលបានសម្ភាសន៍) និងមួយភាគបី (៣២,៩%) នៃអ្នកផ្តល់ចម្លើយនិយាយថា ពួកគេមិនតែងតែ មកទីនេះទេ (សួនច្បារ ដែលបានសម្ភាសន៍) ប៉ុន្តែពេលខ្លះទៅកន្លែងសួនច្បារផ្សេងទៀតដែរ ជាពិសេស កោះពេជ្រនៅក្បែរតំបន់គោលដៅសួនច្បារ។ ភាគច្រើនបំផុតនៃអ្នកផ្តល់ចម្លើយ ដែលបានឆ្លើយថា ពួកគេ មិនមកទីនេះទេ ពួកគេជាធម្មតាទៅកន្លែងផ្សេង ដូចជា៖ អាហារដ្ឋាន ផ្សារទំនើប ខាវាអូខេ ឬក៏នៅផ្ទះ និង កន្លែងផ្សេងទៀត (តារាង៦)។

តារាងទី៥៖ តើអ្នកឧស្សាហ៍មកលេងទីនេះជាមួយនឹងសង្សារ ឬក៏មិត្តភក្តិរបស់អ្នក
ដើម្បីសម្រាកកាយ?

ល.រ	សម្រាកកាយនៅទីនេះ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	២៨២	៦៧,១	៤៦០	៦៧,៣
២	ទេ	១៣៨	៣២,៩	២២៤	៣២,៧
សរុប		៤២០	១០០	៦៨៤	១០០

តារាងទី៦៖ ប្រសិនបើទេ ទីណាទៀតដែលអ្នក និងសង្សារ ឬក៏មិត្តភក្តិរបស់អ្នក
ទៅសម្រាកកាយ?

ល.រ	សម្រាកកាយផ្សេងៗ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	ហាងទំនើប, ផ្សារទំនើប, រោងកុន, ដើរ ទិញឥវ៉ាន់ ឬ ភោជនីយដ្ឋាន	៩៣	៨៤,៦	៦៣	៣៩,៤
២	នៅផ្ទះ	០	០	៤៧	២៩,៤
៣	កោះពេជ្យ	០	០	២៨	១៧,៥
៤	បណ្ណាល័យសាលា ឬសាកលវិទ្យាល័យ	០	០	១២	៧,៥
៥	ទៅខេត្ត	០	០	៥	៣,១
៦	ហាងកាហ្វេ	០	០	៤	២,៥
៧	សួនច្បារមុខរាំង ឬសួនផ្សេងៗ	១៧	១៥,៤	១	០,៦
សរុប		១១០	១០០	១៦០	១០០

៤.២. ផែនការសំរាប់ទីវាសន៍ស្រឡាញ់ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ

ចំនួនយុវវ័យ និងចំនួនយុវវ័យ ដែលមានគូរសង្សារ ដែលបាននិយាយថា ពួកគេពិចារណាទីវាសន៍ស្រឡាញ់ជាថ្ងៃពិសេសមួយមានការធ្លាក់ចុះនៅក្នុងឆ្នាំ២០១៤ បើប្រៀបធៀបជាមួយនឹងឆ្នាំ២០០៩ (តារាងទី៧ និងទី៨)។ និន្នាការនៃការធ្លាក់ចុះនេះត្រូវបានអង្កេតឃើញថា ទាំងយុវវ័យមានគូរសង្សារ និងយុវវ័យមិនមានគូរសង្សារ (រូបភាពទី១)។


តារាងទី៧៖ តើអ្នកគិតថាទីវនៃក្តីស្រឡាញ់ទី១៤កុម្មៈខាងមុខនេះ ជាថ្ងៃពិសេសសំរាប់អ្នក
និងសង្សាររបស់អ្នក និងមិត្តភក្តិរបស់អ្នកដែរឬទេ?

ល.រ	ថ្ងៃពិសេស	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	២៧១	៦១,២	៣២៦	៤៦,០
២	ទេ	១៦៨	៣៨,៨	៣៨២	៥៤,០
សរុប		១១០	១០០	៧០៨	១០០

តារាងទី៨៖ តើអ្នកគិតថាទីវនៃក្តីស្រឡាញ់ទី១៤កុម្មៈខាងមុខនេះ ជាថ្ងៃពិសេសសំរាប់អ្នក
និងសង្សាររបស់អ្នក និងមិត្តភក្តិរបស់អ្នកដែរឬទេ?

ល.រ	ថ្ងៃពិសេស	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	១៧០	៨១,០	១៩៣	៥៥,៩
២	ទេ	៤០	១៩,០	១៥២	៤៤,១
សរុប		២១០	១០០	៣៤៥	១០០

រូបភាពទី១៖ ការប្រៀបធៀបនៃយុវវ័យ ដែលមានគូសង្សារ និងយុវវ័យមិនមានគូសង្សារ ដែលគិតថា ទីវាទីវាស្រឡាញ់នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គឺជាថ្ងៃពិសេសមួយសំរាប់ពួកគេ



ជិតពាក់កណ្តាល (៤៧,២%) នៃអ្នកផ្តល់ចម្លើយទាំងអស់មានផែនការឲ្យកាដូរ ទៅសង្សាររបស់ពួកគេ ឬមួយក៏អ្នកណាម្នាក់នៃទីវាទីវាស្រឡាញ់ខាងមុខនេះឆ្នាំ២០១៤។ ១០ភាគរយតិចជាងនៅឆ្នាំ២០០៩ ជាមួយនឹងក្រុមនេះចំនួននៃយុវវ័យ មានគូសង្សារដែលមានផែនការឲ្យកាដូរគ្នាទៅវិញទៅមក មានការធ្លាក់ចុះ១៥ភាគរយ (២០០៩: ៧៦,៦% ទល់នឹង ២០១៤: ៦១,២%) (តារាងទី១០)។ រូបភាពទី២ បង្ហាញថា និន្នាការនៃការឲ្យកាដូរមានការធ្លាក់ចុះស្របគ្នាក្នុងចំណោមយុវវ័យ និងយុវវ័យដែលមានគូសង្សារ។


តារាងទី៩៖ តើអ្នកនឹងឲ្យជាវត្ថុអនុស្សាវរីយ៍ (កាដូរ) ដល់គូសង្សាររបស់អ្នក ឬមួយក៏នរណាម្នាក់ នៅទីវាទីវាស្រឡាញ់នាពេលខាងមុខដែរឬទេ?

ល.រ	វត្ថុអនុស្សាវរីយ៍សំរាប់គូសង្សារ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	២៥៥	៥៨,៥	៣៣១	៤៧,២
២	ទេ	១៨១	៤១,៥	៣៧០	៥២,៨
សរុប		៤៣៦	១០០	៧០១	១០០

តារាងទី១០៖ តើអ្នក (យុវវ័យដែលមានគូសង្សារ) នឹងឲ្យវត្ថុអនុស្សាវរីយ៍ (កាដូ) មួយទៅសង្សារអ្នក នាទីវានៃក្តីស្រឡាញ់ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះដែរឬទេ?

ល.រ	វត្ថុអនុស្សាវរីយ៍ សំរាប់គូសង្សារ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាំស	១៦០	៧៦,៦	២០៨	៦១,២
២	ទេ	៤៩	២៣,៤	១៣២	៣៨,៨
សរុប		២០៩	១០០	៣៤០	១០០

រូបភាពទី២៖ ប្រៀបធៀបការផ្តល់ការដូកក្នុងចំណោមយុវវ័យនៅ ទីវានៃក្តីស្រឡាញ់ខាងមុខនេះ



តារាងទី១១ បង្ហាញថា ប្រភេទកាដូដែលយុវវ័យមានផែនការឲ្យទៅសង្សាររបស់ពួកគេ ឬក៏អ្នកណាម្នាក់។ ការឲ្យកាដូជាផ្កាត្រូវបានធ្លាក់ចុះជិតពាក់កណ្តាល (២០០៩: ៥៦,៣% ទល់នឹង ២០១៤: ៣៨,៣%)។ ចំណែកកាដូ ដែលមានតម្លៃថ្លៃដូចជា សម្លៀកបំពាក់ តុក្កតា និងគ្រឿងអលង្ការទាំងអស់នេះមានការកើនឡើង។ ផែនការរបស់យុវវ័យប្រុសនឹងឲ្យផ្កាទៅមិត្តស្រីរបស់គេ ឬក៏អ្នកណាម្នាក់នៅតែខ្ពស់ (២០០៩: ៧១,៧% ទល់នឹង ២០១៤: ៥២,២%) ប្រៀបធៀបទៅនឹងយុវនារី ដែលមានផែនការឲ្យផ្កាទៅមិត្តប្រុសរបស់គេ ឬក៏អ្នកណាម្នាក់ផ្សេងទៀត (២០០៩: ២៧,៧% ទល់នឹង ២០១៤: ១០,២%)។

ចំណែកឯការឲ្យកាដូរជាលក្ខណៈមានតម្លៃវិញគឺមានការកើនឡើង
(តារាងទី១២) ។

ក្នុងចំណោមយុវវ័យទាំងពីរភេទ

តារាងទី១១ ៖ តើអ្នក (យុវវ័យ) នឹងឲ្យប្រភេទនៃវត្ថុអនុស្សាវរីយ៍អ្វីមួយ
ទៅសង្សាររបស់អ្នកនាទី១នៃក្តីស្រឡាញ់ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះដែរឬទេ?

ល.រ	ប្រភេទនៃវត្ថុអនុស្សាវរីយ៍	២០០៩	២០១៤
		ភាគរយ	ភាគរយ
១	ផ្កា	៥៦,៣	៣៤,៣
២	សំលៀកបំពាក់	២៥,០	៤០,២
៣	តុក្កាតា	២៣,១	២៨,០
៤	គ្រឿងអលង្ការ	១៥,០	២៣,៤
៥	វត្ថុផ្សេងៗ	១០,៦	៨,៧
ចំនួនសរុប		២៥៥	៣៣១

តារាងទី១២ ៖ ប្រៀបធៀបយុវវ័យប្រុស និងយុវនារី នឹងឲ្យប្រភេទនៃវត្ថុអនុស្សាវរីយ៍អ្វីមួយ
ទៅសង្សាររបស់អ្នកនាទី១នៃក្តីស្រឡាញ់ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ

ល.រ	ប្រភេទនៃវត្ថុអនុស្សាវរីយ៍	២០០៩		២០១៤	
		ប្រុស	ស្រី	ប្រុស	ស្រី
		ភាគរយ	ភាគរយ	ភាគរយ	ភាគរយ
១	ផ្កា	៧១,៧	២៧,៧	៥២,២	១០,២
២	សំលៀកបំពាក់	៨,២	៤៤,៧	២៥,០	៦០,៦
៣	តុក្កាតា	៣០,៨	១៣,៨	៣៧,៥	១៥,៣
៤	គ្រឿងអលង្ការ	១៧,១	៨,៥	២៥,០	២៦,៣
៥	វត្ថុផ្សេងៗ	៦,៩	១៧,០	៨,២	៩,៥
ចំនួនសរុប		២៥៥		៣៣១	

កន្លែងដែលយុវវ័យទៅជាមួយនឹងសង្សាររបស់គេ ឬក៏អ្នកណាម្នាក់ គឺមិនមានការប្រែប្រួលទេតាំងពីឆ្នាំ២០០៩មក (តារាងទី១៣) ប៉ុន្តែជិតមួយភាគបីនៃពួកគេទំនងជានៅផ្ទះនៃទី១នៃក្តីស្រឡាញ់ខាងមុខនេះ (២០០៩: ១៨,៤% ទល់នឹង ២០១៤: ២៩,៩%)។ ផែនការ គូរសង្សារទៅផ្សារទំនើបមានការកើនឡើង ១៥ភាគរយ (២០០៩: ២៥,៧% ទល់នឹង ២០១៤: ៤០,៥%) (តារាងទី១៣)។ ជាមួយគ្នានេះដែរ យុវវ័យដែលមានគូរសង្សារខ្លះនៅតែមានផែនការទៅផ្ទះសំណាក់ និងសណ្ឋាគារជាមួយនឹងសង្សាររបស់ពួកគេ

នៅទីវានៃក្តីស្រឡាញ់ (២០០៩: ២,៤% ទល់នឹង ២០១៤: ៤,៧%)។ យុវវ័យដែលមានគូរសង្សារ ដែលមានផែនការរៀបរៀងទិច ដើម្បីប្តូរបាយថ្ងៃត្រង់ ឬមួយក៏ពេលល្ងាចជាមួយនឹងសង្សាររបស់ពួកគេ នៅទីវានៃក្តីស្រឡាញ់ខាងមុខនេះ នៅតែមានភាគរយដដែល (២០០៩: ៦៤,១% ទល់នឹង ២០១៤: ៦១,០%)។ ប៉ុន្តែពួកគេទាំងនោះនឹងទៅក្តីបង្ការអ្វីខុស និងក្តីបកម្យាន ជាមួយនឹងសង្សាររបស់ពួកគេ មានការធ្លាក់ចុះនៅក្នុងឆ្នាំ២០១៤នេះ (២០០៩: ៣២,២% ទល់នឹង ២០១៤: ៣២,៦%)។ (តារាងទី១៦)

តារាងទី១៣៖ តើអ្នកនឹងចង់ទៅដើរលេងជាមួយនឹងសង្សារ ឬក៏អ្នកណាម្នាក់ នៅទីវានៃក្តីស្រឡាញ់ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះដែរឬទេ?

ល.រ	កន្លែងដែលត្រូវទៅ	២០០៩	២០១៤
		ភាគរយ	ភាគរយ
១	សួនច្បារនានា	២៨,១	២៥,០
២	ផ្សារទំនើបស្វរិយា និងសុវណ្ណា	៣០,១	៣៥,២
៣	ក្តីប និងមជ្ឈមណ្ឌលកំសាន្ត	១៤,០	៩,១
៤	ហាងតែគុជ	១៤,៤	១០,៥
៥	រោងកុន	១០,២	២១,២
៦	ខាត់អូរ	១០,០	៩,៨
៧	នៅផ្ទះ	១៨,៤	២៩,៩
៨	បាក់ខែង, កៀនស្វាយ, កោះដាច់	១៥,២	១០,៥
៩	ខ្ទមតូចៗតាមមាត់ទឹក ផ្ទះសំណាក់និងសណ្ឋាគារ	២,៦	២,៣
១០	ផ្សេងៗ	១១,២	១,២
ចំនួនសរុប		៤២៨	៦៨៤

តារាងទី១៤៖ តើអ្នក (យុវវ័យដែលមានគូសង្សារ) នឹងចង់ចេញដើរលេងជាមួយនឹងគូសង្សាររបស់អ្នកនាទិវាស្រឡាញ់ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះដែរឬទេ?

ល.រ	កន្លែងដែលត្រូវទៅ	២០០៩	២០១៤
		ភាគរយ	ភាគរយ
១	សួនច្បារនានា	២៦,២	២៨,៥
២	ផ្សារទំនើបសុរិយា និងសុវណ្ណា	២៥,៧	៤០,៥
៣	ភ្លឹប និងមជ្ឈមណ្ឌលកំសាន្ត	១៩,០	១០,៨
៤	ហាងតែតុជ	១៦,៥	១៣,០
៥	រោងកុន	១៣,៦	២៦,៦
៦	ខាត់អូខេ	១១,៦	១២,៧
៧	នៅផ្ទះ	៩,៣	២១,៨
៨	បាក់ខែង, កៀនស្វាយ, កោះដាច់	១៥,៥	៩,៥
៩	ខ្ទមតូចៗតាមមាត់ទឹក ផ្ទះសំណាក់និងសណ្ឋាគារ	២,៤	៤,៧
១០	ផ្សេងៗ	១២,៣	១,៣
ចំនួនសរុប		២០៦	៣៤៧

តារាងទី១៥៖ ថ្ងៃណាត់គ្នាដើរលេងដ៏សំខាន់មួយសំរាប់យុវវ័យដែលមានគូសង្សារអាហារថ្ងៃត្រង់ឬ ល្ងាច

ល.រ	អាហារថ្ងៃត្រង់ ឬ ល្ងាច	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាំស	១៣២	៦៤,១	១៨៨	៦១,០
២	ទេ	៧៤	៣៥,៩	១២០	៣៩,០
សរុប		២០៦	១០០	៣០៨	១០០

តារាងទី១៦៖ ថ្ងៃណាត់គ្នាដើរលេងដ៏សំខាន់មួយសំរាប់យុវវ័យដែលមានគូសង្សារការ៉េអូខេឬភ្លឹបកំសាន្ត

ល.រ	ការ៉េអូខេឬភ្លឹប កំសាន្ត	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាំស	៦៦	៣២,២	៧០	២២,៦
២	ទេ	១៤០	៦៧,៨	២៤០	៧៧,៤
សរុប		២០៦	១០០	៣០៨	១០០

នៅពេលដែលយុវវ័យត្រូវបានសួរថា តើពួកគេគិតថា ពួកគេនឹងអាចរួមភេទនៅទីវ៉ានៃក្តីស្រឡាញ់ ខាងមុខនេះ ចម្លើយជាវិជ្ជមានគឺមួយភាគរយតិចជាងឆ្នាំ២០០៩ (២០០៩: ១២,៤% ទល់នឹង ២០១៤: ១១,៣%) (តារាងទី១៧)។ ប៉ុន្តែយុវវ័យដែលមានគូសង្សារ បានបញ្ជាក់ថា ពួកគេនឹងអាចរួមភេទនៅថ្ងៃ នោះផងដែរ មានការកើនឡើងទៅវិញ (២០០៩: ១៤,៣% ទល់នឹង ២០១៤: ១៥,៨%)។ (តារាងទី១៨ និង រូបភាពទី៣)។


តារាងទី១៧: យុវវ័យដែលមានទ្រព្យសម្បត្តិបង្អួចដែលគិតថា ពួកគេនឹងអាចរួមភេទ នៅទីវ៉ានៃក្តីស្រឡាញ់ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ

ល.រ	អាចរួមភេទ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាំស	៥៧	១២,៤	៧៩	១១,៣
២	ទេ	៤០១	៨៧,៦	៦១៨	៨៨,៧
សរុប		៤៥៨	១០០	៦៩៧	១០០

តារាងទី១៨: យុវវ័យដែលមានគូសង្សារដែលគិតថា ពួកគេនឹងអាចរួមភេទ នៅថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ

ល.រ	អាចរួមភេទ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាំស	៣១	១៤,៣	៥៣	១៥,៨
២	ទេ	១៨៦	៨៥,៧	២៨២	៨៤,២
សរុប		២១៧	១០០	៣៣៥	១០០

រូបភាពទី ៣៖ ប្រៀបធៀប៖ យុវវ័យ និងយុវវ័យដែលមានគូរ អាចរួមភេទនៅទីវាណៃក្តីស្រឡាញ់ខាងមុខនេះ



នៅពេលដែលសំណួរនេះត្រូវបានបែងចែកជាប្រភេទនៃភេទ គឺយុវវ័យប្រុសមានគូរសង្សារ ដែលមានផែនការរួមភេទនៅថ្ងៃនោះនៅតែខ្ពស់ជាងប្រភេទភេទផ្សេងទៀត (២០០៩: ៥០,៩% ទល់នឹង ២០១៤: ៤៨,១%) (តារាងទី១៩) មានការទំនាក់ទំនងអថេរគ្នាមួយរវាងយុវវ័យ ដែលមានផែនការរួមភេទនូវទីវាណៃក្តីស្រឡាញ់ និងពួកគេទាំងនោះគិតថា ទីវាណៃក្តីស្រឡាញ់គឺជាថ្ងៃពិសេសមួយ (២០០៩: ៨២,០% ទល់នឹង ២០១៤: ៧៨,០%)។ (តារាងទី២០ និងរូបភាពទី៤)


តារាងទី១៩៖ យុវវ័យ ដែលអាចរួមភេទនៅទីវាណៃក្តីស្រឡាញ់ខាងមុខនេះ តាមផ្នែកនៃភេទ

ល.រ	អាចរួមភេទ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	យុវវ័យជាបុរសដែលមានគូសង្សារ	២៩	៥០,៩	៣៨	៤៨,១
២	យុវវ័យដែលជាបុរសមិនមានគូសង្សារ	១៩	៣៣,៣	២៣	២៩,១
៣	យុវវ័យជានារីដែលមានគូសង្សារ	៧	១២,៣	១៥	១៩,០
៤	យុវវ័យជានារីមិនមានគូសង្សារ	២	៣,៥	៣	៣,៨
សរុប		៥៧	១០០	៧៩	១០០

តារាងទី២០៖ មានទំនាក់ទំនងនឹងគ្នារវាងយុវវ័យដែលអាចរួមភេទនៅទីវាងនៃក្តីស្រឡាញ់ខាងមុខនេះ ទៅ
នឹងការគិតរបស់ពួកគាត់ថាជាថ្ងៃពិសេសមួយ

ល.រ	ថ្ងៃពិសេស	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	៤៥	៨១,៨	៦១	៧៨,២
២	ទេ	១០	១៨,២	១៧	២១,៨
សរុប		៥៥	១០០	៧៨	១០០

រូបភាពទី ៤៖ មានទំនាក់ទំនងនឹងគ្នារវាងយុវវ័យដែលអាចរួមភេទនៅទីវាងនៃក្តីស្រឡាញ់ខាងមុខនេះ ទៅ
នឹងការគិតរបស់ពួកគាត់ថាជាថ្ងៃពិសេសមួយ




តារាងទី២១៖ ប្រសិនបើឆ្លើយថា បាទ ឬក៏ ចាស សម្រាប់យុវវ័យដែលនឹងអាចរួមភេទ វានឹងជាលើកទីមួយ
របស់អ្នក សំរាប់អ្នក និងសង្សាររបស់អ្នក ឬក៏អ្នកដទៃទៀត (អាចជាសង្សារ
ឬក៏ស្រីរកស៊ីផ្លូវភេទ) នៅទីវាងនៃក្តីស្រឡាញ់នឹងមកដល់ពេលឆាប់ៗខាងមុខនេះ។

ល.រ	អាចរួមភេទ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	២៥	៤៩,០	៣៣	៤៣,៤
២	ទេ	២៦	៥១,០	៤៣	៥៦,៦
សរុប		៥១	១០០	៧៦	១០០

តារាងទី២២៖ ប្រសិនបើឆ្លើយថា បាទ ឬក៏ ចាស់ សម្រាប់យុវវ័យ ដែលមានគូសង្សារ(ដែលនឹងអាចរួមភេទ)
វានឹងជាលើកទីមួយរបស់អ្នក សំរាប់អ្នក និងសង្សាររបស់អ្នក ឬក៏អ្នកដទៃទៀត (អាចជាសង្សារ
ឬក៏ស្រីរកស៊ីផ្លូវភេទ) នៅទីវាសន៍ស្រឡាញ់នឹងមកដល់ពេលឆាប់ៗខាងមុខនេះ។

ល.រ	អាចរួមភេទ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស់	១៥	៣៩,៥	២៣	៥៨,២
២	ទេ	២៣	៦០,៥	២៩	៥៥,៨
សរុប		៣៨	១០០	៥២	១០០

រូបភាពទី៥៖ ប្រៀបធៀបការរួមភេទលើកទី១ សម្រាប់យុវវ័យដែលអាចរួមភេទ
នៅទីវាសន៍ស្រឡាញ់ខាងមុខនេះ ឆ្នាំ២០០៩ និងឆ្នាំ២០១៤



នៅពេលដែលអ្នកផ្តល់ចម្លើយមានគូសង្សារទាំងនោះត្រូវបានសួរថាតើ ពួកគេប្រើស្រោមអនាម័យ
ដែរឬទេ។ យុវវ័យមានគូសង្សារទាំងនោះដែលមិនមានផែនការប្រើស្រោមអនាម័យមានការកើនឡើងពីរ
ដង (២០០៩: ១៥,៦% ទល់នឹង ២០១៤: ៣០,២%)។ (តារាងទី២៣)

តារាងទី២៣៖ យុវវ័យដែលមានគូសង្សារដែលគិតថា ពួកគេនឹងអាចរួមភេទនៅថ្ងៃបុណ្យសង្សារហើយនឹងមានគំរោងប្រើប្រាស់ស្រោមអនាម័យនៅថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ

ល.រ	ប្រើស្រោមអនាម័យ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាំស	២៧	៨៤,៤	៣០	៦៩,៨
២	ទេ	៤	១៥,៦	១៣	៣០,២
សរុប		៣១	១០០	៤៣	១០០

ចំនួនយុវវ័យប្រុសនឹងអាចស្វែងរកមិត្តស្រីថ្មី ឬក៏នារីណាម្នាក់ដើម្បីរួមភេទជាមួយនូវទិវានៃក្តីស្រឡាញ់ខាងមុខនេះ ប្រសិនបើមិត្តស្រីរបស់ពួកគេបដិសេធនឹងមិនរួមភេទជាមួយពួកគេមានការកើនឡើងតិចតួច (២០០៩: ៥៥% ទល់នឹង ២០១៤: ៥៦%) ហើយមួយចំនួនតូចខ្លះទៀតនៃយុវវ័យប្រុសបញ្ជាក់ថាពួកគេនឹងមិនប្រើស្រោមអនាម័យជាមួយនឹងមិត្តស្រីថ្មីរបស់ពួកគេ ឬក៏នារីណាម្នាក់។ ការសិក្សានេះមិនមានទិន្នន័យពីការប្រើប្រាស់ស្រោមអនាម័យជាមួយនឹងស្រ្តីរកស៊ីផ្លូវភេទ និង «បូក» ទេ។ (តារាងទី២៤ និងទី២៥)

តារាងទី២៤៖ ប្រសិនបើអ្នក (យុវវ័យប្រុស) អាចនឹងរួមភេទ តែសង្សារអ្នកមិនឲ្យរួមភេទ នៅទិវានៃក្តីស្រឡាញ់ខាងមុខនេះទេ តើនរណាអ្នកនឹងរួមភេទជាមួយនៅថ្ងៃទិវានៃក្តីស្រឡាញ់ខាងមុខនេះ?

ល.រ	រួមភេទ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	រួមភេទជាមួយនឹងសង្សារថ្មីអាចរកបាននៅថ្ងៃទិវានៃក្តីស្រឡាញ់នោះ	១១	៥៥,០	២៨	៦៥,១
២	រួមភេទជាមួយនឹងស្រ្តីរកស៊ីផ្លូវភេទ	៥	២៥,០	៤	៩,៣
៣	បូក	៤	២០,០	៤	៩,៣
៤	ផ្សេងទៀត	០	០	១១	២៥,៦
សរុប		២០	១០០	៤៧	១០០

តារាងទី២៥៖ ប្រសិនបើអ្នក យុវវ័យប្រុសអាចនឹងរួមភេទ តែសង្សារអ្នកមិនឲ្យរួមភេទ នៅទិវានៃក្តីស្រឡាញ់ខាងមុខនេះទេ តើអ្នកនឹងប្រើស្រោមអនាម័យជាមួយនរណាអ្នកនឹងរួមភេទជាមួយ?

ល.រ	ប្រើស្រោមអនាម័យ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាំស	១០	៩១,០	១៩	៨៦,៤
២	ទេ	១	១០	៣	១៣,៦
សរុប		១១	១០០	២២	១០០

៤.៣. យុវវ័យជាបុរសដែលមានគូសង្សារ និងការរួមភេទដោយមិនមានការយល់ព្រម

តារាងទី២៦ ទី២៧ ទី២៨ បានបញ្ជាក់ថា ផែនការរួមភេទដោយមានការយល់ព្រម សម្រាប់ទិវានៃក្តីស្រឡាញ់ខាងមុខនេះមានការធ្លាក់ចុះ១៥ភាគរយ ក្នុងចំណោមយុវវ័យប្រុស (២០០៩: ៦៦,៦% ទល់នឹង ២០១៤: ៥២,៦%) ដូចដែលមានយុវវ័យប្រុសខ្លះមានទំនាក់ទំនងផ្លូវភេទ ដែលមានការយល់ព្រមដោយនិយាយថា៖ «ទេ ខ្ញុំនឹងធ្វើមិនដឹងមិនព្រួយពីការរួមភេទ គ្រាន់តែដើរលេងសប្បាយបានហើយ»។ ទិន្នន័យសម្រាប់ឆ្នាំ២០០៩ និងឆ្នាំ២០១៤ គឺពិបាកនឹងប្រៀបធៀបចំពោះសំណួរនេះ ដូចដែលចម្លើយឲ្យជ្រើសរើសត្រូវបានកែប្រែនៅឆ្នាំ២០១៤នេះ។ យ៉ាងណាក៏ដោយភាគរយនៃហេតុផលជាច្រើន សម្រាប់ការប៉ុនប៉ងដើម្បីរួមភេទមានការកើនឡើងគួរឲ្យកត់សម្គាល់៖ «ខ្ញុំនឹងនិយាយទៅកាន់នាងថា ប្រសិនបើយើងមិនរួមភេទទេគឺយើងមិនមានស្នេហាស្មោះត្រង់នឹងគ្នាទេដើម្បីរួមភេទ ជាមួយនាង» «ខ្ញុំនឹងដាក់សំពោធទៅនាងដើម្បីយល់ព្រមរួមភេទ»។ «ខ្ញុំនឹងយកនាងទៅក្រៅក្រុងហើយស្ងាត់ដើម្បីរួមភេទ ខ្ញុំនឹងឱ្យវត្ថុដែលមានតំលៃដើម្បីរួមភេទជាមួយនាង»ការសិក្សាស្រាវជ្រាវឆ្នាំ២០១៤នេះបានបង្ហាញថា ឃើញចម្លើយថ្មីមួយដែលពេញនិយមពិសេសប្រហែលជា៣០ភាគរយនៃយុវវ័យប្រុស ដែលមានគូសង្សារបាននិយាយថា៖ «ខ្ញុំនឹងឱ្យវត្ថុដែលមានតម្លៃដើម្បីរួមភេទជាមួយនាង»។

តារាងទី២៦៖ចំនួនយុវវ័យប្រុសដែលមានផែនការរួមភេទប្រសិនបើមិត្តស្រីរបស់គេមិនយល់ព្រមជាមួយ

យ៉ាងណាក៏ដោយក៏ពួកគេធ្វើដូច្នេះដែរនៅទិវានៃក្តីស្រឡាញ់នឹងមកដល់ពេលឆាប់ៗខាងមុខនេះ

ល.រ	ការរួមភេទមិនមានការយល់ព្រម	២០០៩	២០១៤
		ភាគរយ	ភាគរយ
១	បាទ ឬ ចាស	៦៦,៦	៤៧,៤
២	ទេ	៣៣,៤	៥២,៦
	សរុប	២៥	៦១

តារាងទី២៧៖ប្រសិនបើឆ្លើយថា បាទ (យុវវ័យប្រុសនឹងអាចរួមភេទ)
ប៉ុន្តែប្រសិនបើមិត្តស្រីរបស់អ្នកមិនយល់ព្រម តើអ្នកនឹងធ្វើដូចម្តេច? ឆ្នាំ២០០៩

ល.រ	ខ្ញុំនឹង	ចំនួន	ភាគរយ
១.	ខ្ញុំនឹងនិយាយទៅកាន់នាងថា ប្រសិនបើយើងមិនរួមភេទទេគឺ យើងមិនមានស្មោះត្រង់នឹងគ្នាទេ ខ្ញុំនឹងដាក់សំពាធទៅនាងដើម្បីយល់ព្រមរួមភេទ។	៨	៣២
២.	ខ្ញុំនឹងរកនាងតាមរយៈ ដើរលេងដល់យប់ជ្រៅ ហើយប្រាប់ថា អត់មានសោរចូលផ្ទះ ឬមួយក៏គ្មាននរណាបើកទ្វារឲ្យខ្ញុំ ដើម្បី ទៅដេកនៅផ្ទះសំណាក់ដើម្បីរួមភេទជាមួយនឹងនាង។	៥	១៦
៣.	ខ្ញុំនឹងយកនាងទៅបន្ទប់ខាងក្រៅ ហើយខ្ញុំនឹងធ្វើអ្វីតាមចិត្ត ដើម្បីរួមភេទជាមួយនាង។	៥	១៦
៤.	ផ្សេងៗ (គ្មានយោបល់)	១	៤
៥.	ទេ ខ្ញុំនឹងធ្វើមិនដឹងមិនឮពីការរួមភេទ គ្រាន់តែដើរលេង សប្បាយបានហើយ។	៨	៣២
ចំនួនសរុប		២៥	១០០

តារាងទី២៨៖ប្រសិនបើឆ្លើយថា បាទ (យុវវ័យប្រុសនឹងអាចរួមភេទ)
ប៉ុន្តែប្រសិនបើមិត្តស្រីរបស់អ្នកមិនយល់ព្រម តើអ្នកនឹងធ្វើដូចម្តេច? ឆ្នាំ២០១៤

ល.រ	ខ្ញុំនឹង	២០១៤	២០១៤
		យុវជន	យុវជនមានសង្សារ
		ភាគរយ	ភាគរយ
1	ទេខ្ញុំនឹងធ្វើមិនដឹងមិនព្រួយពីការរួមភេទ គ្រាន់តែដើរលេងសប្បាយបាន	៥២,៦	៥០,០
2	ខ្ញុំនឹងឱ្យវត្ថុដែលមានតំលៃដើម្បីរួមភេទជាមួយនាង ខ្ញុំនឹងនិយាយទៅកាន់នាងថាប្រសិនបើយើងមិនរួមភេទទេ គឺ	២៩,៧	៣៣,៣
3	យើងមិនមានស្នេហាស្មោះត្រង់នឹងគ្នាទេដើម្បីរួមភេទ ជាមួយនាង	២១,១	១៩,០
4	ខ្ញុំនឹងយកនាងទៅក្រៅក្រុងហើយស្ងាត់ដើម្បីរួមភេទ ខ្ញុំនឹងភរនាងតាមរយៈដើរលេងដល់យប់ជ្រៅ ហើយប្រាប់ថា	១៣,៥	១៨,២
5	អត់មានសោរចូលផ្ទះ រឺមួយក៏គ្មាន នរណាបើកទ្វារឱ្យខ្ញុំដើម្បីទៅដេកនៅផ្ទះសំណាក់ដើម្បីរួមភេទ ជាមួយនឹងនាង	១៣,២	១៣,៦
6	ខ្ញុំនឹងយកនាងទៅបន្ទប់ខាងក្រោយហើយខ្ញុំនឹងធ្វើអ្វីតាមចិត្ត ដើម្បីរួមភេទជាមួយនាង	១០,៨	៩,៥
7	ខ្ញុំនឹងដាក់សម្ភារៈទៅនាងតាមរយៈការមើលរឿងសិច ដើម្បីរួម ភេទជាមួយនាង	៥,៤	៩,៥
8	ខ្ញុំនឹងបង្ខំនាងរួមភេទ	៥,៤	៤,៨
9	ផ្សេងៗ	៥,៤	៤,៨
ចំនួនសរុប		៦១	៣៨

៤.៤. បទពិសោធន៍នៃការរួមភេទក្នុងចំណោមយុវវ័យប្រុសថ្មីៗនេះ

ចំនួនយុវវ័យមានគូរសង្សារ ដែលបានរួមភេទជាមួយនឹងសង្សាររបស់គេពីមុន នឹងមិនមានផែនការរួមភេទនៅទីវាសន៍ស្រឡាញ់ខាងមុខនេះបានកើនឡើង (តារាងទី២៩)។ មួយភាគបីនៃយុវវ័យ ដែលមានគូរសង្សារនៅតែមិនមានផែនការប្រើស្រោមអនាម័យជាមួយនឹងសង្សាររបស់ពួកគេ។ (តារាងទី៣០)

តារាងទី២៩៖ប្រសិនបើទេ នឹងមិនរួមភេទនៅទីវាងនៃក្តីស្រឡាញ់ខាងមុខនេះទេ តើអ្នក(យុវវ័យមានគូរសង្សារ)ធ្លាប់រួមភេទជាមួយសង្សាររបស់អ្នកដែរឬទេ?

ល.រ	ធ្លាប់រួមភេទ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	១០	១៤,១	៣០	១៦,៧
២	ទេ	៦១	៨៥,៩	១៨០	៨៣,៣
សរុប		៧១	១០០	២២០	១០០

តារាងទី៣០៖ប្រសិនបើបាទឬចាស តើអ្នក(យុវវ័យមានគូរសង្សារ)ធ្លាប់រួមភេទជាមួយសង្សាររបស់អ្នក ប្រើស្រោមអនាម័យដែរឬទេ?

ល.រ	ប្រើស្រោមអនាម័យ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	៦	៦៦,៧	១៨	៦៤,៣
២	ទេ	៣	៣៣,៣	១០	៣៥,៧
សរុប		៩	១០០	២៨	១០០

ត្រឡប់មកនិយាយពីការរួមភេទជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទវិញម្តង ជិត១០ភាគរយនៃយុវវ័យប្រុសបានរួមភេទជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទបីខែចុងក្រោយមុនការសិក្សានេះ។ នេះគឺជាលទ្ធផលដូចការសិក្សាពីលើកមុនឆ្នាំ២០០៩ដែរ។ ការប្រើប្រាស់ស្រោមអនាម័យក្នុងចំណោមយុវវ័យប្រុសទាំងនេះ គឺដូចគ្នាលើកមុនដែរ (ប្រហែលជា ៩០ភាគរយ)។ (តារាងទី៣១ និងទី៣២)

តារាងទី៣១៖ តើរយៈពេលបីខែចុងក្រោយនេះអ្នក(យុវវ័ប្រុស)បានរួមភេទជាមួយស្ត្រីរកស៊ីផ្លូវភេទដែរឬទេ?

ល.រ	រួមភេទជាមួយស្ត្រីរកស៊ីផ្លូវភេទ រយៈពេលបីខែចុងក្រោយ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	២៥	១០,៤	២៦	៨,៨
២	ទេ	២១៥	៨៩,៦	២៦៨	៩១,២
សរុប		២៤០	១០០	២៩៤	១០០

តារាងទី៣២៖ប្រសិនបើបាទ តើអ្នកបានប្រើស្រោមអនាម័យដែរឬទេ? «ស្រ្តីរកស៊ីផ្លូវភេទ»

ល.រ	ប្រើស្រោមអនាម័យ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាំស	២១	៨៤,០	២២	៨៨,០
២	ទេ	៤	១៦,០	៣	១២,០
សរុប		២៥	១០០	២៥	១០០

ប្រហែលជា១០ភាគរយនៃយុវវ័យប្រុសបានចូលរួម «បូក» កាលពីបីខែចុងក្រោយនេះ។ គឺលទ្ធផលដូចគ្នាទៅនឹងការសិក្សាលើកមុនឆ្នាំ២០០៩ដែរ។ ការប្រើប្រាស់ស្រោមអនាម័យក្នុងចំណោមយុវវ័យប្រុសក៏ដូចគ្នាទៅនឹងការសិក្សាលើកមុនដែរ (ប្រហែលជា ៩០%)។ (តារាងទី៣៣ និងទី៣៤)

តារាងទី៣៣៖តើអ្នកធ្លាប់បានយកស្រីទៅ បូក ដែរឬទេ ក្នុងរយៈពេលបីខែចុងក្រោយនេះ?

ល.រ	បូកជាមួយស្រ្តីរកស៊ីផ្លូវភេទ ក្នុងរយៈពេលបីខែចុងក្រោយ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាំស	២៦	១០,៨	៣០	១០,៦
២	ទេ	២១៤	៨៩,២	២២៧	៧៩,៤
៣	មិនដឹង	០	០	២៧	៩,៥
សរុប		២៤០	១០០	២៨៤	១០០

តារាងទី៣៤៖ ប្រសិនបើបាទ តើអ្នកនឹងប្រើប្រាស់ស្រោមអនាម័យ? «បូក»

ល.រ	ប្រើស្រោមអនាម័យ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាំស	២៣	៨៨,៥	២៣	៨៨,៥
២	ទេ	៣	១១,៥	៣	១១,៥
សរុប		២៦	១០០	២៦	១០០

៣,៤ភាគរយនៃយុវនារី (n=២៥៤) បាននិយាយថា ពួកគេបានរួមភេទជាមួយនឹងអ្នកណាម្នាក់កាលពីបីខែមុននេះ។ ៣នាក់ក្នុងចំណោម៧នាក់មិនបានប្រើប្រាស់ស្រោមអនាម័យទេ។ (តារាងទី៣៥ និងទី៣៦)

តារាងទី៣៥៖ តើអ្នក(យុវនារី) ធ្លាប់រួមភេទជាមួយនឹងនរណាម្នាក់ដែររឺទេ
ក្នុងកំឡុងពេលបីខែចុងក្រោយនេះ?

ល.រ	ធ្លាប់រួមភេទជាមួយអ្នកណាម្នាក់ ក្នុងរយៈពេលបីខែចុងក្រោយ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	០	០	៩	៣,៤
២	ទេ	០	០	២៥៤	៩៦,៦
សរុប		០	០	២៦៣	១០០

តារាងទី៣៦៖ ប្រសិនបើចាស តើអ្នកបានប្រើស្រោមអនាម័យក្នុងពេលរួមភេទចុងក្រោយដែររឺទេ?

ល.រ	ប្រើស្រោម	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	០	០	៤	៥៧,១
២	ទេ	០	០	៣	៤២,៩
សរុប		០	០	៧	១០០

៤.៥. ចំណេះដឹង និងទស្សនៈអំពី «បូក»

យុវវ័យត្រូវបានសួរអំពីទស្សនៈរបស់ពួកគេចំពោះ «បូក» ។ ភាគរយនៃអ្នកផ្តល់ចម្លើយបានទទួលស្គាល់ថា «បូក» គឺជាការចាប់រំលោភសេពសន្ថវៈមានការកើនឡើង (២០០៩: ២២,៧% ទល់នឹង ២០១៤: ២៨,១%) (តារាងទី៣៧)។ យ៉ាងណាក៏ដោយ វាមានការថយចុះពីរដងចំពោះទស្សនៈដែរថា «បូក គឺមិនមែនអំពើចាប់រំលោភសេពសន្ថវៈទេ ក្នុងចំណោមយុវជនជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទពីព្រោះយើងបានបង់លុយឲ្យទៅនាងហើយ ហើយនាងក៏បានយល់ព្រមក្នុងការរួមភេទជាមួយយើង» (២០០៩: ៣០,៨% ទល់នឹង ២០១៤: ១៣,៨%)។ ប្រសិនបើប្រៀបធៀបចំណេះដឹង «បូក» ត្រូវបានបែងចែកជាពីរភេទ។ តាមរយៈតារាងទី៣៨បានបញ្ជាក់ថា ចំណេះដឹង «បូក» សម្រាប់យុវវ័យប្រុស និងយុវនារី។ យុវវ័យប្រុស បានរាយការណ៍ថាចំណេះដឹង «បូក» គឺមិនមានការប្រែប្រួលទេ គឺប្រហាក់ប្រហែល៣០ភាគរយជាមួយនឹងការសិក្សាលើកមុន ប៉ុន្តែចំណេះដឹង «បូក» មានការកើនឡើងចំពោះយុវនារី (២០០៩: ១៥,៥% ទល់នឹង ២០១៤: ២៥,០%)។ ទោះយ៉ាងណាក៏ដោយយុវវ័យប្រុស (៤៥,៨%) បានរាយការណ៍ថា ចំណេះដឹង «បូក» («បូក» គឺមិនមែនអំពើចាប់រំលោភសេពសន្ថវៈទេ ក្នុងចំណោមយុវជនជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទពីព្រោះយើងបានបង់លុយឲ្យទៅនាងហើយ ហើយនាងក៏បានយល់ព្រមក្នុងការរួមភេទជាមួយយើង») បើធៀបទៅនឹងការសិក្សាលើកមុនមានការធ្លាក់ចុះបីដង (២០០៩: ៤៥,៨% ទល់នឹង ២០១៤: ១៤,៩%)។ ទោះយ៉ាងណាក៏ដោយលទ្ធផលនេះគឺមិនប្រៀបធៀបត្រង់ៗពេកទេ ពីព្រោះជម្រើស «មិនដឹង» ត្រូវបានបន្ថែមនៅលើតារាងក្នុងកម្រងសំណួរឆ្នាំ២០១៤នេះ។

តារាងទី៣៧៖ ចម្លើយនៅក្នុងឃ្លានេះ ទាក់ទងទៅនឹងទស្សនៈ «បូក» (យុវវ័យ)

ល.រ	បូក	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បូកគឺជាការចាប់រំលោភសេពសន្ថវៈ ដោយយុវជនមួយក្រុម	១០៤	២២,៧	១៥៧	២៨,១
	បូកមិនមែនជាការរំលោភសេពសន្ថវៈក្នុង ចំណោមយុវជនជាមួយនឹងស្រ្តីរកស៊ីផ្លូវ				
២	ភេទពីព្រោះយើងបានបង់លុយឱ្យទៅ នាងហើយ ហើយនាងក៏បានយល់ព្រម ក្នុងការរួមភេទជាមួយយើង	១៤១	៣០,៨	៧៧	១៣,៨
៣	មិនដឹង	២១៣	៤៦,៥	៣០៩	៥៥,៣
៤	ផ្សេងៗ	០	០	១៦	២,៩
សរុប		៤៥៨	១០០	៥៥៩	១០០

តារាងទី៣៨៖ ចម្លើយនៅក្នុងឃ្លានេះ ទាក់ទងទៅនឹងទស្សនៈ «បូក» (យុវវ័យប្រុស និងយុវនារី)

ល.រ	បូក	២០០៩		២០១៤	
		ប្រុស	ស្រី	ប្រុស	ស្រី
		ភាគរយ	ភាគរយ	ភាគរយ	ភាគរយ
១	បូកគឺជាការចាប់រំលោភសេពសន្ថវៈ ដោយយុវជនមួយក្រុម	២៩,២	១៥,៦	៣០,៧	២៥,០
	បូកមិនមែនជាការរំលោភសេពសន្ថវៈក្នុង ចំណោមយុវជនជាមួយនឹងស្រ្តីរកស៊ីផ្លូវ				
២	ភេទពីព្រោះយើងបានបង់លុយឱ្យទៅ នាងហើយ ហើយនាងក៏បានយល់ព្រម ក្នុងការរួមភេទជាមួយយើង	៤៥,៨	១៤,២	១៤,៩	១២,៥
៣	មិនដឹង	២៥,០	៧០,២	៥១,៨	៥៩,៤
៤	ផ្សេងៗ	០	០	២,៦	៣,១
ចំនួនសរុប		៣០៣		២៥៦	

៤.៦. ទស្សនៈរបស់យុវវ័យដែលមានទ្រព្យសម្បត្តិធ្ងន់ធ្ងរ ចំពោះទំនាក់ទំនងផ្លូវភេទ គឺជាសិទ្ធិរបស់បុគ្គល

តារាងទី៣៩ បង្ហាញថា យុវវ័យមានអារម្មណ៍ថា ការរួមភេទគឺជារឿងធម្មតា និងជាសិទ្ធិរបស់ពួកគេ ក្នុងការទំនាក់ទំនងផ្លូវភេទ។ ជាងពាក់កណ្តាល (៥៣,៨%) នៃពួកគេបានយល់ព្រមថា ជារឿងធម្មតា និងជាសិទ្ធិរបស់បុគ្គលក្នុងការរួមភេទ ក្នុងចំណោមយុវវ័យ បើធៀបជាមួយនឹងការសិក្សាឆ្នាំ២០០៩ មានការធ្លាក់ចុះ (២០០៩: ៥៩,៨% ទល់នឹង ២០១៤: ៥៣,៨%)។

តារាងទី៣៩៖ ទស្សនៈរបស់យុវវ័យដែលមានទ្រព្យសម្បត្តិធ្ងន់ធ្ងរ ចំពោះទំនាក់ទំនងផ្លូវភេទ គឺជារឿងធម្មតា និងសិទ្ធិរបស់បុគ្គល

ល.រ	សិទ្ធិក្នុងការរួមភេទ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	យល់ស្រប	២៤១	៥៩,៨	៣៤៤	៥៣,៨
២	មិនយល់ស្រប	១៦២	៤០,២	២៩៥	៤៦,២
សរុប		៤០៣	១០០	៦៣៩	១០០

៤.៧. ទស្សនៈឪពុកម្តាយចំពោះកូនរបស់គេនៅថ្ងៃបុណ្យសង្សារ ដែលនឹងមកដល់ពេលឆាប់ៗខាងមុខនេះ

តារាងទី៤០បង្ហាញថា យុវវ័យដែលមានទ្រព្យសម្បត្តិបង្អួចទាំងអស់បានផ្តល់ការសម្ភាសន៍អំពីថា តើឪពុកម្តាយរបស់ពួកគេ ឬមួយក៏អ្នកណាម្នាក់នៅក្នុងគ្រួសារ បានជជែកគ្នាជាមួយពួកគេអំពីបញ្ហាផ្លូវភេទនៅក្នុងរយៈពេលបីខែចុងក្រោយនេះ។ ប្រហែលជាពីរភាគបី (៦៥,៨%) បានឆ្លើយថា ឪពុកម្តាយរបស់ពួកគេ ឬក៏អ្នកណាម្នាក់នៅក្នុងគ្រួសាររបស់ពួកគេទំនងជាមិននិយាយអំពីបញ្ហាផ្លូវភេទ ក្នុងរយៈពេលបីខែចុងក្រោយនេះ។ ស្ទើរតែដូចគ្នាជាមួយនឹងការសិក្សាលើកមុនឆ្នាំ២០០៩ (៦៣,៨%) ។ តារាងទី៤១ បញ្ជាក់ថា អ្នកផ្តល់សម្ភាសន៍ទាំងអស់ត្រូវបានសួរថា ឪពុកម្តាយរបស់ពួកគេ ឬមួយក៏អ្នកណាម្នាក់នៅក្នុងគ្រួសាររបស់ពួកគេគិតថា ពួកគេដឹងថា តើយុវវ័យនឹងធ្វើអ្វីនៅទីវាសន៍ស្រឡាញ់ខាងមុខនេះ។ ប្រហែលជាពាក់កណ្តាលនៃពួកគេ បានគិតថា ឪពុកម្តាយ ឬក៏អ្នកណាម្នាក់នៅក្នុងគ្រួសាររបស់ពួកគេមិនដឹងថា តើយុវវ័យនឹងធ្វើអ្វីទេនៅថ្ងៃនោះ (២០០៩: ៥៣,៧% ទល់នឹង ២០១៤: ៤៥,២%)។

តារាងទី៤០៖ តើឪពុកម្តាយ ឬក៏ក្រុមគ្រួសារក្នុងផ្ទះអ្នកឆ្លាប់បាននិយាយប្រាប់អ្នកពីបញ្ហាផ្លូវភេទដែរឬទេ នៅក្នុងកំឡុងពេលបីខែ ចុងក្រោយ នេះ?

ល.រ	ជនដែលអំពើបញ្ហាផ្លូវភេទ	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	១៤៧	៣៦,២	២២២	៣៤,២
២	ទេ	២៥៩	៦៣,៨	៤២៧	៦៥,៨
សរុប		៤០៦	១០០	៦៤៩	១០០

តារាងទី៤១៖តើអ្នកគិតថា ឪពុកម្តាយ ឬក៏ក្រុមគ្រួសារក្នុងផ្ទះអ្នក នឹងដឹងថាយុវវ័យនឹងធ្វើអ្វី នៅទីវាទនៃក្តីស្រឡាញ់នាពេលខាងមុខនេះ ដែរឬទេ

ល.រ	ឪពុកម្តាយដឹងអំពី សកម្មភាពទីវាទនៃក្តីស្រឡាញ់	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	បាទ ឬ ចាស	១៨៩	៤៦,៣	៣៤៧	៥៤,៨
២	ទេ	២១៩	៥៣,៧	២៨៦	៤៥,២
សរុប		៤០៨	១០០	៦៣៣	១០០

៤.៨. យុវវ័យមិនដឹងពីប្រវត្តិនៅថ្ងៃបុណ្យសង្ក្រាន្ត

ក្នុងចំណោមយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួចត្រូវបានសួរថា តើទីវាទនៃក្តីស្រឡាញ់មកពីណា។ ប្រហែលពីរភាគបី (៦៦,៦%) នៃពួកគេបញ្ជាក់ថា ពួកគេដឹងថា ទីវាទនៃក្តីស្រឡាញ់មកពីប្រទេសលោកខាងលិច ឬក៏អឺរ៉ុប បើប្រៀបធៀបទៅនឹងការសិក្សាឆ្នាំ២០០៩ (៦៦,៦%) ប៉ុន្តែពីរដងមានការកើនឡើងនូវចម្លើយ «មិនដឹង» (២០០៩: ១៥,១% ទល់នឹង ២០១៤: ៣០,៧%) (តារាងទី៤២)។ តារាងទី៤៣ បញ្ជាក់ថា តើយុវវ័យដែលបានផ្តល់ចម្លើយទាំងអស់បានដឹងអំពីទីវាទនៃក្តីស្រឡាញ់។ ជាងពាក់កណ្តាល (៥០,៣%) នៃពួកគេបញ្ជាក់ថា ពួកគេបានដឹងតាមរយៈប្រតិទិន បើប្រៀបធៀបជាមួយនឹងការសិក្សាកាលពីឆ្នាំ២០០៩ ដែលមានតិចតួចបំផុតនៅក្នុងផ្សេងៗ (ប្រតិទិន)។

តារាងទី៤២៖ តើអ្នកដឹងទេ ទិវានៃក្តីស្រឡាញ់ហ្នឹងមានប្រភពមកពីណា?

ល.រ	ប្រភពនៃទិវានៃក្តីស្រឡាញ់មកពី	២០០៩		២០១៤	
		ចំនួន	ភាគរយ	ចំនួន	ភាគរយ
១	លោកខាងលិចឬប្រទេសអឺរ៉ុប	២៦២	៦១,៦	៤៣៧	៦៦,៤
២	ហុងកុង ឬកូរ៉េខាងត្បូង	៣៧	៨,៦	១៥	២,៣
៣	មិនដឹង	៦៤	១៥,១	២០២	៣០,៧
៤	ផ្សេងៗ	៦២	១៤,៦	៤	០,៦
សរុប		៤២៥	១០០	៦៥៨	១០០

តារាងទី៤៣៖ កន្លងមក អ្នកដឹងទិវានៃក្តីស្រឡាញ់តាមរយៈអ្វី?

ល.រ	កន្លែងដែលត្រូវទៅ	២០០៩	២០១៤
		ភាគរយ	ភាគរយ
១	ប្រតិទិន	០	៥០,៣
២	តាមមិត្តភក្តិរូបសំខ្ញុំ	៣៧,១	៣៧,០
៣	ទស្សនាវដ្តី	១៥,៨	២៦,៨
៤	ការផ្សព្វផ្សាយពាណិជ្ជកម្ម	១៨,០	២១,៥
៥	តាមរយៈខ្សែភាពយន្ត	០	១៣,០
៦	មិនដឹង	១០,៦	៦,៥
៧	ផ្សេងៗ	៩,៧	៦,៩
ចំនួនសរុប		៤២៣	៦៦៥

V. ការពិភាក្សា

ការសិក្សាស្រាវជ្រាវនេះអាចជួយតម្រង់ទិសក្នុងការធ្វើអន្តរាគមន៍ចំពោះទិវានៃក្តីស្រឡាញ់ និងឥរិយាបថរបស់យុវវ័យ។ លទ្ធផលនេះបូកបញ្ចូលទាំងអ្នកពាក់ព័ន្ធនានា ដូចជា៖ នាយកសាលា គ្រូបង្រៀន ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សារព័ត៌មាន ឪពុកម្តាយ អ្នកសរសេរប្រឡោមលោក⁶⁰ សុខភាពផ្លូវភេទ

⁶⁰ រឿងប្រឡោមលោក «ស្តាយ» ត្រូវបានបោះពុម្ពផ្សព្វផ្សាយមុនថ្ងៃបុណ្យសង្សារដែលនឹងមកដល់ឆ្នាំ២០០៩ ដោយក្រុមផ្សព្វផ្សាយអមក ដែលអភិរក្សឆ្នាំ២០០៩ ដើម្បីបង្កើននូវចំណេះដឹងក្នុងចំណោមយុវវ័យពីផលប៉ះពាល់ពីការរួមភេទមុនពេលរៀបការ ឬក៏ទាក់ទិនទៅនឹងការរួមភេទនៅទិវានៃក្តីស្រឡាញ់ ដូចដែលអ្នកប្រឡោមលោកបានពិពណ៌នាថា៖ «យុវនារីអាយុ១៦ឆ្នាំ ឈ្មោះ លីនី ដែលជាកូនរបស់អ្នកមានបង្អួចម្នាក់ កំពុងរៀននៅវិទ្យាល័យមួយ។ មិត្តភក្តិរូបរបស់នាងបានដាក់សម្ភាសដើម្បីចេញដើរលេងទាំងអស់គ្នា នៅថ្ងៃបុណ្យសង្សារទី ១៤ ខែកុម្ភៈ។ នាងបានសួរទៅម្តាយរបស់នាង ដែលមិនដឹងច្បាស់អំពីថ្ងៃបុណ្យសង្សារនោះទេ និងម្តាយរបស់នាងគ្រាន់តែព្រមាននាងបន្តិចបន្តួច... 'នេះគឺជាវប្បធម៌របស់ពួកអឺរ៉ុបទេ' នាងក៏បានប្រកែកតវ៉ា ដោយលើកលោតដល់ជាមួយម្តាយរបស់នាងថានាងមិនមានសង្សារអីទេ ប៉ុន្តែគ្រាន់តែចង់ចេញដើរលេងជាមួយមិត្តរួមថ្នាក់របស់នាងឈ្មោះ វីណា តែប៉ុណ្ណោះ ដែលមានសង្សាររបស់គាត់វ័យក្មេង

សុខភាពបន្តពូជ⁶¹ ជាពិសេសក្រសួងកិច្ចការនារី ដែលបានព្រួយបារម្ភណ៍អំពីស្ត្រី និងកុមារីខ្មែរ។⁶²ការសិក្សានេះក៏ធ្វើការប្រៀបធៀបការវិវត្តន៍ឥរិយាបថរបស់យុវវ័យ ដែលមានទ្រព្យសម្បត្តិបង្អួចចំពោះទិវានៃក្តីស្រឡាញ់ខាងមុខនេះ។

លទ្ធផលបង្ហាញថា អ្វីដែលមើលឃើញមួយចំនួនទំនងជាមានការប្រសើរឡើងជាងការសិក្សាលើកមុន។ យុវវ័យមានការចាប់អារម្មណ៍តិចជាងមុនចំពោះទិវានៃក្តីស្រឡាញ់ខាងមុខនេះថាជាថ្ងៃពិសេសមួយជាពិសេសក្នុងចំណោមយុវវ័យដែលមានគួរសង្សារ។ ភាគច្រើននៃពួកគេមានផែនការចេញក្រៅនៅទិវានៃក្តីស្រឡាញ់ ប៉ុន្តែយ៉ាងហោចណាស់ក៏មានមួយភាគបីនៃយុវវ័យចង់នៅផ្ទះជាងមានការកើនឡើងតាំងពីឆ្នាំ២០០៩មក។ យុវវ័យប្រុសអាចនៅតែមានបំណងចង់ឲ្យផ្កា ប៉ុន្តែនិន្នាការយុវវ័យដែលមានគួរគឺមានការកើនឡើងនូវការទិញវត្ថុជាកាដូរផ្សេងៗទៅឲ្យមិត្តស្រីរបស់ពួកគេ។ វាមិនមានការផ្លាស់ប្តូរទេចំពោះយុវវ័យដែលធ្វើសកម្មភាពរ៉ូម៉ង់ទិក ដូចជា ញ៉ាំបាយថ្ងៃត្រង់ និងពេលល្ងាច និងទៅក្តីបកម្សាន្តនានា នៅទិវានៃក្តីស្រឡាញ់ពីការសិក្សាស្រាវជ្រាវលើកមុន។

ទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ ដែលអាចនឹងរួមភេទនៅទិវានៃក្តីស្រឡាញ់ខាងមុខនេះ បើប្រៀបធៀបជាមួយនឹងការសិក្សាលើកមុន ប៉ុន្តែយុវវ័យដែលមានគួរសង្សារ មានផែនការនឹងអាចរួមភេទនៅថ្ងៃនោះមានការកើនឡើង (២០០៩: ១៤,៣% ទល់នឹង ២០១៤: ១៥,៨%)។ នៅក្នុងក្រុមនេះ ភាគរយនៃពួកគេ ដែលមិនមានផែនការប្រើប្រាស់ស្រោមអនាម័យមានការកើនឡើងពីរដង។ ផែនការនៃការរួមភេទលើកទីមួយដូចគ្នាលើកមុនដែរ (ប្រហែលជា៨០%)។ ទំនាក់ទំនងរវាងយុវវ័យ ដែលមានផែនការរួមភេទនៅទិវានៃក្តីស្រឡាញ់នេះ និងយុវវ័យទាំងនេះគិតថា ទិវានៃក្តីស្រឡាញ់ខាងមុខនេះគឺជាថ្ងៃពិសេសរបស់ពួកគេ។

ការព្រួយបារម្ភចំពោះការរួមភេទដោយមិនមានការយល់ព្រមក្នុងចំណោមយុវវ័យប្រុស គឺភាគរយនៃពួកគេមានផែនការក្នុងការរួមភេទ ប្រសិនបើមិត្តស្រីរបស់គេ ឬក៏មិត្តស្រីថ្មីរបស់ពួកគេ មិនយល់ស្រប

ម្នាក់ឈ្មោះ គូលេន ដែលជាកូនអ្នកមាន និងបានសិក្សាសាលាជាមួយគ្នាផងដែរ។ វិណា បានបញ្ចុះបញ្ចូល លីនី ទៅឲ្យគូលេន និងបន្ទាប់មកពួកគេទាំងអស់បានឆ្លងកាត់ស្ពានជ្រោយចង្វារ ទៅសំរាកកាយនៅខ្ទមតូចៗតាមមាត់ទឹក បន្ទាប់មកវិណា បានចាកចេញ និងទុកលីនី និងគូលេន ដើម្បីរួមភេទដោយដាក់ថ្នាំសំរើប និងដុយដេក នៅក្នុងទឹកដូង ហើយឲ្យទៅលីនីផឹក ។ ពេលនោះដែរ លីនី បានទទួលរងការរួមភេទដោយគូលេន...។ គូលេន បានទទួលគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវបន្ទាប់ពីបានចាកចេញពីកន្លែងនោះ។ លីនី បានធ្លាក់ខ្លួនឈឺនៅក្នុងមន្ទីរពេទ្យមួយ និងពេលនាងត្រឡប់មកផ្ទះវិញ ឪពុកម្តាយរបស់នាងបានមរណកាល និងអ្វីៗទាំងអស់ដែលជាកេរមតិរបស់នាងគឺត្រូវបានគេលួចអស់ ដោយបងប្អូនសាច់ញាតិ តាមរយៈការក្លែងបន្លំឯកសារ។ លីនី មិនបានទទួលអ្វីទាំងអស់ នាងបានក្លាយទៅជាអ្នកបំរើក្តីប្រចាំអ្នកខេ ញៀនគ្រឿងញៀន ទីបញ្ចប់នាងបានឆ្លងមេរោគអេដស៍ និងជំងឺអេដស៍។

Kho, T. (2009).REGRET: Souvenir on St. Valentine's Day, Roman. Amara publisher. Phnom Penh.

⁶¹ Chan, C. and Ben Woods. (2013, Feb. 15). Views Differ on Valentine's Meaning, but Youth Love to Spend. *The Cambodia Daily*.

⁶² MOWA. (Jan. 30, 2014). Report the results of dissemination on Valentine's Day in high schools' Phnom Penh. Department of Women and Education.

ក្នុងការរួមភេទមានការធ្លាក់ចុះ (២០០៩: ៦៦,៦% ទល់នឹង ២០១៤: ៤៧,៤%) តែទោះយ៉ាងណាក៏ដោយ ភាគរយនៃហេតុផល ដែលសាមញ្ញបំផុតក្នុងការប៉ុនប៉ងដើម្បីរួមភេទគឺមានការកើនឡើងគួរឲ្យកត់សម្គាល់

«ខ្ញុំនឹងនិយាយទៅកាន់នាងថា ប្រសិនបើយើងមិនរួមភេទទេគឺយើងមិនមានស្នេហាស្នេៈគ្រង់នឹងគ្នាទេ ដើម្បីរួមភេទ ជាមួយនាង» «ខ្ញុំនឹងដាក់សំពាធទៅនាងដើម្បីយល់ព្រមរួមភេទ»។ «ខ្ញុំនឹងយកនាងទៅក្រៅ ក្រុងហើយស្ងាត់ដើម្បីរួមភេទ ខ្ញុំនឹងឱ្យវត្ថុដែលមានតំលៃដើម្បីរួមភេទជាមួយនាង» ការសិក្សាស្រាវជ្រាវឆ្នាំ ២០១៤នេះបានបង្ហាញថា ឃើញចម្លើយថ្មីមួយដែលពេញនិយមពិសេសប្រហែលជា៣០ភាគរយនៃយុវវ័យ ប្រុស ដែលមានគូរសង្សារបាននិយាយថា៖ «ខ្ញុំនឹងឱ្យវត្ថុដែលមានតំលៃដើម្បីរួមភេទជាមួយនាង»។

ប្រហាក់ប្រហែលគ្នានៃចំនួនឪពុកម្តាយ ដែលបានដកដៃចេញពីជួរជំនួយនិងកូនរបស់ពួកគេ នៅទិវានៃក្តី ស្រឡាញ់នៅឆ្នាំ២០០៩។ ប្រហែលជាពាក់កណ្តាលនៃឪពុកម្តាយរបស់ពួកគេមិនបានដឹងថាកូនរបស់ពួកគេនឹងធ្វើអ្វីនៅទិវានៃក្តីស្រឡាញ់ខាងមុខនេះនោះ។ យ៉ាងហោចណាស់ក៏មួយភាគបីនៃយុវវ័យនៅតែ មិនដឹងថា តើទិវានៃក្តីស្រឡាញ់មកពីណាទេ។

ទិវានៃក្តីស្រឡាញ់ ក្លាយជាថ្ងៃដែលមានប្រជាប្រិយភាពនៅប្រទេសកម្ពុជា។ មានមតិខ្លះបានលើក ទឡើងវិញថា ជាកំហុសរបស់វប្បធម៌លោកខាងលិច។ មានអ្នកខ្លះយល់ច្រឡំនូវអត្ថន័យនៃប្រវត្តិទិវានៃក្តី ស្រឡាញ់ ដែលប្រវត្តិបានបញ្ជាក់ថា ថ្ងៃទី១៤ ខែកុម្ភៈ គឺកន្លងហួសផុតទៅហើយ គឺគ្រាន់តែសល់នូវសារនៃ ក្តីស្រឡាញ់ដែលផ្តល់ឲ្យគ្នាទៅវិញទៅមក។ ថ្ងៃ St. Valentine's Day បច្ចុប្បន្នបានក្លាយទៅជាទិវានៃក្តី ស្រឡាញ់និងជាថ្ងៃដែលមនុស្សគ្រប់រូប បង្ហាញសេចក្តីស្រឡាញ់ទៅកាន់មិត្តភក្តិ និងអ្នកជាទីស្រឡាញ់។ ដោយផ្ញើកំណាព្យកាព្យឃ្លោង និងកាដូរធម្មតាដូចជាផ្កាជាដើម។⁶³ ជាងនេះទៅទៀត យុវវ័យជ្រើសរើស យកទិវានៃក្តីស្រឡាញ់ ធ្វើជាកត្តាលិករដើម្បីរួមភេទ។ ប៉ុន្តែមានអ្នកសង្គមខ្លះបានលើកឡើងថា ដោយសារ ឥទ្ធិពលនៃវប្បធម៌បរទេសនេះ ហេតុអ្វីបានជាវាជារដ្ឋាភិបាលកម្ពុជា មិនបង្កើត និងធ្វើឲ្យបច្ចុប្បន្នភាព វប្បធម៌របស់ខ្លួនជាជាងចាំបាច់បន្ទោសវប្បធម៌បរទេសទៅវិញ?⁶⁴ ប្រសិនបើយើងសួរទៅប្រជាពលរដ្ឋកម្ពុជា ថា តើពួកគេកាន់សាសនាអ្វី ពួកគាត់នឹងនិយាយថា ពួកគាត់កាន់សាសនាព្រះពុទ្ធដល់ទៅ៩៧ភាគរយ។⁶⁵ ទិវានៃក្តីស្រឡាញ់ខាងមុខនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ប៉ុន្តែនៅក្នុងឆ្នាំ២០១៤នេះនៅថ្ងៃដូចគ្នា ជាមួយនឹងមាយាម ដែលជាថ្ងៃបុណ្យជាតិ។⁶⁶ មានយុវវ័យជាច្រើនមានការផ្លាស់ប្តូរ នៃការប្រើពាក្យពី

⁶³ Retrieved February 12, 2008 from <http://www.history.com/content/valentine/history-of-valentine-s-day>

⁶⁴ Soprach, T., (2013, May 16). Culture and tradition at risk. *The Phnom Penh Post*. Retrieved February 7, 2014 from <http://www.phnompenhpost.com/national/culture-and-traditions-risk>

⁶⁵ Ibid. Cambodian census 2008.

⁶⁶ មាយាម ជាពិធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាយាម ពិសាខបូជា អាសាឈបូជា និងបុណ្យ បរាណា ។ បុណ្យមាយាមប្រារព្ធឡើង ដើម្បីរំលឹកដល់ថ្ងៃដែល ព្រះសម្មាសម្ពុទ្ធច្រង(ចេញវស្សា) ប្រកាសបង្កើតព្រះពុទ្ធសាសនា ឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថ្ងៃទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។

«ថ្ងៃបុណ្យសង្សារ» មកជា «ទិវានៃក្តីស្រឡាញ់វិញ» នេះគឺជាការផ្លាស់ប្តូរបែបវិជ្ជមានមួយ ពីទំនោរទៅរកផ្លូវភេទក្នុងចំណោមយុវវ័យ ទៅជាក្តីស្រឡាញ់បែបលក្ខណៈទូទៅមួយទៅវិញ។⁶⁷

ប្រហែលជាពាក់កណ្តាលនៃយុវវ័យបានរាយការណ៍ថា ពួកគេមិនបានដឹងអំពីសិទ្ធិសុខភាពផ្លូវភេទ និងការប្រើប្រាស់ស្រោមអនាម័យទេ ហើយយុវវ័យមានគូរសង្សារ មានផែនការរួមភេទនៅទិវានៃក្តីស្រឡាញ់ខាងមុខនេះមានការកើនឡើង។ ទាំងនេះធ្វើឲ្យមានការចាប់អារម្មណ៍ចំពោះអ្នកជំនាញខាងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងអ្នកជំនាញខាងជម្ងឺអេដស៍⁶⁸ មានការព្រួយបារម្ភថា ឥរិយាបថពួកគេនឹងអាចប្រឈមមុខនឹងការឆ្លងជម្ងឺផ្លូវភេទ និងមេរោគអេដស៍ ចំណែកឯយុវនារី ទំនងជាព្យាយាមទៅរកសេវាពន្លតកូនដោយមិនមានសុវត្ថិភាព ប្រសិនបើពួកគេព្យាយាមទៅរកសេវាមិនស្របច្បាប់នោះ ឬក៏ប្រើប្រាស់ថ្នាំក្លែងក្លាយដើម្បីរំលូតកូន។ ប៉ុន្តែ អ្នកសកម្មជនសិទ្ធិមនុស្ស បានផ្តល់យោបល់ថា ទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ គឺមិនសម្រាប់តែថ្ងៃ១៤កុម្ភៈនោះទេ មិនសម្រាប់តែថ្ងៃទិវានៃក្តីស្រឡាញ់តែមួយនោះដែរ វាជាសេរីភាពក្នុងការរួមភេទរបស់បុគ្គលម្នាក់ៗ មិនមែនចម្លែកតែស្រុកខ្មែរនោះទេ។⁶⁹ ចំណែកឯករណីដែលរួមភេទមិនមានការយល់ព្រមវិញ អ្នកជំនាញខាងសង្គមវិជ្ជាបានព្រួយបារម្ភអំពីយុវវ័យប្រុសអាចបោកបញ្ឆោត ឬក៏បង្ខំតាមរយៈគោលបំណងផ្នែកសេដ្ឋកិច្ច ឬក៏ទិញវត្ថុអនុស្សាវរីយ៍ថ្លៃៗទៅមិត្តស្រីរបស់ពួកគេដើម្បីរួមភេទ។ ករណី «ឫក»កើតឡើងក្នុងចំណោមយុវវ័យប្រុស ដែលមានបទពិសោធន៍ជាមួយនឹងមិត្តភក្តិ ពួកគេ។ ម្យ៉ាងវិញទៀត ផលប៉ះពាល់រយៈពេលខ្លីនៃទំនាក់ទំនងផ្លូវភេទអាចកើតឡើងក្នុងចំណោមយុវវ័យ អាចប្រឈមមុខទៅនឹងការប៉ុនប៉ងសម្លាប់ខ្លួននៅពេលដែលដៃគូរបស់ពួកគេបានចាកចេញពីគេ ជាពិសេសយុវនារីទំនងជាមានការប្រឈមមុខខ្ពស់ជាង។^{70, 71}

សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថ្ងៃមាយាមនេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្ពាធិត្ត របស់ខ្លួនក្នុងថ្ងៃនេះ ដើម្បីបូជា និង រំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើត **ព្រះពុទ្ធសាសនា**សម្រាប់ជាមាតិកាជីវិតដល់ពួកយើងទាំងអស់គ្នា។ Retrieved February 9, 2014 from <http://km.wikipedia.org/wiki/>

⁶⁷ MOWA. (Jan. 30, 2014). *Op. Cit.*

⁶⁸ Cockroft M., Svaypich S. and Thara M. (2012, Feb. 15). Remorse on Valentine's Day. *The Phnom Penh Post*. Retrieved February 7, 2014. <http://www.postkhmer.com/component/content/article/73233?lang=en>

⁶⁹ Kunila K. (2013, Feb. 15). View: How the Kingdom could show more love. *The Phnom Penh Post*. Retrieved February 7, 2014. <http://www.phnompenhpost.com/7days/view-how-kingdom-could-show-more-love>

⁷⁰ Suicide attempts (4.3% total, and 1.7% male, 5.5% female) of total population (N=2690). RUPP.(2012). *Cambodian Mental Health Survey 2012*. Department of Psychology.

⁷¹ ប្រព័ន្ធផ្សព្វផ្សាយកំពុងតែព្យាយាមលើកកម្ពស់ចំណេះដឹង អំពីផលវិបាកវិជ្ជមាន ដែលអាចកើតមានឡើងទាក់ទងទៅនឹងសកម្មភាពផ្លូវភេទនៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះ៖ «...អនុប្រធានផ្នែកប៉ូលីសអន្តរាគមន៍នៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា យ៉ាងណាចំណាស់ក៏មានយុវវ័យ៥០នាក់ដែរ ដែលមកស្ថានប្រោយចង្វា និងស្ថានព្រះមុនីវង្ស ដើម្បីប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង មុន និងក្រោយថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់។ ភាគច្រើននៃជនរងគ្រោះជាយុវនារី ដែលបាននិយាយថា ប្តី ឬក៏មិត្តប្រុសរបស់ពួកគេ មិនមានការស្មោះត្រង់ជាមួយនឹងពួកគេ ហើយនិងជីវិតរបស់គាត់មិនមានន័យរស់នៅក្នុងលោកនេះទេ និងលោកទឹកសម្លាប់ខ្លួនពីលើស្ពានចូលទៅក្នុងទឹកទន្លេ។ ពួកគេត្រូវបានជួយស្រង់ដោយមន្ត្រីប៉ូលីសនៅទីនោះ និងបន្ទាប់មកមន្ត្រីប៉ូលីស បានបញ្ជូនពួកគាត់ទៅផ្ទះវិញ។ គាត់ក៏បានចង្អុលបង្ហាញថា នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នោះមន្ត្រីប៉ូលីសរបស់គាត់បានចុះយុទ្ធនាការ២៤ម៉ោងក្នុងមួយថ្ងៃ។ Kongkea, B. (2009, Feb. 15-21). Valentine's Days Affects Khmer Culture. *Cambodia Weekly*.p. 12.

VI. សេចក្តីសន្និដ្ឋាន និងអនុសាសន៍

របកគំហើញនៃការសិក្សាបែបបរិមាណវិស័យទិវានៃក្តីស្រឡាញ់ គឺផ្តល់ព័ត៌មានបែបបរិមាណ បន្ថែមទៀត ដើម្បីធ្វើការប្រៀបធៀបការសិក្សាលើកមុនឆ្នាំ២០០៩ ដែលយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួច នៅតែមិនយល់ច្បាស់អំពីប្រវត្តិនៃទិវានៃក្តីស្រឡាញ់នៅឡើយទេ។ ហើយសកម្មភាព ដែលមើលឃើញដូច ជា៖ ថ្ងៃពិសេស វត្ថុអនុស្សាវរីយ៍ ការសម្រាកនៅឯផ្ទះ ទំនងជាមានការធ្លាក់ចុះ។ ប៉ុន្តែសកម្មភាព ដែល មើលមិនឃើញដូចជា៖ ផែនការក្នុងការរួមភេទ ការរួមភេទដែលមិនមានការយល់ព្រម ការជជែកគ្នាអំពី បញ្ហាផ្លូវភេទ និងឪពុកម្តាយមិនដឹងថាកូនរបស់ពួកគេនឹងធ្វើអ្វីនៅទិវានៃក្តីស្រឡាញ់ខាងមុខនេះមិនមាន ការប្រែប្រួលទេ។ របកគំហើញនេះធ្វើឲ្យមានការព្រួយបារម្ភអំពីសិទ្ធិក្នុងការរួមភេទ និងការប្រើប្រាស់ ស្រោមអនាម័យក្នុងចំណោមយុវវ័យដែលមានគូរសង្សារនៅទិវានៃក្តីស្រឡាញ់។

ហេតុដូច្នេះហើយ អន្តរាគមន៍ចាំបាច់ត្រូវតែបន្តដោយផ្ដោតបន្ថែមទៅលើការអប់រំសិទ្ធិក្នុងការរួម ភេទ និងការប្រើប្រាស់ស្រោមអនាម័យមុននឹងទិវានៃក្តីស្រឡាញ់។

- សេចក្តីណែនាំមគ្គុទេសន៍បន្ថែមទៀតសំរាប់ការស្រាវជ្រាវអំពីបញ្ហានេះ

- ភាពចាំបាច់នឹងធ្វើបន្តសំរាប់ការស្រាវជ្រាវអំពីឥទ្ធិពលនៃវប្បធម៌លោកខាងលិច ចំពោះវប្ប ធម៌ខ្មែរ។

-ចំពោះអ្នកដឹកនាំកម្មវិធី

- បង្កើនចំណេះដឹងទៅលើបញ្ហាពាក់ព័ន្ធទៅនឹងទិវានៃក្តីស្រឡាញ់នេះ និងបញ្ហាសុខភាពផ្លូវ ភេទ និងសុខភាពបន្តពូជជាទូទៅ ទស្សនៈយេនឌ័រ ដូចជា ការរួមភេទដោយមានការយល់ ព្រម និងសុវត្ថិភាពផ្លូវភេទ។
- កម្មវិធីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងមេរោគអេដស៍ក្នុងចំណោមយុវវ័យគួរតែ អន្តរាគមន៍ឲ្យចំគោលដៅមុននិងចំទិវានៃក្តីស្រឡាញ់ ដោយយោងទៅតាមរបកគំហើញនៃ ការសិក្សានេះ ដែលក្រុមគោលដៅកំណត់គឺតំបន់នៅទីក្រុងនានា ដែលពួកគេនឹងទៅទី ក្រុង និងទីរួមខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

-ចំពោះប្រព័ន្ធផ្សព្វផ្សាយ

- ការផ្សព្វផ្សាយព័ត៌មានពីរបកគំហើញនៃការសិក្សានេះមុន និងចំទិវានៃក្តីស្រឡាញ់នោះ។

-ចំពោះអាជ្ញាធរដែនដី

- លើកស្ទួយចំណេះដឹងវប្បធម៌ខ្មែរមាយាម និងសិទ្ធិក្នុងការរួមភេទ នៅតាមសហគមន៍ របស់ពួកគេ។
- ពង្រឹងសុវត្ថិភាពសំរាប់ថ្ងៃនោះទៅតាមតំបន់គោលដៅ នៃលទ្ធផលដែលបានរកឃើញ។

- ផ្តល់សុវត្ថិភាព ២៤ម៉ោង នៅស្ថានទាំងពីរ ស្ថានដោយចង្វារ និងស្ថានព្រះមុនីវង្ស ក្នុងរង្វង់ទិវានៃក្តីស្រឡាញ់នេះ។

-ចំពោះឪពុកម្តាយ និងគ្រូបង្រៀន

- ផ្តល់ដំបូន្មានមុន និងចំណេះដឹងក្តីស្រឡាញ់អំពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងមេរោគអេដស៍ និងជម្ងឺអេដស៍ ទៅកូនៗរបស់ពួកគាត់ សិស្សានុសិស្ស និងនិស្សិតរបស់ពួកគាត់។ យ៉ាងហោចណាស់ក៏បាននិយាយចេញមក៖ «កុំនាំអេដស៍ចូលផ្ទះ!» «ប្រយ័ត្នការមានកូនដោយចៃដន្យ!» «កុំជឿជាក់ទៅលើដៃគូរបស់អ្នកពេក» និង «កូនរក្សាអភិរក្សប្រពៃណីខ្មែរផង!»។
- ព្យាយាមកសាងនូវទំនាក់ទំនងដោយចំហជាមួយនិងកូនៗជារៀងរាល់ថ្ងៃអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។
- ត្រូវយល់ដឹងនូវអ្វី ដែលកូនៗរបស់អ្នក និងកូនសិស្សរបស់អ្នក នឹងប្រព្រឹត្តនៅថ្ងៃបុណ្យសង្សារនេះ។
- នាយកសាលា និងគ្រូបង្រៀនគួរតែអនុវត្តបន្ថែមតាមរយៈសៀវភៅមេរៀនការអប់រំបំណិនជីវិត ស្តីពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។ និងអនុវត្តគោលនយោបាយជាតិស្តីពីអភិវឌ្ឍយុវជនកម្ពុជា។

-ចំពោះយុវវ័យ

- ត្រូវតែយល់ដឹងឲ្យបានស៊ីជម្រៅនូវសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងមេរោគអេដស៍ និងការប្រើប្រាស់ស្រោមអនាម័យ ប្រសិនបើអ្នកកំពុងសម្រេចចិត្តរួមភេទ។
- ត្រូវតែរកមធ្យោបាយការពារជីវិតរបស់អ្នក។
- ត្រូវយល់ដឹងថា អ្នកមានជម្រើស ថាតើគួររួមភេទ ឬមួយក៏អត់។
- កុំប៉ុនប៉ងសម្លាប់ខ្លួនដោយសារតែទិវានៃក្តីស្រឡាញ់នេះឲ្យសោះ!

VII. ឯកសារយោង

- Ann. (2008, Feb. 11). One fifth of teenagers will have sex on Saint Valentine's Day in Bang Kok. *Nation*, Retrieved February 12, 2008 from <http://www.asiaone.com/News/Education/Story/A1Story20080211-49118.html>
- Baker, L.T. (1994). *Doing Social Research*. California State University, San Marcos: McGraw-Hill, Inc.
- Bearup, L.S. (2003). *Paupers and Princelings: Youth Attitudes Toward Gangs, Violence, Rape, Drugs, and Theft*. Phnom Penh: GAD/C.
- Bopea. (2009, Feb. 16). Guest-house room prices were raised to welcome the Valentine's Day in 2009, Battambang province. *Koh Santhepheap*. pp. 1-5
- Callan, A. (2013, March 7). It's man's world. Al Jazeera TV. Retrieved February 7, 2014. <http://www.aljazeera.com/programmes/101east/2013/03/201335205155725918.html>
- Cambodian Midwives' Association. (1999). Cited by Gender Watch No. 4 (2001). *My wedding day ... the day my fiancée died*. Phnom Penh: GAD/C. p. 2
- Chansy, C. (2008, Feb. 15). Panel Tells Youths To Use Valentine's Day Caution. *Cambodia Daily*, p. 20.
- ព្រឹត្តិបត្រមហាសន្និបាតនៃរដ្ឋមន្ត្រី (ឆ្នាំ១៩៨៩) ច្បាប់ស្តីពីអាពាហ៍ពិពាហ៍មាត្រាទី៥ ជំពូក២ ត្រូវបានដកស្រង់ ចេញពីសៀវភៅកម្រង ឯកសារច្បាប់ បោះពុម្ពលើកទី ៣ (ឆ្នាំ២០០១) នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទូលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ធ្វើនៅភ្នំពេញ ។
- Cockroft M., Svaypich S. and Thara M. (2012, Feb. 15). Remorse on Valentine's Day. *The Phnom Penh Post*. Retrieved February 7, 2014. <http://www.postkhmer.com/component/content/article/73233?lang=en>
- Decree of State Councils of Cambodian State (1989). *Marital Law, Article 5, Chapter 2*. Cited by 3rd edition Legal Document Braid. (2001), United Nations Cambodia Office of the High Commissioner for Human Rights. Phnom Penh.
- Doyle, K. and Samean, Y. (2003, April 19-20). Youth of Today: Gang Rape Has Become the Sport of the Young Generation. *Cambodia Daily*, p. 1.
- Fink, A. and Kosecoff, J. (1985). *HOW TO CONDUCT SURVEYS: A Step-by-Step Guide*. The United States of America: Sage Publications, Inc.
- Fordham, G. (2003). *Adolescent Reproductive Health in Cambodia: Status Policies, Programmes and Issues*. Phnom Penh: POLICY Project. Retrived December 23, 2008 from http://www.policyproject.com/pubs/countryreports/ARH_Cambodia.pdf
- Fordlham, G. (2005). "WISE" BEFORE THEIR TIME: Young People, Gender-based

- Violence and Pornography in Kandal Stung District*. Phnom Penh: World Vision.
- Fox., C. (2008, Feb. 15). CAMBODIAN CUPID: Flower vendors took to the streets to sell roses on Valentine's Day in Phnom Penh on Thursday. *Cambodia Daily*, p. 1.
- Grant, L. (2004). *From Cotton to Precious Gems: The Use and Abuse of Commercial Sex Workers in The Context of the Police, Law, and Society in Cambodia*. Phnom Penh: Playing Safe Project, CARE International in Cambodia, WAC, EU/UNFPA.
- Hayden, R. (2006). *Young Men Like Us: Experiences and Changes in Sex, Relationships and Reproductive Health among Young, Urban Cambodian Men*. Phnom Penh: Peer Ethnographic Research on Urban Male Sexual Behaviour. Playing Safe Project, CARE Cambodia, KYA, EU/UNFPA.
- Hoefinger, H. (2010). *Negotiating Intimacy: Transactional Sex and Relationships Among Cambodia's Professional Girlfriends*. PhD, University of London, Goldsmiths College: England. Correspondence: h.hoefinger@gold.ac.uk
- Jejeebhoy, J.S. and Bott, S. (2003). *South & East Asia: Non-consensual sexual experiences of young people: A review of the evidence from developing countries*, No.16. New Delhi: Population Council.
- Kho, T. (2009). *REGRET: Souvenir on St. Valentine's Day*, Roman. Amara publisher. Phnom Penh. Cambodia.
- Kimsoeun, S. (2013, Feb. 27). Nightmare on Valentine's Day. *The Phnom Penh Post*. Retrieved February 7, 2014. <http://www.postkhmer.com/component/content/article/73233?lang=en>
- Kongkea, B. (2009, Feb. 15-21). Valentine's Days Affects Khmer Culture. *Cambodia Weekly*. p. 12.
- Kranhong. (2008, February 15). This Valentine's Day There Were Not A Group of Students Who Sold Flower To Support Orphanages. *Reak Smey Kampchea*, p. 2b.
- Kunila K. (2013, Feb. 15). View: How the Kingdom could show more love. *The Phnom Penh Post*. Retrieved February 7, 2014. <http://www.phnompenhpost.com/7days/view-how-kingdom-could-show-more-love>
- Longfield, K., Klein, M. and Berman, J. (2002). *Working Paper No. 51: Criteria for trust and how trust affects sexual decision-making among youth*, Washington, DC: PSI Research Division. Retrieved December 24, 2008 from <http://www.psi.org/research/wp/WP51.pdf>
- MOEYS. (2011). *Most at risk young people survey in Cambodia 2010*. Phnom Penh
- MOEYS. (2011). *National Policy on Cambodia Youth Development*. Phnom Penh.
- MOWA. (Jan. 30, 2014). Report the results of dissemination on Valentine's Day in high schools of Phnom Penh. Department of Women and Education.
- Mysliwiec, E. (2005). *Youth, Volunteering and Social Capital in Cambodia: Results of a*

- Feasibility Study Conducted for a Cambodian Youth Service Program*. Youth Star. p. 25. Phnom Penh. Retrieved November 14, 2007 from <http://www.youthstarcambodia.org/documents/Feas%20Study.pdf>
- រដ្ឋសភាជាតិ (ឆ្នាំ ១៩៩៧) ច្បាប់ស្តីពីការរំលូត មាត្រាទី៨ ជំពូក២ ត្រូវបានដកស្រង់ចេញពី សៀវភៅកម្រង
ឯកសារច្បាប់ បោះពុម្ពលើកទី ៣ (ឆ្នាំ២០០១) នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ធ្វើនៅភ្នំពេញ ។
- National Assembly.(1997). *Abortion Law,Article 8, Chapter 2*. Cited by 3rd edition
Legal Document Braid. (2001), United Nations Cambodia Office of the High
Commissioner for Human Rights. Phnom Penh.
- NCHADS. (2003). *Behavioral Sentinel Survey (BSS) V:SEXUAL BEHAVIOR AMONG
URBAN SENTINEL GROUPS, CAMBODIA 2001*. Phnom Penh: MOH.Retrieved February
12, 2008 from <http://www.nchads.org/Publication/BSS/BSS2001.PDF>
- NCHADS. (2007, June 28). *Press release: Government announces official HIV prevalence
rate*.Retrieved November 2, 2007 from
<http://www.nchads.org/pressrelease/28-06-07%20en.pdf>
- NCHADS. (2008). *2005 Cambodian STI Prevalence Survey: Integrated Biological and
Behavioral Survey*. Phnom Penh: MoH.Retrieved February 12, 2008 from
<http://www.nchads.org/Publication/SSS/SSS%202005.pdf>
- NCHADS. (2011). *BSS Estimation of the HIV Prevalence among General Population in Cambodia,
2010*. Phnom Penh: NCHADS/MOH.
- NCHADS/NAA. (2013). *Towards achieving the Country Targets of the Political Declarations on
Intensifying efforts to eliminate HIV and AIDS*. Phnom Penh.
- NIPH and NIS. (2011). *Cambodia Demographic and Health Survey (CDHS) 2010*. Phnom Penh,
National Institute of Public Health and National Institute of Statistics. (2006).
Cambodia Demographic and Health Survey (CDHS) 2005. Phnom Penh: MOH&MOP
- NIS/MOP. (2013). *Supplementary note, complementary results of the Cambodian Socio-Economic
Survey 2012*. Phnom Penh.
- Ponter A.B., Ponter M.E., Neth Barom and Hean Sokhom. (2006). 10th Socio-cultural
Research Training Workshop on Issues in Socio-cultural Research on 02-31 March
2006. Phnom Penh: The Research and Development Unit of The RUPP and HBF.
- Ramage, I. (2004). *Cambodia Baseline Survey*. Phnom Penh: RHIYA Project, EU/UNFPA.
- Research Evaluation Committee Members.(2006). *Research Proposal*. Phnom Penh:
Royal University of Phnom Penh and Heinrich Boll Foundation.
- RUPP.(2012). *Cambodian Mental Health Survey 2012*. Department of Psychology/RUPP.
- Sedgh, G., Henshaw, S., Singh, S., Ahman, E. and Shah, I. (2007, October 13). Induced

- Abortion: Estimated Rates and Trends Worldwide. *Lancet*, Vol. 370, p. 1338.
- Smith, R. (2007). *Let's Go for a Walk: Sexual Decision-Making among Clients of Female Entertainment Service Workers in Phnom Penh*. Phnom Penh: PSI and FHI
- Song, U. (2009, Feb. 16). 2008: Payment for sex outside the house cost UD\$ 10,000 per day and one night there were 2 to 30,000 times for sex. *Koh Santhepheap*. pp. 1-3
- Soprach, T. (2004). *GANG RAPE: The Perspective of Moto-Taxi Drivers across Cambodia*. Phnom Penh: Playing Safe Project, CARE Cambodia, EU/UNFPA.
- Soprach, T. (2008). *The Impact of Premarital Sex Among Young People in Cambodia*. Phnom Penh: University of Cambodia.
- Soprach, T. (2009). *Young People Talking About Valentine's Day in Phnom Penh in 2008 (A Qualitative Study)*. Phnom Penh: Independent Research Study.
- Soprach, T. (2009). *Young People Talking About Valentine's Day in Phnom Penh in 2008 (A Qualitative Study)*. Phnom Penh: Independent Research Study.
- Soprach, T., (2013, May 16). Culture and tradition at risk. *The Phnom Penh Post*. Retrieved February 7, 2014 from <http://www.phnompenhpost.com/national/culture-and-traditions-risk>
- Sovannara, K. (2008, February 17-23). Phnom Penh: Cambodian Youth Gathering at Flower Stores to Buy Flowers on Valentine's Day. *Cambodia Weekly*, p. 1.
- Stern, A. (2008, November 3). Study Links Teen Pregnancy To Sexy TV Shows in US. *Reuters*. Retrieved December 10, 2008 from <http://www.reuters.com/article/newsOne/idUSTRE4A20HL20081103>
- Sunran, K. (2004). *Cambodia National: Youth Risk (11-18 years) Behaviour Survey*. Phnom Penh: MoEYS, UNICEF and UNESCO.
- Tarr, C.M. (1996a). *Contextualizing the Sexual Culture (s) of Young Cambodians*. Phnom Penh: University of Fine Arts.
- Tarr, C.M. (1996b). *People in Cambodia don't talk about sex, they simply do it: A study of the Social and Contextual Factors Affecting Risk-Related Sexual Behavior among Young Cambodians*. Phnom Penh: University of Fine Arts.
- Tarr, C.M. (1996c). *Young People and HIV in Cambodia – Meaning, Context and Sexual Cultures*. Phnom Penh: University of Phnom Penh.
- Tarr, C.M. (1996d). *Study of Contextual Factor Affecting Risk-Related to sexual Behavior among Young Cambodia*. Phnom Penh: University of Phnom Penh.
- Vuthy, B. (2006). *RHIYA Cambodia Endline Qualitative Survey*. Phnom Penh: EU/UNFPA.
- Wallquist, L. (2002). *Youth in Cambodia: Organizations, Activities and Policies*. Phnom Penh: Forum Syd.
- WHO. (2004). *Unsafe abortion: Global and Regional Estimated of the Incidence of*

Unsafe Abortion and Associated Mortality in 2000. Geneva. Cited by MoH. (2006). National Strategic for Reproductive and Sexual Health in Cambodia (2006-2010). Phnom Penh, Cambodia. Retrieved November 2, 2007
from http://cambodia.unfpa.org/docs/SRSH_Final.pdf

Wilkinson, D.J., and Fletcher, G. (2002). *Sweetheart Relationship in Cambodia: Love, Sex & Condoms in the time of HIV*, Phnom Penh: PSI.

Wilkinson, D.J., Bearup, L.S. and Soprach, T.(2005). Paper: *Youth Gang Rape in Phnom Penh*. SEX WITHOUT CONSENT: Young People in Developing countries. Edited by Jejeebhoy, J. S., Shah, I. and Thapa. London/New York: Zed Book. pp. 158-168.

World Bank. (2007). *Cambodian Sharing Growth: Equity and Development Report 2007*. Phnom Penh.

Internets:

Retrieved February 12, 2008 from http://www.pictureframes.co.uk/pages/saint_valentine.htm

Retrieved February 12, 2008 from <http://www.history.com/content/valentine/history-of-valentine-s-day>

សេចក្តីបញ្ជាក់បន្ថែម

សេចក្តីបញ្ជាក់បន្ថែមទី១៖ ការនិយាយរឿងប្រាប់

ការនិយាយរឿងប្រាប់ទី១៖ វិប្បដិសារីនាងខ្ញុំលង់ខ្លួនថ្ងៃនៃក្តីស្រឡាញ់

ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០១២

ដោយ៖ MELISSA COCKROFT និងស៊ីវ ស្វាយពេជ្រ

សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ៖ ថ្ងៃនៃសេចក្តីស្រឡាញ់ ដែលជាវប្បធម៌សាមញ្ញកាយពីបស្ចិមប្រទេសនោះ ត្រូវបានប្រារព្ធធ្វើឡើងដោយយុវវ័យជាច្រើន ដោយចាត់ទុកថា ជាថ្ងៃមួយជីវិតរាយ សម្រាប់ការដើរលេងកម្សាន្តក្រៅជាមួយមិត្តភក្តិ និងអ្នកជាទីស្រឡាញ់របស់ខ្លួន។

តើពាក្យថា សេចក្តីស្រឡាញ់មានអត្ថន័យយ៉ាងណា? យុវវ័យមួយចំនួនតែងយល់ច្រឡំថា សេចក្តីស្រឡាញ់ គឺជាការលះបង់រាងកាយរួមភេទក្នុងគ្រាជំបូង ជាមួយមិត្តប្រុស ឬមិត្តស្រីរបស់ពួកគេ នៅចំថ្ងៃនៃសេចក្តីស្រឡាញ់ ដើម្បីបញ្ជាក់ថា ពួកគេពិតជាស្រឡាញ់គ្នាមែន។ ប៉ុន្តែតើនេះជាសេចក្តីស្រឡាញ់ដ៏ពិតប្រាកដមែនទេ?

ស្រីល័ក្ស ផ្តល់ ទូរស័ព្ទប្រព័ន្ធកាន់មកទូរស័ព្ទបានដែលម្នាក់យុវនារីគឺជា (នាងរបស់ពិតឈ្មោះជាមិនមែន) អន្តរជាតិម៉ារីស្តូបអង្គការរបស់កំណើតពន្យារពេល និងផ្ទៃមានពេលនៅជម្រើសអំពីប្រឹក្សាភិបាល(Marie Stopes In-ternational Cambodia) ហើយនាងចង់ចែករំលែករឿងរ៉ាវរបស់នាងក្នុងថ្ងៃនៃក្តីស្រឡាញ់ជាមួយលោកអ្នកដើម្បីចៀសវាងកុំឲ្យមានជោគវាសនាអកុសលដូចរូបនាង។

នារីស្រស់សោភា ស្រីល័ក្ស បានទម្លាយពីរឿងរ៉ាវដែលជារឿងវិប្បដិសារីមួយជីវិតរបស់នាងថា៖ «នាង ខ្ញុំឈ្មោះ ស្រីល័ក្ស។ នាងខ្ញុំចង់ប្រាប់ពីបទពិសោធអតីតកាលរបស់នាងខ្ញុំទាក់ទងនឹងថ្ងៃ នៃសេចក្តីស្រឡាញ់ដល់អ្នកទាំងអស់គ្នា។ នាងខ្ញុំបានផ្លាស់ពីខេត្តកំពង់ស្ពឺមករស់នៅភ្នំពេញកាលពីឆ្នាំ២០០០ ។ ឪពុកម្តាយរបស់នាងខ្ញុំបានខិតខំធ្វើការយ៉ាងលំបាកលំបិន ក្នុងការសន្សំប្រាក់សម្រាប់នាងខ្ញុំឲ្យមកភ្នំពេញដើម្បីសិក្សា ផ្នែកហិរញ្ញវត្ថុនៅមហាវិទ្យាល័យមួយ។ អ្នករាល់គ្នាចាត់ទុកខ្ញុំជានារី ដែលមានសម្រស់ស្រស់ស្អាតមួយរូបដែលមានកែវភ្នែកធំៗពណ៌ត្នោត និងសក់វែងរលើបរលោង។ ពួកគេប្រាប់នាងខ្ញុំថា នាងខ្ញុំមើលទៅដូច សុគន្ធនិសា។ នាងខ្ញុំមានប្រជាប្រិយភាពក្នុងចំណោមនិស្សិតៗ ហើយនាងខ្ញុំមានមិត្តភក្តិជាច្រើន។ នាងខ្ញុំក៏មានមិត្តប្រុសម្នាក់ដែលជានិស្សិតនៅសាកលវិទ្យាល័យ ជាមួយគ្នាផងដែរ។ កន្លងមកគាត់បានស្នើសុំនាងខ្ញុំ

ដើម្បីរួមភេទជាមួយគាត់ ប៉ុន្តែគាត់ជាមនុស្សសុភាពរាបសា ហើយរាល់ពេលដែលនាងខ្ញុំបដិសេធ គាត់មិន ដែលបង្ខំនាងខ្ញុំទេ។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរអស់នៅថ្ងៃ១៤ កុម្ភៈ។

នៅថ្ងៃនៃសេចក្តីស្រឡាញ់ឆ្នាំ២០១១ នាងខ្ញុំរួមជាមួយមិត្តភក្តិ និងមិត្តប្រុសរបស់ខ្ញុំ បានណាត់ជួបគ្នានៅ ផ្សារទំនើបសូរិយា ហើយបន្ទាប់មកពួកយើងជិះម៉ូតូដើរលេង និងឈប់នៅសួនច្បារដើម្បីអង្គុយជជែកគ្នា លេង។ បន្ទាប់មកពួកយើងនាំគ្នាទៅញ៉ាំស្វិតស៊ុបសម្រាប់អាហារពេលល្ងាច។ មិត្តប្រុសរបស់នាងខ្ញុំបាន ឈប់តាមផ្លូវដើម្បីទិញផ្កាកុលាបមួយទង ឲ្យនាងខ្ញុំ។ ពួកយើងសប្បាយរីករាយយ៉ាងខ្លាំង លាយជាមួយ នឹងសំណើចនិយាយកំស្លែង។ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួច មិត្តភក្តិរបស់នាងខ្ញុំបានត្រឡប់ទៅផ្ទះ នៅ សល់តែនាងខ្ញុំនិងមិត្តប្រុសនាងខ្ញុំតែពីរនាក់ប៉ុណ្ណោះ។ មិត្តប្រុសរបស់នាងខ្ញុំបានប្រាប់នាងខ្ញុំថាគាត់ ស្រឡាញ់នាង ខ្ញុំ និងបានប្រគល់អំណោយមួយដល់នាងខ្ញុំ។ វាគឺជាខ្សែដំរីរបស់គឺជាខ្សែ។ វាមួយពេជ្រក- មិនខ្ញុំនាងដែលបំផុតស្អាតដែលធ្លាប់បានទទួលពីមុនមក។ មិនដែលមាននរណាធ្លាប់ឲ្យអំណោយដ៏ស្អាត បែបនេះដល់នាងខ្ញុំឡើយ។ ខ្ញុំបានអរគុណគាត់សម្រាប់អំណោយនេះ។ នោះគឺជាពេលដែលគាត់បាន ប្រាប់នាងខ្ញុំថា គាត់ចង់ឲ្យពួកយើងបញ្ជាក់នូវសេចក្តីស្រឡាញ់របស់ពួកយើងចំពោះគ្នា ដោយចំណាយ ពេលមួយយប់នៅឆ្នះសំណាក់។ នាងខ្ញុំមានអារម្មណ៍ភ័យខ្លាច ហើយមិនចង់ទៅនោះទេ។ ខ្ញុំបានប្រាប់ គាត់ថា នាងខ្ញុំចង់រង់ចាំពេលពិសេសនេះរហូតដល់ថ្ងៃដែលយើងរៀបការ ប៉ុន្តែគាត់បានប្រាប់វិញថា ពួក យើងស្រឡាញ់គ្នា ហើយថ្ងៃនេះ ជាថ្ងៃនៃសេចក្តីស្រឡាញ់។ នាងខ្ញុំបានព្យាយាមប្រកែក ប៉ុន្តែគាត់ក៏ខឹង និងមិនសប្បាយចិត្ត ហើយគំរាមចែកផ្លូវគ្នាជាមួយនាងខ្ញុំ។ នាងខ្ញុំមិនចង់ចែកផ្លូវគ្នាទេ ខ្ញុំស្រឡាញ់គាត់។ ដូច្នេះនាងខ្ញុំក៏បានយល់ព្រមទៅផ្ទះសំណាក់ជាមួយគាត់ ហើយចំណាយពេលមួយយប់នៅជាមួយគ្នា។

នាងខ្ញុំមិនចូលចិត្តរឿង ដែលគាត់បង្ខំឲ្យទៅផ្ទះសំណាក់ជាមួយគាត់ ប៉ុន្តែនោះគឺជាសេចក្តីស្នេហា តើមែន ទេ? គាត់មិនដែលបង្ខំនាងខ្ញុំឲ្យធ្វើដូច្នេះម្តងទៀតទេ នាងខ្ញុំក៏លែងគិតពីរឿងនេះតទៅទៀតដែរ។ អ្វីៗក៏ បានបន្តដូចធម្មតាបន្ទាប់ពីយប់នោះមក។ នាងខ្ញុំបានបន្តការសិក្សារបស់នាងខ្ញុំ ហើយពួកយើងជួនកាល បានជួបគ្នាញ៉ាំអាហារពេលល្ងាច ឬពេលខ្លះទៅមើលកុនឯរោងភាពយន្តលុច្ប។

មួយឬពីរខែបន្ទាប់ពីថ្ងៃនៃសេចក្តីស្រឡាញ់មក នាងខ្ញុំចាប់ផ្តើមបាត់រដូវ។ ពេលខ្លះនាងខ្ញុំមានអារម្មណ៍អស់ កម្លាំង និងមិនស្រួលខ្លួន។ នាងខ្ញុំក៏ចាប់ផ្តើមបារម្ភ។ មិត្តភក្តិរបស់ខ្ញុំឲ្យយោបល់ថា គួរតែទៅឱសថស្ថាន ទិញឧបករណ៍ពិនិត្យទឹកនោមមើល ក្រែងមានផ្ទៃពោះ។ នៅពេលនោះហើយដែលខ្ញុំបានដឹងថាខ្ញុំមានផ្ទៃ ពោះ។

ខ្ញុំមិនបានដឹងអ្វីសោះទាក់ទងនឹងការមានផ្ទៃពោះ ឬការពន្យារកំណើត។ នាងខ្ញុំធ្លាប់បានឮពីស្រោមអនាម័យ Number ១ ប៉ុន្តែនៅពេលដែលខ្ញុំបានប្រាប់មិត្តប្រុសរបស់ខ្ញុំឲ្យប្រើវា កាលនៅឆ្នះសំណាក់នាថ្ងៃនៃ សេចក្តីស្រឡាញ់នោះ គាត់បានប្រាប់ខ្ញុំថា ប្រសិនបើពួកយើងពិតជាស្រឡាញ់គ្នាមែន ពួកយើងមិនចាំបាច់ ប្រើស្រោមអនាម័យទេ ហើយប្រាប់នាងខ្ញុំឲ្យឈប់បារម្ភ និងគួរតែជឿលើគាត់។ នាងខ្ញុំមានអារម្មណ៍ខ្មាស អៀនខ្លាំងណាស់ដែលនាងខ្ញុំមិនទាន់រៀបការ តែបែរជាមានផ្ទៃពោះ។ នៅពេលដែលនាងខ្ញុំប្រាប់គាត់ថា

នាងខ្ញុំមានផ្ទៃពោះគាត់បែរជាខឹង។ គាត់និយាយថាគាត់លែងស្រឡាញ់នាងខ្ញុំទៀតហើយ គាត់មិនចង់បាន កូនទេ ហើយថាគាត់មិនអាចផ្គត់ផ្គង់នាងខ្ញុំបានទេ។ នៅពេលនោះ នាងខ្ញុំមានអារម្មណ៍ថា កណ្តោចក ណែនណាស់។ នាងខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេ ខ្ញុំបានទៅឱសថស្ថានទិញថ្នាំដើម្បីរំលូតកូន។ ខ្ញុំ ទទួលព័ត៌មានមិនច្បាស់អំពី របៀបប្រើប្រាស់ថ្នាំ និងផលរំខាន។ បន្ទាប់ពីខ្ញុំបានលេបថ្នាំរួច វាបានធ្វើឲ្យខ្ញុំ យ៉ាងខ្លាំង មានធ្លាក់ឈាមខ្លាំងជាច្រើនថ្ងៃ ព្រមទាំងក្តៅខ្លួន និងឆ្លងមេរោគ។ នាងខ្ញុំបានដឹងពីប្រព័ន្ធ ទូរស័ព្ទផ្តល់ប្រឹក្សាអំពីជម្រើសនៅពេល មានផ្ទៃពោះ និងពន្យារកំណើត របស់អង្គការម៉ារីស្តូប តាមរយៈមិត្ត ភក្តិម្នាក់ ហើយក៏បានទូរស័ព្ទទៅកាន់ប្រព័ន្ធនោះដើម្បីឲ្យដឹងថា នាងខ្ញុំគួរត្រូវធ្វើអ្វី។

អ្នកផ្តល់ប្រឹក្សាដែលប្រកបដោយភាពសុវត្ថិភាពរាក់ទាក់ បានផ្តល់ប្រឹក្សាឲ្យខ្ញុំតាមទូរស័ព្ទប្រាប់ពីទីកន្លែង ដែលត្រូវ ទៅដើម្បីទទួលសេវាសុខភាពប្រកបដោយសុវត្ថិភាព។ ពេលដែលនាងខ្ញុំបានទៅដល់មន្ទីរពេទ្យ ការឆ្លងមេរោគមានសភាពធ្ងន់ធ្ងរហួតដល់ធ្វើឲ្យនាងខ្ញុំចំណាយ ប្រាក់កាសអស់ច្រើន ក្នុងការសម្រាក ព្យាបាលនៅមន្ទីរពេទ្យសប្តាហ៍។

ចាប់តាំងពីពេលនោះមក នាងខ្ញុំមានអារម្មណ៍ខ្សោយយ៉ាងខ្លាំង និងពិបាកនឹងប្រមូលផ្តុំអារម្មណ៍។ ដោយ សារតែនាងខ្ញុំត្រូវចំណាយប្រាក់កាសច្រើនសម្រាប់ការថែទាំសុខភាព នាងខ្ញុំមិនអាចបង់ថ្លៃសាលាបាន ទៀតទេ ដូច្នេះខ្ញុំក៏ត្រូវបោះបង់ចោលការសិក្សា។

ឥឡូវនេះនាងខ្ញុំមិនអាចបំពេញនូវសុបិនធ្វើការជាមន្ត្រីហិរញ្ញវត្ថុ នៅធនាគារបានទេ។ បច្ចុប្បន្ននាងខ្ញុំត្រូវ ប្រឹងប្រែងធ្វើការលក់គ្រឿងទេសក្នុងភូមិ តូចមួយនៅទល់មុខផ្ទះរបស់ឪពុកម្តាយរបស់ខ្ញុំ ដើម្បីជួយទ្រទ្រង់ ពួកគាត់ដែលពួកគាត់មានវ័យកាន់តែចាស់ទៅហើយ»។

លោកស្រី ឡា សុម៉ាលី ដែលជាពេទ្យឆ្មប និងអ្នកផ្តល់ប្រឹក្សាតាមប្រព័ន្ធទូរស័ព្ទផ្តល់ប្រឹក្សាអំពីជម្រើស នៅ ពេលមានផ្ទៃពោះ និងពន្យារកំណើត របស់អង្គការម៉ារីស្តូប បានមានប្រសាសន៍ថា រឿងរបស់ស្រីលក្ស គឺ ជារឿងកើតឡើងជាធម្មតា នៅក្នុងចំណោមយុវវ័យនាពេលបច្ចុប្បន្ននេះ។

លោកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងចំពោះស្រីលក្ស និងយុវ នារីដទៃទៀត ពីព្រោះបើសិនជាពួកគេបានដឹងថាពួកគេមានជម្រើសនោះ ពួកគេពិតជាអាចការពារខ្លួន ពួកគេពីការមានផ្ទៃពោះដែលមិនចង់បាន និងការរំលូតដែលគ្មានសុវត្ថិភាព នៅថ្ងៃនៃសេចក្តីស្រឡាញ់។ អង្គការម៉ារីស្តូប មានប្រព័ន្ធទូរស័ព្ទផ្តល់ប្រឹក្សាអំពីជម្រើសនៅពេលមានផ្ទៃពោះ និងពន្យារកំណើត ដែល ស្ត្រីអាចទូរស័ព្ទទៅដើម្បីទទួលបាននូវព័ត៌មាននិងជំនួយ ក្នុងករណីដែលពួកគេមានផ្ទៃពោះ។ អ្នកអាច ទូរស័ព្ទមកកាន់ប្រព័ន្ធទូរស័ព្ទនេះបានគ្រប់ពេល និងគ្រប់ទីកន្លែង ហើយអ្នកផ្តល់ប្រឹក្សាដំណាក់កាលរបស់ យើងអាចជួយផ្តល់ចម្លើយជូន អ្នកសម្រាប់សំណួរពីវិធីការពារការមានផ្ទៃពោះដែលមិនចង់បាន និងទី កន្លែងដែលផ្តល់សេវាប្រកបដោយសុវត្ថិភាព។ ព័ត៌មានអំពីស្ថានភាពរបស់លោកអ្នកនឹងត្រូវបានរក្សាជា ការសម្ងាត់។

ស្រីលក្សមានដំបូន្មានបន្តិចបន្តួចជាចុងក្រោយទៅកាន់អ្នកអានថា៖ « នាងខ្ញុំចង់ចែករំលែករឿងរបស់ខ្ញុំ ជាមួយស្រ្តីកម្ពុជាផ្សេងទៀត ទុកជាមេរៀន ដើម្បីកុំឲ្យជីវិតរបស់អ្នកមានភាពលំបាកលំបិនដូចជារូបនាងខ្ញុំ និងដើម្បីឲ្យអ្នកសម្រេចបាននូវសុបិនរបស់ខ្លួន។ នាងខ្ញុំចង់ប្រាប់ដល់យុវតីទាំងអស់ថា ក្នុងជីវិតរបស់យើង អ្វីៗទាំងអស់មិនមែនសុទ្ធតែកើតឡើងតាមផែនការទេ ហើយអ្នកត្រូវតែត្រៀមខ្លួន ប្រសិនបើអ្វីៗនឹងមិន ដំណើរការតាមផែនការនោះ។ ស្រ្តីកម្ពុជា គួរមានភាពរឹងមាំនិងមិនត្រូវឲ្យដៃគូរបស់ពួកគេបង្ខំឲ្យរួមភេទ ឡើយ។ បើសិនជាដៃគូរបស់អ្នកពិតជាស្រឡាញ់អ្នកមែន គេនឹងរង់ចាំពីព្រោះសេចក្តីស្រឡាញ់ពិតប្រាកដ គឺអាចឲ្យគាត់រង់ ចាំបាន។ ប៉ុន្តែបើសិនអ្នកនិងដៃគូរបស់អ្នកគិតថា វាពិតជាពេលវេលាសមស្របសម្រាប់ ការរួមភេទ អ្នកត្រូវច្បាស់ក្នុងចិត្តថាអ្នកបានត្រៀមខ្លួនការពារខ្លួនអ្នក កុំឲ្យមានផ្ទៃពោះដែលមិនចង់បាន និងជំងឺកាមរោគនានា។ ដើម្បីធ្វើខ្លួនជានារីឆ្លាត អ្នកត្រូវផ្តល់អំណាចដល់ខ្លួនឯងដោយប្រាប់ខ្លួនឯងអំពី ជម្រើសសុខភាព បន្តពូជ និងផ្លូវភេទរបស់អ្នក។ តាមរយៈវិធីទាំងនេះ អ្នកពិតជាអាចការពារខ្លួនអ្នក បាន និងរៀបចំផែនការសម្រាប់អនាគតដ៏ភ្លឺស្វាងនិងត្រចះត្រចង់របស់ខ្លួន ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមពីជម្រើសនៃការមានផ្ទៃពោះដោយឥតព្រាងទុក និងមធ្យោបាយពន្យារកំណើត សូម ទាក់ទងមកកាន់លេខទូរស័ព្ទ ០៩០ ៧០០ ០១២ ឬ ០៦៨ ៧០០ ០១២ និង ០៩៧ ៧៦៧ ០៩ ០៥ចន្ទ ពីថ្ងៃ) ។(យប់៨ម៉ោងព្រឹក ដល់៨ម៉ោងអាទិត្យ ពីថ្ងៃដល់

កាលពីម្សិលមិញ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានធ្វើការអំពាវនាវដល់យុវវ័យ និងស្រ្តីទាំងអស់កុំឲ្យ យកថ្ងៃទី១៤ កុម្ភៈ ដែលគេនិយមហៅថាទិវានៃក្តីស្រឡាញ់ឡើងផ្ទះសំណាក់ដោយសារវាពុំមែនជា ប្រពៃណីរបស់ជនជាតិខ្មែរឡើយ។

លោក បានគូសបញ្ជាក់ថា៖ «វាមិនមែនវប្បធម៌យើងទេ។ នៅកម្ពុជា យើងមិនមែនមានតែថ្ងៃ ១៤ កុម្ភៈ ជា ថ្ងៃនៃក្តីស្រឡាញ់នោះទេ យើងមានដល់ទៅ៣៦៥ថ្ងៃនៃក្តីស្រឡាញ់»។

លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា៖ «បើយុវវ័យយើងបានធ្វើរួចហើយ សូមកុំផ្ដោតតែ លើមិត្តប្រុស និងមិត្តស្រីផងម្តាយឪពុកចំពោះធ្វើត្រូវ...»។⁷²

រាយការណ៍បន្ថែមដោយ ម៉ែ ទិត្យថាវ៉ា

⁷² Retrieved February 7, 2014. <http://www.postkhmer.com/component/content/article/73233?lang=en>
xiv

ការនិយាយរឿងប្រាប់ទី២៖ វិប្បដិសារីក្នុងថ្ងៃនៃក្តីស្រឡាញ់

ថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៣

ដោយ៖ សេត គឹមសៀន

សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ៖ សប្បាយភ្លើតភ្លើនភ្លេចខ្លួនតែមួយភ្លែត អ្វីៗដែលខំថែទាំពីតូចក្រូចឆ្មារមកត្រូវរលាយដោយបន្ទុកនូវវិប្បដិសារីមិនអាចបំភ្លេចបានក្នុងនាគជីវិត។ នោះគឺជាវាចារបស់យុវតីវ័យក្មេងម្នាក់ដែលនាងបានលង់ផុងខ្លួននៅក្នុងរណ្តៅស្នេហ៍ជាមួយបុរសជាគូស្នេហ៍នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ដែលទើបតែរំលងផុតកាលពីពេលថ្មីៗនេះ។

វត្តី (ឈ្មោះហៅក្រៅ) បានឲ្យដឹងថា នាងជាមនុស្សស្រីឆ្លាតវៃរងនឹងស្នេហ៍អត់ដឹងអីម្នាក់ ដែលសុខៗបណ្តោយឲ្យខ្លួនក្លាយជាមនុស្សម្នាក់អត់ប្រយោជន៍ទៅប្រឡូកប្រឡាក់ក្នុងរឿងស្នេហាគួរឲ្យស្អប់ខ្ពន់ឯងនិងបណ្តាលឲ្យខ្លួនប្រាណបាត់បង់ភាពបរិសុទ្ធដោយសារតែសម្តីប្រសជាគូស្នេហ៍ពីរបីម៉ាត់នោះ។

វត្តី ដែលជាយុវតីត្រៀមប្រឡងបញ្ចប់ថ្នាក់ទី១២នៅឆ្នាំ២០១៣នេះ បានឲ្យដឹងថា នាងបានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយយុវជនវ័យស្របាលគ្នាម្នាក់រៀននៅសាលាវិទ្យាល័យផ្សេងគ្នាកាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០១២ ដោយសាររឿងចែងនូវខណៈមានការណែនាំពីមិត្តភក្តិម្នាក់នៅពេលញាំបាយជាមួយគ្នានៅក្នុងភោជនីយដ្ឋានមួយ។

នាងបាននិយាយថា៖ «នៅក្រោយពេលពួកខ្ញុំស្គាល់គ្នានោះ ពួកខ្ញុំក៏បានទាក់ទងគ្នាកាន់តែស្និទ្ធស្នាលទៅៗ រយៈពេលតែពីរខែប៉ុណ្ណោះ គេក៏បានបង្ហាញអារម្មណ៍ឲ្យខ្ញុំដឹងថា គេស្រឡាញ់ខ្ញុំណាស់។ គេតែងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យខ្ញុំសប្បាយចិត្តហើយខ្ញុំក៏ចាប់ផ្តើមចាប់អារម្មណ៍លើគេខ្លាំងឡើងដែរ»។

នារីវ័យក្មេងដែលកំពុងស្ថិតក្នុងវ័យក្រេបជញ្ជក់ចំណេះដឹងធ្លាក់ខ្លួនក្នុងអន្លង់ស្នេហារូបនេះបានឲ្យដឹងថា៖ «ពួកយើងបានដើរលេងជាមួយគ្នាជាញឹកញាប់ ហើយនៅថ្ងៃមួយប្រហែលមុនពេលបុណ្យនៃក្តីស្រឡាញ់ ឬក៏បុណ្យសង្សារកន្លះខែគេបាននិយាយដោយត្រង់ៗជាមួយនឹងខ្ញុំដោយគេបានប្រាប់ខ្ញុំថា គេស្រឡាញ់ខ្ញុំណាស់ ខ្ញុំប្រៀបបាននឹងជីវិតរបស់គេអីចឹងដែរ ហើយគេចង់បានរូបខ្ញុំមរស់អស់មួយជីវិត។ ពេលឮភ្លាមខ្ញុំរំភើបណាស់ ខ្ញុំស្ទើរតែហោះ ព្រោះខ្ញុំមិនធ្លាប់ឮសម្តី ឬការសារភាពស្នេហាបែបនេះពីមុនមកទេ។ ភ្លាមនោះខ្ញុំបែរជាទន់ចិត្តបាក់ខ្លបតែម្តង ខ្ញុំក៏បានបង្ហាញអារម្មណ៍ឲ្យគេដឹងថា ខ្ញុំក៏ស្រឡាញ់គេខ្លាំងដែរ។ ពួកយើងកាន់តែស្និទ្ធស្នាលគ្នាស្ទើរចាក់ទឹកមិនលេច ស្ទើរតែមិនអាចទ្រាំមួយវិនាទីណាដែលរស់នៅឆ្ងាយពីគ្នាណាស់។ ពួកយើងតែងឆ្លៀតពេលនិយាយគ្នាលេង ញាំអាហារពេលគឺមិនដែលអាក់ខានឡើយ ហើយសូម្បីតែពេលយប់ក៏ទូរស័ព្ទនិយាយគ្នាទាល់តែយប់ជ្រៅដែរ។

នៅរយៈពេលមិនយូរទេ ថ្ងៃបុណ្យសង្សារនឹងមកដល់វត្តី បានឲ្យដឹងថា ខ្ញុំភ័យណាស់ ព្រោះមិនដឹងថាត្រូវធ្វើអ្វីនៅថ្ងៃនោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកយើងទាំងពីរកាន់តែផ្អែមល្អែមឡើងៗ ហើយនៅប៉ុន្មានថ្ងៃចុងក្រោយនៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈនេះ គូស្នេហ៍ខ្ញុំហាក់ដូចជាប្លែកខ្លាំងណាស់ គេចេះតែអុកថាចង់រស់ជាមួយនឹងខ្ញុំតែពីរនាក់។ គេមិនដឹងជានឹកឃើញយ៉ាងណាទេ គេចេះតែបបួលខ្ញុំទៅលេងនៅតាមខេត្តតែពីរនាក់ ដោយគេប្រាប់ថា ចង់សាងស្នេហាជាមួយនឹងខ្ញុំឲ្យកាន់តែខ្លាំងឡើងមុននឹងរូបគេចូលចៃចូរខ្ញុំតាមផ្លូវច្បាប់ធ្វើជាប្រពន្ធនោះ។

ជាញឹកញាប់ខ្ញុំតែងបដិសេធជាមួយនឹងគេ ធ្វើឲ្យគេខឹងខ្លាំងណាស់ តាមពិតខ្ញុំក៏ចង់ចំណាយពេលនៅជាមួយគ្នាដែរ តែខ្ញុំចេះតែគិតថា ខ្លាចវាមិនសមដូច្នេះខ្ញុំតែងប្រាប់គេថា ចាំថ្ងៃនៃក្តីស្រឡាញ់ខ្ញុំនឹងចំណាយពេលវេលាពេញមួយថ្ងៃជាមួយនឹងគេ។ លុះថ្ងៃនោះមកដល់ គេក៏បានរំលោភពាក្យសម្តីដែលខ្ញុំបានសន្យាទាំងនោះចេញមកធ្វើឲ្យខ្ញុំពិបាកប្រកែកនឹងគេណាស់។

នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះគេបានប្រាប់ខ្ញុំថា គេស្រឡាញ់ខ្ញុំខ្លាំងណាស់ ហើយបានសួរខ្ញុំវិញថា តើខ្ញុំស្រឡាញ់គេទេ? ស្រឡាញ់គេប៉ុនណា? គេបានប្រាប់ទៀតថា គេចង់ឃើញថាតើខ្ញុំស្រឡាញ់គេប៉ុនណា? ខ្ញុំដូចជាមិនសូវយល់ពីពាក្យគាត់ទេ តែចុងក្រោយគេបានប្រាប់ដោយត្រង់ៗថា គេចង់គេងជាមួយនឹងខ្ញុំ គេចង់បានក្តីស្រឡាញ់ពីខ្ញុំដោយពិតប្រាកដ។ ពេលឮបែបនេះ ខ្ញុំហាក់ដូចជាស្រឡាញ់កាំងណាស់ ខ្ញុំមិនហ៊ានឆ្លើយនឹងការស្នើសុំរបស់គេទាល់តែសោះ ទោះបីជាគេសុំខ្ញុំពីការរួមរស់ជាមួយគ្នាជាច្រើនដងក្តី។

នៅថ្ងៃទី១៤ កុម្ភៈ នោះ គេបាននាំខ្ញុំចូលរួមកម្មវិធីជួបជុំមិត្តភក្តិជាច្រើនមានស៊ីមានផឹក ហើយគេបានឲ្យខ្ញុំផឹកជាមួយគេ និងមិត្តភក្តិឡើងទន់ខ្លួនហើយគេនៅតែសុំទទួលខ្ញុំឲ្យផ្តល់ក្តីស្រឡាញ់ពីគេ។ គេបានបបួលខ្ញុំចូលគេងនៅផ្ទះសំណាក់តែខ្ញុំបដិសេធជាបន្តបន្ទាប់ ដូច្នេះគេហាក់ដូចជាអន់ចិត្តជាមួយនឹងខ្ញុំខ្លាំងណាស់ ស្ទើរតែមិនមាត់មិនកជាមួយខ្ញុំ ខ្ញុំក៏ពិបាកចិត្តដែរ តែមិនដឹងត្រូវធ្វើយ៉ាងណា។ ចុងក្រោយគេបាននាំខ្ញុំទៅផឹកនៅផ្ទះជួលមិត្តភក្តិគេម្នាក់នៅទីនោះគេ និងមិត្តភក្តិគេក៏បានឲ្យខ្ញុំផឹកច្រើនណាស់។ នៅពេលនោះខ្ញុំហាក់បាត់បង់ការគ្រប់គ្រងខ្លួនឯងស្ទើរទាំងស្រុង។ ពេលឃើញខ្ញុំស្រវឹងបែបហ្នឹង គេបានបីខ្ញុំឲ្យទៅគេងនៅក្នុងបន្ទប់មិត្តភក្តិរបស់គេហើយឆ្លៀតពេលនោះ គេក៏បានចាប់ឱបថើបខ្ញុំនិងធ្វើអីៗទាំងកម្រាលតែម្តង ទោះបីខ្ញុំប្រកែកក៏ដោយ។ ថ្ងៃនោះហើយដែលខ្ញុំបានបាត់បង់អ្វីៗទាំងអស់ដែលខ្ញុំខំថែអស់រយៈពេលជិត២០ឆ្នាំនោះ។

នៅពេលនេះ ថ្វីដ្បិតតែគូស្នេហ៍គេនៅតែស្រឡាញ់ខ្ញុំ តែខ្ញុំហាក់ដូចជាមានវិប្បដិសារីចំពោះខ្លួនឯងខ្លាំងណាស់។ នៅពេលនេះ ខ្ញុំវិលវល់ណាស់ ខ្ញុំមិនដឹងគួរធ្វើបែបណាឡើយនោះទេ។ ខ្ញុំភ័យខ្លាចនៅពេលឪពុកម្តាយខ្ញុំដឹង តើគាត់ពិបាកចិត្តប៉ុនណា ពួកគាត់គិតបែបណាចំពោះខ្ញុំ ខ្ញុំខ្លាចគេបែកចិត្តពីខ្ញុំ ព្រោះគេបានស្គាល់ខ្លួនប្រាណខ្ញុំរួចហើយ ហើយអ្វីដែលធំនោះគឺខ្ញុំខ្លាចមានកូន។ តើខ្ញុំគួរដោះស្រាយបែបណាឡើយ?⁷³

⁷³ Retrieved February 7, 2014. <http://www.postkhmer.com/index.php/lifestyle/culture/94256-2013-02-27-02-47-54>
xvi

សេចក្តីបញ្ជាក់បន្ថែមទី២៖ ការកំណត់ពេលវេលា និងផែនការសកម្មភាព

សកម្មភាព	ខែមករាឆ្នាំ ២០១៤			ខែកុម្ភៈ ឆ្នាំ២០១៤											
		១ ៨	២ ៤ — ២ ៦	២ ៧ — ២ ៩	១	២	៣	៤	៥	៦	៧	៨	៩	១ ០	១ ១
ការអានឯកសារស្រាវជ្រាវដែលទាក់ទងពីមុនៗ មក និងការរៀបចំកិច្ចការបន្តពី ការសិក្សា ស្រាវជ្រាវបែបគុណភាពវិស័យនៅថ្ងៃបុណ្យ សង្សារឆ្នាំ២០០៨															
ការរៀបចំកម្រងសំណួរ (ពង្រៀងជាភាសាខ្មែរ សំរាប់បណ្តុះបណ្តាល)															
បណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តស្រាវជ្រាវ និងសំ រាប់សាកល្បងកម្រងសំនួរ															
ការរៀបចំកម្រងសំណួរ (ទាំងពីរជាអង់គ្លេសនិង ភាសាខ្មែរបញ្ចប់)															
ការប្រមូលទិន្នន័យ															
ការរៀបចំអថេរ នៅក្នុងកម្មវិធី SPSS និងការ បញ្ចូលទិន្នន័យ															
ការលុបបំបាត់ទិន្នន័យដែលមិនត្រឹមត្រូវ និង បង្កើតលេខកូដថ្មី ទាក់ទងទៅនឹងអថេរថ្មី															
ការវិភាគទិន្នន័យ និងការសរសេរបាយការណ៍															
ការធ្វើបទបង្ហាញនូវរបកគំហើញ នៅសកល វិទ្យាល័យខេមរៈ															
ការផ្សព្វផ្សាយរបាយការណ៍នៃ របកគំហើញថ្មី															
ការបញ្ចប់របាយការណ៍ និងការបោះពុម្ព ផ្សាយ ជាភាសាខ្មែរ និងភាសាអង់គ្លេស តាមសារ អេឡិចត្រូនិក និងគេហទំព័រ soprach.com	ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤														

សេចក្តីបញ្ជាក់បន្ថែមទី៣៖ ផ្នែកសេចក្តីណែនាំ និងការស្នើសុំការយល់ព្រមពីអ្នកផ្តល់ចម្លើយ នៃកម្រងសំណួរ ទាំងបួនប្រភេទ (គំរូ១នៃកម្រងសំណួរទាំង៤)

កម្រងសំណួរបំពេញដោយខ្លួនឯង ៖ សកម្មភាព សេចក្តីស្នេហា និងទំនាក់ទំនងរវាងភេទ និងបទពិសោធន៍ប្រចាំជីវិត ក្នុងបំណោមយុវវ័យ នៅទីតាំងស្រុកឡាវ៉ាទី ១៤ កុម្មៈ ខាងមុខ នេះ នៅទីក្រុងភ្នំពេញ ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ទី២៤-២៦ ខែមករា ឆ្នាំ២០១៤

ការសិក្សាស្រាវជ្រាវឯករាជ្យ

លេខកូដអ្នកផ្តល់ចម្លើយ៖

--	--	--

សូមកុំបំពេញក្នុងប្រអប់នេះ

ការសម្ភាស

ឈ្មោះសួរច្បារ ៖.....	<table border="1"> <tr> <td></td> <td></td> </tr> </table> បំពេញក្នុងប្រអប់នេះ		

	សំភាសន៍				លទ្ធផល		
ថ្ងៃ ខែ ឆ្នាំ	/ / 14						
បញ្ចប់ត្រឹមសំនួរទី.. ក្នុងករណី អ្នកឆ្លើយ សុំឈប់							
លេខកូដអ្នកសំភាសន៍							

លទ្ធផលកូដ	
-បានបំពេញរួច.....	1
-បំពេញមិនបានពេញលេញ ដោយសារអ្នកឆ្លើយសុំឈប់.....	2
- បំពេញមិនបានពេញលេញ ដោយសារមានអ្នកទី៣មករំខាន.....	3
-អ្នកឆ្លើយសំនួរធ្វើការបដិសេធ.....	4

សេចក្តីណែនាំ:

សួស្តី!

ខ្ញុំឈ្មោះ.....ធ្វើការជាអ្នកស្ម័គ្រចិត្តស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវ
ឯករាជ្យដើម្បីសិក្សានៅទីវាលនៃក្តីស្រឡាញ់ខាងមុខនេះថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៤។

យើងមកទីនេះដើម្បីសម្ភាសន៍យុវវ័យដែលមានអាយុពី១៥ដល់២៤នៅទីក្រុងភ្នំពេញយើងចង់ឱ្យអ្នកជួយ
បំពេញសំណួរមួយចំនួនអំពីសកម្មភាពសេចក្តីស្រឡាញ់ទំនាក់ទំនងផ្លូវភេទនិងបទពិសោធន៍ជីវិតរបស់អ្នក
សូមកុំភ័យព្រួយបារម្ភពីព្រោះនេះជាការសិក្សាអំពីឥរិយាបថរបស់យុវវ័យ។អ្វីដែលអ្នកបំពេញគឺជាការ
សម្ងាត់ទាំងអស់យើងមិនឱ្យអ្នកណាម្នាក់ដឹងឡើយអំពីព័ត៌មានបុគ្គលិកលក្ខណៈរបស់អ្នក។

អ្នកអាចបដិសេធនូវចម្លើយ ណាដែលអ្នកមិនចង់ឆ្លើយរឺក៏អ្នកអាចសួរខ្ញុំដើម្បីពិភាក្សាជាមួយគ្រប់ពេល
វេលាទាំងអស់ប្រសិនបើអ្នកមិនច្បាស់។ខ្ញុំសូមអរគុណចំពោះអ្នកសម្រាប់ការចូលរួមផ្តល់ចម្លើយរបស់អ្នក
។ខ្ញុំសង្ឃឹមថាសំណួរមានរយៈពេលតែ៥នាទីទេ។

ខ្ញុំចង់រំលឹកអ្នកថាចម្លើយរបស់អ្នកទាំងអស់នឹងវាសំខាន់ណាស់។តើអ្នកមានសំណួរអ្វីសម្រាប់ខ្ញុំទេ?

ប្រសិនបើអ្នកយល់ស្របជាមួយនឹងខ្ញុំសូមចុះហត្ថលេខានៅកន្លែងនេះ:.....

ហត្ថលេខារបស់អ្នកគឺវាសំខាន់ណាស់ដើម្បីបញ្ជាក់ថាអ្នកយល់ស្របនៅចម្លើយរបស់អ្នក។

សូមអរគុណជាថ្មីម្តងទៀតអ្នកអាចចាប់ផ្តើមបំពេញសំណួរឥឡូវនេះ?

ការបំពេញកម្រងសំណួរ ដោយខ្លួនឯងសម្រាប់យុវជនដែលមាន គូរសង្សារ
(សូមគូរនៅក្នុងប្រអប់)

១. តើអ្នកអាយុប៉ុន្មានឆ្នាំ?.....

២. តើអ្នកតែងតែមកទីនេះជាមួយគូរសង្សាររបស់អ្នកដើម្បីសម្រាកលេង?

☐ បាទ.....(ប្រសិនបើបាទ សូមរំលងទៅសំណួរទី ៥) ☐ ទេ

៣. ប្រសិនបើទេតើអ្នកនឹងសង្សាររបស់អ្នកនឹងទៅលេងកន្លែងណាបើសំរាក?.....

៤. តើអ្នកគិតថាទីវានៃក្តីស្រឡាញ់ទី១៤កុម្មៈខាងមុខនេះជាថ្ងៃពិសេសសម្រាប់អ្នកនឹងសង្សាររបស់អ្នកដែរឬទេ?

☐ បាទ ☐ ទេ

៥. តើអ្នកនឹងឱ្យជាកាដូដល់សង្សាររបស់អ្នកនៅទីវានៃក្តីស្រឡាញ់នាពេលខាងមុខនេះដែរឬទេ?

☐ បាទ ☐ ទេ (ប្រសិនបើទេ សូមបន្តទៅសំណួរទី៧)

៦. ប្រសិនបើបាទ (សូមគូសចំលើយដែលអាចច្រើនជាងមួយ)

☐ ផ្កា ☐ សំលៀកបំពាក់ ☐ គ្រឿងអលង្ការ ☐ តុក្កតា

☐ ផ្សេងទៀត (.សូមបញ្ជាក់.....)

៧. តើអ្នកនឹងសង្សាររបស់អ្នកនឹងទៅកន្លែងណានៅទីវានៃក្តីស្រឡាញ់ខាងមុខនេះ?

(សូមគូសចំលើយដែលអាចច្រើនជាងមួយ)

☐ ផ្សារទំនើប ☐ រោងកូនស៊ីនីម៉ាស្ទរិយា ☐ បាក់ខែង គៀនស្វាយ

☐ ហាងតែគុជ ☐ ខាត់អូរ ☐ ភ្លឹបរាំកម្សាន្ត ☐ សួនច្បារនានា

☐ ផ្ទះទឹក ផ្ទះសំណាក់ សណ្ឋាគារ ☐ នៅផ្ទះ ☐ ផ្សេងទៀត(សូមបញ្ជាក់.....)

៨. តើអ្នកនឹងញ៉ាំបាយថ្ងៃត្រង់នឹងអាហារពេលល្ងាចជាមួយនឹងសង្សាររបស់អ្នកនៅទីវានៃក្តីស្រឡាញ់ខាងមុខនេះ?

ដែរឬទេ? ☐ បាទ ☐ ទេ

៩.តើអ្នកនឹងទៅច្រៀងខាងក្រៅឬក៏បញ្ជាក់កំសាន្តជាមួយនឹងសង្សាររបស់អ្នកនៅទីវាំងក្តីស្រឡាញ់ខាងមុខនេះដែរ

ឬទេ? ☐ បាទ ☐ ទេ

១០.តើអ្នកនឹងអាចរួមភេទជាមួយនឹងសង្សាររបស់អ្នកនៅទីវាំងក្តីស្រឡាញ់ខាងមុខនេះដែរឬទេ?

☐ បាទ ☐ ទេ (ប្រសិនបើទេស្វមរលង់ទៅសំណួរទី១៨)

១១.បន្តពីសំណួរទី១០ប្រសិនបើបាទនេះជាការរួមភេទលើកទីមួយជាមួយនឹងសង្សាររបស់អ្នកមែនឬទេនៅទីវាំងក្តីស្រឡាញ់ខាងមុខនេះ?

☐ បាទ ☐ ទេ

១២.បន្តពីសំណួរទី១០ប្រសិនបើបាទប៉ុន្តែសង្សាររបស់អ្នកមិនយល់ព្រមរួមភេទជាមួយអ្នកទេនៅថ្ងៃនោះតើអ្នកនឹងធ្វើអ្វីចំពោះសង្សាររបស់អ្នក? (សូមគូសចំណើយដែលអាចច្រើនជាងមួយ)

- ☐ ខ្ញុំនឹងឱ្យវត្ថុដែលមានតំលៃដើម្បីរួមភេទជាមួយនាង។
- ☐ ខ្ញុំនឹងយកនាងទៅក្រៅក្រុងហើយស្វាត់ដើម្បីរួមភេទ។
- ☐ ខ្ញុំនឹងករនាងតាមរយៈដើរលេងដល់យប់ជ្រៅហើយប្រាប់ថាអត់មានសោរចូលផ្ទះរឺមួយក៏គ្មាននរណាបើកទ្វារឱ្យខ្ញុំដើម្បីទៅដេកនៅផ្ទះសំណាក់ដើម្បីរួមភេទជាមួយនឹងនាង។
- ☐ ខ្ញុំនឹងនិយាយទៅកាន់នាងថាប្រសិនបើយើងមិនរួមភេទទេគឺយើងមិនមានស្នេហាស្មោះត្រង់នឹងគ្នាទេដើម្បីរួមភេទជាមួយនាង។
- ☐ ខ្ញុំនឹងយកនាងទៅបន្ទប់ខាងក្រៅហើយខ្ញុំនឹងធ្វើអ្វីតាមចិត្តដើម្បីរួមភេទជាមួយនាង។
- ☐ ខ្ញុំនឹងដាក់សម្ពាធទៅនាងតាមរយៈការមើលរឿងសិចដើម្បីរួមភេទជាមួយនាង។
- ☐ ខ្ញុំនឹងបង្ខំនាងរួមភេទ។

☐ ទេខ្ញុំនឹងធ្វើមិនដឹងមិនឮពីការរួមភេទគ្រាន់តែដើរលេងសប្បាយបាន។

☐ ផ្សេងទៀត(សូមបញ្ជាក់.....)

១៣.បន្តពីសំណួរទី១០ប្រសិនបើបានតើអ្នកនឹងប្រើប្រាស់ស្រោមអនាម័យជាមួយសង្សាររបស់អ្នកដែរឬទេនៅទីវានៃ

ក្តីស្រឡាញ់ខាងមុខនេះ? ☐ បាទ ☐ ទេ

១៤.បន្តពីសំណួរទី១០ប្រសិនបើអ្នកអាចនឹងរួមភេទ តែសង្សារអ្នកមិនឲ្យរួមភេទ នៅទីវានៃក្តីស្រឡាញ់ខាង

មុខនេះទេ តើនរណាអ្នកនឹងរួមភេទជាមួយនៅថ្ងៃទីវានៃក្តីស្រឡាញ់ខាងមុខនេះ?(សូមគូសយកតែមួយ)

☐ រួមភេទជាមួយនឹងសង្សារថ្មីអាចរកបាននៅថ្ងៃទីវានៃក្តីស្រឡាញ់នោះ

☐ រួមភេទជាមួយនឹងស្រ្តីរកស៊ីផ្លូវភេទ (សូមរំលងទៅសំណួរទី ១៦)

☐ ប្រក (ប្រកស្រី ឬមួយក៏យកស្រីទៅប្រកជាមួយមិត្តភក្តិរបស់អ្នក)(សូមរំលងទៅសំណួរទី ១៧)

☐ ផ្សេងទៀត (សូមបញ្ជាក់.....)

១៥.បន្តពីសំណួរទី១៤ប្រសិនអ្នកនឹងរួមភេទជាមួយសង្សារថ្មី តើអ្នកនឹងប្រើស្រោមអនាម័យដែរឬទេ?

☐ បាទ ☐ ទេ

១៦.បន្តពីសំណួរទី១៤ ប្រសិនអ្នកនឹងរួមភេទជាមួយនឹងស្រ្តីរកស៊ីផ្លូវភេទនៅថ្ងៃនោះ តើអ្នកនឹងប្រើស្រោមអនាម័យដែរ

ឬទេ? ☐ បាទ ☐ ទេ

១៧.បន្តពីសំណួរទី១៤ ប្រសិនបើអ្នកនឹងយកស្រីទៅ ប្រក តើអ្នកនឹងប្រើស្រោមអនាម័យដែរឬទេ?

☐ បាទ ☐ ទេ

១៨.បន្តពីសំណួរទី៩ប្រសិនបើទេ តើអ្នកធ្លាប់រួមភេទជាមួយសង្សាររបស់អ្នកដែរឬទេ?

☐ បាទ ☐ ទេ(ប្រសិនបើទេសូមរំលងទៅសំណួរទី២០)

១៩.ប្រសិនបើបាទ តើអ្នកបានប្រើស្រាមអនាម័យក្នុងពេលរួមភេទចុងក្រោយជាមួយនឹងសង្សាររបស់អ្នកដែរឬទេ?

☐ បាទ ☐ ទេ

២០.តើរយៈពេលបីខែចុងក្រោយនេះអ្នកបានរួមភេទជាមួយស្រ្តីរកស៊ីផ្លូវភេទដែរឬទេ?

☐ បាទ ☐ ទេ (ប្រសិនបើទេសូមរំលងទៅសំណួរទី២២)

២១.ប្រសិនបើបាទ តើអ្នកបានប្រើស្រាមអនាម័យដែរឬទេ?

☐ បាទ ☐ ទេ

២២. តើអ្នកធ្លាប់បានយកស្រីទៅ ប្លក ដែរឬទេ ក្នុងរយៈពេលបីខែចុងក្រោយនេះ?

☐ បាទ ☐ ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរទី ២៤)

☐ មិនដឹង (ប្រសិនបើទេ សូមរំលងទៅសំណួរទី ២៤)

២៣. ប្រសិនបើបាទ តើអ្នកនឹងប្រើប្រាស់ស្រាមអនាម័យ?

☐ បាទ ☐ ទេ

២៤. សូមជ្រើសរើសនូវចម្លើយនៅក្នុងឃ្លានេះ (សូមគូសយកតែមួយ)

☐ បូក គឺជាការចាប់រំលោភសេពសន្ថវៈដោយយុវជនមួយក្រុម

☐ បូក មិនមែនជាការរំលោភសេពសន្ថវៈក្នុងចំណោមយុវជនជាមួយនឹងស្រ្តីរកស៊ីផ្លូវភេទ

ពីព្រោះយើងបានបង់លុយឱ្យទៅ នាងហើយ ហើយនាងក៏បានយល់ព្រមក្នុងការរួមភេទជាមួយយើង។

☐ មិនដឹង

☐ ផ្សេងទៀត(សូមបញ្ជាក់.....)

២៥. សូមជ្រើសរើសនូវចម្លើយនៅក្នុងឃ្លានេះ (សូមគូសយកតែមួយ)

- ទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យគឺជារឿងធម្មតា ហើយវាគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ។

☐ យល់ស្រប ☐ មិនយល់ស្រប

២៦. តើឪពុកម្តាយ ឬក៏ក្រុមគ្រួសារក្នុងផ្ទះអ្នកធ្លាប់បាននិយាយប្រាប់អ្នកពីបញ្ហាផ្លូវភេទដែរឬទេ នៅក្នុងកំឡុងពេលបី

ខែ ចុងក្រោយ នេះ? ☐ បាទ ☐ ទេ

២៧. តើអ្នកគិតថា ឪពុកម្តាយ ឬក៏ក្រុមគ្រួសារក្នុងផ្ទះអ្នក នឹងដឹងថាយុវវ័យនឹងធ្វើអ្វី នៅទិវានៃក្តីស្រឡាញ់នាពេល

ខាងមុខនេះ ដែរឬទេ? ☐ បាទ ☐ ទេ

២៨. តើអ្នកដឹងទេ ទិវានៃក្តីស្រឡាញ់ហ្នឹងមានប្រភពមកពីណា? (សូមគូសយកតែមួយ)

☐ លោកខាងលិច អឺរ៉ុប ☐ ហុងកុង កូរ៉េខាងត្បូង ☐ ប្រទេសថៃ

☐ មិនដឹង ☐ ផ្សេងទៀត (.សូមបញ្ជាក់.....)

២៩. កន្លងមក អ្នកដឹងទិវានៃក្តីស្រឡាញ់តាមរយៈអ្វី? (សូមគូសចំណើយដែលអាចច្រើនជាងមួយ)

☐ ទស្សនាវដ្តី ☐ ប្រតិទិន ☐ ការផ្សព្វផ្សាយពាណិជ្ជកម្ម

☐ តាមរយៈខ្សែភាពយន្ត (សូមប្រាប់ពីចំណងជើង របស់រឿងនោះ.....)

☐ តាមមិត្តភក្តិរបស់ខ្ញុំ

☐ មិនដឹង

☐ ផ្សេងទៀត (.សូមបញ្ជាក់.....)

៣០. បើសិនបើ អ្នកមានរឿងរ៉ាវផ្ទាល់ខ្លួន ឬក៏មិត្តភក្តិរបស់អ្នកដែលបានចូលរួមនៅទិវានៃក្តីស្រឡាញ់ក្នុង

កំឡុងពេល៥ឆ្នាំចុងក្រោយនេះ។ ឬមួយមានរឿងរ៉ាវណាដែលអ្នក ឬក៏មិត្តភក្តិរបស់មិនចូលរួមនៅថ្ងៃនោះ

សូមរៀបរាប់ដូចខាងក្រោម៖ (ឬមួយអ្នកមានការរៀនខ្មាស សម្រាប់យុវជនសូមទូរសព្ទមកលេខ យើងខ្ញុំ

នឹងទូរសព្ទត្រឡប់ទៅវិញ) ឬ(មួយក៏ឲ្យលេខយើងខ្ញុំ យើងនឹងទូរសព្ទទៅអ្នកវិញ)

សូមអរគុណចំពោះពេលវេលារបស់អ្នក ក្នុងការចូលរួមចំណែកប្រមូលសំណួរនេះ